

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ និងអស់លោក ចំនួន ០៩ អង្គ/រូប ៦៤០១
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និងអស់លោក ចំនួន ២៤ រូប ៦៤០២
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ចំនួន ១៣៣ រូប/អង្គ ៦៤០៣
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៨០ រូប ៦៤០៨
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តបន្ទាប់ ដល់លោក **បន ឡូស៊ុន បនស្តុន** (JOHN LAWSON JOHNSTON) ជនជាតិ អូស្ត្រាលី សញ្ជាតិអូស្ត្រាលី ៦៤១២
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តបន្ទាប់ ដល់អ្នកស្រី **ស៊ី ឈីវ មីញូ** (SHI QIUMING) ជនជាតិចិន សញ្ជាតិចិន ៦៤១៣
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៤៩ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តបន្ទាប់ ដល់លោក **យី យ៉ានស៊ូ** (YE YANSHOU) ជនជាតិចិន សញ្ជាតិចិន ៦៤១៤
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥០ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តបន្ទាប់ ដល់លោក **ស៊ី ជុងហ្ស៊ីន** (SU ZHONGJIAN) ជនជាតិចិន សញ្ជាតិចិន ៦៤១៥
- ២១-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥១ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តបន្ទាប់ ដល់លោក **ស៊ីម៉ុង មីហាលី** (SIMON MIHALY) ជនជាតិហុងគ្រី សញ្ជាតិហុងគ្រី ៦៤១៦
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥២ ស្តីពី ការតែងតាំងឯកឧត្តម **ង៉ែ ប៊ុនឈឿន** ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ៦៤១៧

- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៣ ស្តីពី ការផ្ទេរភារកិច្ចឯកឧត្តម **ង៉ែ ប៊ុនឈឿន** ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ៦៤១៨
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៤ ស្តីពី ការផ្ទេរក្របខ័ណ្ឌ និងតែងតាំងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់លោក **ឡែង ចំណាន** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៦៤១៩
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៥ ស្តីពី ការតែងតាំងឯកឧត្តម **ពុះ សាមិត្ត** ជា អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជំនួសឯកឧត្តម **សំ សេរីអត្ថ** ដែលត្រូវបានចូលនិវត្តន៍ ៦៤២០
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី **ឡាយ សមត្ថា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៦៤២១
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៧ ស្តីពី ការតាំងសំបុត្រក្របខ័ណ្ឌជូនមន្ត្រីរាជការ ៦២ រូប នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៦៤២២
- ២៦-៧-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧៥៨ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍ ឧត្តមសេនីយ៍ឯក **ហ៊ុន សំបូរណា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៦៤២៦

II-ក្រុមប្រឹក្សាធម្មនុញ្ញ

- ១២-៨-២០១៥ -សេចក្តីសម្រេចលេខ ១៥៦/០០៤/២០១៥ កបធ.ច ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥ លើសំណុំរឿង លេខ ២៥៧/០០៤/២០១៥ ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៥ ៦៤២៧

III-រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ១៦-៧-២០១៥ -អនុក្រឹត្យលេខ ៧៨១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៦៤៣៣
- ១៦-៧-២០១៥ -អនុក្រឹត្យលេខ ៧៨២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៦៤៥៣
- ១៦-៧-២០១៥ -អនុក្រឹត្យលេខ ៧៨៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៦៤៦៣
- ១៦-៧-២០១៥ -អនុក្រឹត្យលេខ ៧៨៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ ៦៤៨៣

IV~ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានបណ្តាញក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៩-៥-២០១៥ -ប្រកាសបង្កើតរោងចក្រលេខ ២១៧ ឧស.កម.ប្រក.០៥ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន
គីង ហ៊ុរ.ជី.អេច ហ្គាមិន ខូ អិលធីឌី បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៦៤៨៦



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរ័យយស មុនីសារាគ័ណ្ឌ ថ្នាក់ មហាសេរីចម្បង :

១-ព្រះគ្រូធម្មបញ្ញា	ច័ន្ទ	ចន្ទឡា
២-ព្រះគ្រូសេដ្ឋាមុនីក្សណ៍	ស៊ីម	សុខផេង
៣-ព្រះគ្រូសង្ឃានុវត្តវង្សា	ឡាន	បូរីត
៤-ព្រះគ្រូធម្មបាទា	យីង	ស្តា

ខ-គ្រឿងឥស្សរ័យយស មុនីសារាគ័ណ្ឌ ថ្នាក់ មហាសេនា :

១-លោក	ឡាន	លន់
២-លោក	សុខ	សុវណ្ណា
៣-លោក	មាន	ប៊ុនណារីន
៤-លោក	ហេង	តិចហុន
៥-លោក	រាន	ប៊ុនឈីន

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣. ១៥០៧. ៧៥០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៤ ទ.ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតូបការ :

- | | |
|---------------------------|----------------------------|
| ១-ឯកឧត្តម ឆ្លោក ផន | ៥-ឯកឧត្តម ឡែង វ៉ាលី |
| ២-ឯកឧត្តម សុះ មុះសិន | ៦-ឯកឧត្តមបណ្ឌិត សេង សុមុនី |
| ៣-ឯកឧត្តម នរៈ រតនច័ន្ទរសោ | ៧-ឯកឧត្តម សារ៉ាយ គុន |
| ៤-លោកជំទាវ ឌុប សារ៉ុម | |

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីច្បង :

- | | |
|-------------------------|---------------------------|
| ១-ឯកឧត្តម ខិត្យ ហង្សហួន | ៥-ឯកឧត្តម ញាណ សារេ |
| ២-ឯកឧត្តម លង់ មុនីរតនា | ៦-ឯកឧត្តម កែ សំរឿន |
| ៣-ឯកឧត្តម ឌុនី រ៉សេត | ៧-លោកជំទាវ មិន ចន្ទីន្ទេត |
| ៤-ឯកឧត្តម ញាណ ភឿន | ៨-លោកជំទាវ កែត សុធារី |

គ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីច្បង :

- | | |
|----------------------|-----------------------|
| ១-ឯកឧត្តម អ៊ុច វិបុល | ២-លោកជំទាវ គួន ម៉ុនណា |
|----------------------|-----------------------|

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- | | |
|--------------------------|-----------------------|
| ១-ឯកឧត្តម ហាត់ ម៉ុនធឿន | ៥-ឯកឧត្តម មិន ម៉ាជេត |
| ២-ឯកឧត្តម សន ម៉ុនហួរ | ៦-ឯកឧត្តម សាន សម្បស្ស |
| ៣-ឯកឧត្តម មាស សំណាច | ៧-លោក ច័ន្ទ ម៉ុនហួរ |
| ៤-ឯកឧត្តម គួន សុវណ្ណារ៉ា | |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

កតតៈ ១៥០៧. ១៤១

លេខ: ៧៥២ ស.ណ
សំណៅដល់មាតាភូមិភាគបេក្ខជ័យ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡូសព្រះរាជធាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតូបការ :

- | | | |
|------------|------|---------|
| ១-ឧកញ៉ា | ទេព | វិសិដ្ឋ |
| ២-លោកជំទាវ | អឿង | គឹមហុង |
| ៣-ឧកញ៉ា | ប៊ុន | មុនី |
| ៤-ឧកញ៉ា | វង្ស | ប៊ុនហេង |
| ៥-ឧកញ៉ា | សុង | សារ៉ន |
| ៦-ឧកញ៉ា | ចាន់ | សុឃាំង |

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវិទ្យុន៍ :

- | | | | |
|-----------------|-------|-----------|----------------|
| ១-លោក | ហេង | សំអាត | |
| ២-លោក | ខ្យល់ | មាស | |
| ៣-លោកជំទាវ | ឈឿន | និមល | ឈុន ឆេង |
| ៤-លោក | សុន | ជា | |
| ៥-ឧកញ៉ា | សូ | រកនៈ | |
| ៦-លោក | ឈឹម | សៀន | |
| ៧-លោក | គង់ | ប៊ុនហ៊ុន | |
| ៨-លោក | ឆេង | សុភ័ក្ត្រ | |
| ៩-វរសេនីយ៍ឯក | សាន់ | ប៊ុនចិន | អត្តលេខ ០៨៣៣៤ |
| ១០-វរសេនីយ៍ឯក | ប៊ូរ | សុផី | អត្តលេខ ០១៩៨២ |
| ១១-វរសេនីយ៍ឯក | កុល | ផាលី | អត្តលេខ ០១៩៨០ |
| ១២-វរសេនីយ៍ទោ | ចៅ | ម៉េង | អត្តលេខ ០៨៣២៣ |
| ១៣-វរសេនីយ៍ត្រី | ឆឹង | សុខា | អត្តលេខ ០១០៧៩៣ |
| ១៤-វរសេនីយ៍ត្រី | ចាន់ | សេដ្ឋា | អត្តលេខ ០១៤៥៨៦ |
| ១៥-លោក | យ៉ង់ | យ៉ាវិទូ | |



ក-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីវឌ្ឍន៍ :

១-ឧត្តមសេនីយ៍ត្រី	សុខ	សាកល	អត្តលេខ ០០២៩៣២
២-ឧត្តមសេនីយ៍ត្រី	អេង	គឹមហៃ	អត្តលេខ ៧៣៥៨៦
៣-វរសេនីយ៍ឯក	រស់	ឬទ្ធី	អត្តលេខ ០១០៤៨៦
៤-លោកជំទាវ	សេង	ផល្ល័ន សន កុសល	
៥-លោក	ឈុន	សារ៉ុ	
៦-វរសេនីយ៍ត្រី	សំ	សាមាន	អត្តលេខ ០៣៦១២៤
៧-លោកជំទាវ	ទា	ដាវី	
៨-វរនាវិក	ចាន់	វិទូ	អត្តលេខ ០៣១០២៨
៩-វរសេនីយ៍ត្រី	ស៊ឹម	សុខវិទូ	អត្តលេខ ១៤៧៨៨៩
១០-អនុសេនីយ៍ឯក	ហួត	ចាន់ធី	អត្តលេខ ២៣៧៨៥
១១-វរសេនីយ៍ឯក	នុត	នាង	អត្តលេខ ០១៥៥២៣
១២-អនុសេនីយ៍ឯក	ទេព	ណារិទ្ធ	អត្តលេខ ០១៤៦១៨
១៣-អនុសេនីយ៍ឯក	ម៉ុក	ថ្កុន	អត្តលេខ ២៦៩១៧
១៤-អនុសេនីយ៍ឯក	គួយ	គឹមណាង	អត្តលេខ ៦៣៩៧៨
១៥-លោក	រ៉ុក	យាង	

ឃ-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយ៉ាសី ព្រះស៊ីសុវត្ថិមុនីវង្ស

កុសុមៈនារីក្តែ ថ្នាក់ មហាសេនីវឌ្ឍន៍ :

១-ព្រះតេជគុណ	ប៊ុន	ណេង	
២-លោក	គង់	វិចិត្រ	
៣-វរសេនីយ៍ឯក	ជុន	សុខុម	អត្តលេខ ០០៩៦៨៩
៤-វរសេនីយ៍ឯក	សារិន	វិបុល	អត្តលេខ ០១៥៥១៨
៥-វរសេនីយ៍ទោ	ស្រីន	វី	អត្តលេខ ០៨៣៤០
៦-វរសេនីយ៍ទោ	ជុំ	រឿន	អត្តលេខ ០២៧៦៧១
៧-លោក	កែន	ណារ៉ា	
៨-លោក	កែ	គួន	
៩-លោក	សេង	ថ្កុន	
១០-លោក	ពេជ្រ	ចន្ទា	
១១-វរនាវិក	អឿ	សារឿន	អត្តលេខ ០៣០៩៩៦
១២-លោក	អក	សុងហ៊ិន	
១៣-វរសេនីយ៍ទោ	ភូឌី	សាឌីន	អត្តលេខ ១៣៥៨៤៦
១៤-លោក	នេន	ចំរើន	
១៥-វរសេនីយ៍ត្រី	សុខ	ហេង	អត្តលេខ ២១៨៥៣៣

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

១-លោក	សរ	សុគន្ធ	
២-វរសេនីយ៍ឯក	សុខ	អូនចេង	អត្តលេខ ០០១៣៩៨
៣-វរសេនីយ៍ទោ	ពុធ	ឈន	អត្តលេខ ០២៦២៧១
៤-លោក	ខុវ	វឌ្ឍី	



៥-វរសេនីយ៍ត្រី	វេង	កុសល	អត្តលេខ ៥៨៣៨១
៦-វរសេនីយ៍ត្រី	វ៉ែន	សំអាត	អត្តលេខ ៣១៥៥៣
៧-វរសេនីយ៍ត្រី	ចិន	ផានិត	អត្តលេខ ០៤៩៤២
៨-វរនាវីទោ	សន	សាម៉េន	អត្តលេខ ០២៩៣៨៩
៩-លោក	ហួត	សុភ័ស	
១០-អនុសេនីយ៍ឯក	ព្រាប	រ៉ាវី	អត្តលេខ ២៣៤៧០
១១-វរសេនីយ៍ត្រី	សេង	ចំរើន	អត្តលេខ ១៤៨៧៩
១២-អនុសេនីយ៍ទោ	សន	វិថី	អត្តលេខ ២៤០៦២៤
១៣-លោក	ហួន	សំណាង	
១៤-លោក	ឌី	ឡឿន	
១៥-លោកស្រីវរសេនីយ៍ត្រី	ឆន់	សុគន្ធារី	អត្តលេខ ៦៣៣២៥
១៦-លោក	គិត	ឆាយ	
១៧-លោក	ជុំ	ចាន់នី	
១៨-វរសេនីយ៍ត្រី	ខេង	ពិសី	អត្តលេខ ៥៦១៤២
១៩-លោក	សាល	បណ្តុះ	
២០-លោក	ម៉ោក	សុវណ្ណ	

ប-គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយ៉ាងី ព្រះស៊ីសុវត្ថិមុនីវង្ស

កុសុមៈនារីវត្ត ថ្នាក់ មហាសេនា :

១-អ្នកស្រី	ហែម	ចន្ទី
២-លោក	ឈៀង	ហេង
៣-លោក	សន	វិទ្យា
៤-អ្នកស្រី	កែន	ណារី
៥-អ្នកស្រី	អ៊ុន	សុគន្ធារី
៦-អ្នកស្រី	កែវ	រ៉ាត់ដាវី
៧-លោក	សុត	សាន
៨-លោក	ពិន	សេម
៩-លោក	ហេង	ហឿន
១០-លោក	អ៊ឹម	ប័ច
១១-លោក	ប៉ែន	កុសល
១២-លោកស្រី	ប៉ុល	សាវ៉ាត់

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

១-វរសេនីយ៍ត្រី	ឡុង	ស៊ីថា	អត្តលេខ ១៣៦៨៦
២-វរសេនីយ៍ត្រី	សុខា	រ៉ា	អត្តលេខ ៣៧៩៥១
៣-វរសេនីយ៍ត្រី	គិត	ដាវ៉ា	អត្តលេខ ៣១៧៧៩
៤-លោក	លី	ឈាង	



៥-អនុសេនីយ៍ទោ	ញាណ	វណ្ណា	អត្តលេខ ៦៥៤០២
៦-អនុសេនីយ៍ទោ	គង់	សាលី	អត្តលេខ ៣០៦៩៦
៧-អនុសេនីយ៍ទោ	ម៉ៅ	ម្ល៉េះរូត	អត្តលេខ ៣៦៥៨៦
៨-អនុសេនីយ៍ទោ	តូច	ចន្ទី	អត្តលេខ ២៤២៥៣
៩-អនុសេនីយ៍ទោ	ហ៊ុយ	សាវុន	អត្តលេខ ២៣៧១៤
១០-លោក	កែប	សុខេន	
១១-អនុសេនីយ៍ទោ	យួន	កែវសុភ័ក្ត្រ	អត្តលេខ ៦៥៣៦៥
១២-លោក	រូន	វិទូ	
១៣-វរនាវិក	ខឿន	ដាក់នី	អត្តលេខ ០១០៥៦៧
១៤-អនុសេនីយ៍ឯក	ជ័យ	សារឿន	អត្តលេខ ២០៦៩៩២
១៥-អនុសេនីយ៍ឯក	ដឹង	គូ	អត្តលេខ ១៥៧៨៦១
១៦-អនុសេនីយ៍ឯក	ទីវ	ប៊ុនចន	អត្តលេខ ១៥៧៨៥៦
១៧-អនុសេនីយ៍ឯក	សួន	គឹមសំ	អត្តលេខ ២៣៥១៤
១៨-ព្រះរាជគុណ	ហ៊ុក	ឆែ	
១៩-ព្រះរាជគុណ	សុខ	សុភ័ណ្ឌ	
២០-អនុសេនីយ៍ទោ	សំ	បញ្ញាវិបុល	អត្តលេខ ៦៨០៥២

២-គ្រឿងឥស្សរិយយស ការពារជាតិ សំន្តែ ប្រាក់ មាស :

១-អនុសេនីយ៍ត្រី	អ៊ុច	វិចិត្រ	អត្តលេខ ១៩៥៧០៣
២-អនុសេនីយ៍ឯក	ម៉ែន	សុផល	អត្តលេខ ១៤៨៤៣
៣-អនុសេនីយ៍ទោ	រុន	ការម្យ	អត្តលេខ ៦២៤២០
៤-អនុសេនីយ៍ទោ	សន	វិទូ	អត្តលេខ ២៤០៦២៤
៥-អនុសេនីយ៍ទោ	សោ	សុវណ្ណវ៉ា	អត្តលេខ ៦៦៤៦៤
៦-អនុសេនីយ៍ទោ	រាម	សុជាតិ	អត្តលេខ ៣៦៧៤៧
៧-អនុសេនីយ៍ទោ	ប៊ុន	ពេជ្រ	អត្តលេខ ៥៥៤៦៥
៨-អនុសេនីយ៍ទោ	យ៉ង់	ជារិន	អត្តលេខ ៦៥៣៧៥
៩-អនុសេនីយ៍ទោ	សួន	ភីឌី	អត្តលេខ ៧១០២៩
១០-អនុសេនីយ៍ត្រី	ងី	ណាត្រី	អត្តលេខ ៦៣៨៥៥
១១-ព្រឹទ្ធបាលឯក	ដាក់នី	សាវិទូ	អត្តលេខ ១៩៥១៧៦
១២-អនុសេនីយ៍ទោ	ភិន	សាវ៉ាដ	អត្តលេខ ៥៥៩៤០
១៣-អនុសេនីយ៍ត្រី	ទស្ស	តូស្សុតា	អត្តលេខ ១៤៩៧៥
១៤-អនុសេនីយ៍ឯក	យឹម	ខេមរិន្ទ	អត្តលេខ ២៣៥៤៩
១៥-អនុសេនីយ៍ត្រី	អៀត	វីរៈ	អត្តលេខ ៥៥៨៧៤
១៦-ព្រឹទ្ធបាលទោ	អ៊ុន	បៀន	អត្តលេខ ៥៥៩២៣
១៧-ព្រឹទ្ធបាលទោ	ប៊ូ	សុភ័ណ្ឌ	អត្តលេខ ៧១០៣៩
១៨-ព្រឹទ្ធបាលឯក	ទេព	ណារិន	អត្តលេខ ៥៥៩១៥



១៩-អនុសេនីយ៍ឯក	ឌី	បាក់	អត្តលេខ ០៦៩៦៧៧
២០-ព្រឹទ្ធបាលឯក	ឆាយ	ចាន់ដារ៉ា	អត្តលេខ ៦៦៤៦៨
២១-អនុសេនីយ៍ទោ	សំ	បញ្ញាវិបុល	អត្តលេខ ៦៨០៥២
២២-អនុសេនីយ៍ឯក	យ៉ិន	ចន្ទា	អត្តលេខ ១៥៧៨១៩
២៣-អនុសេនីយ៍ត្រី	អ៊ុក	សុវណ្ណវិទូ	អត្តលេខ ១៨៧២៤៣
២៤-អនុសេនីយ៍ត្រី	កែប	សៅស៊ី	អត្តលេខ ៧១០៤៤
២៥-អនុសេនីយ៍ឯក	ថុង	រតនី	អត្តលេខ ៧៣០២១
២៦-ព្រឹទ្ធបាលឯក	ញ៉ៅ	សុឆាយ	អត្តលេខ ៤២១៤៤
២៧-អ្នកស្រី	សន	រស្មី	
២៨-លោក	សន	វិទ្យា	
២៩-អនុសេនីយ៍ឯក	ដូង	នី	អត្តលេខ ០១៧៣៤៤
៣០-ព្រឹទ្ធបាលទោ	សៀង	សុលីណា	អត្តលេខ ៥៩៨៦២

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៥០៧. ៧៥២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ២២២ ស.ណ

សំណៅដែលមានកម្រិតជាអនុវត្តន៍
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៥



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបការ :

- | | | |
|-----------------|---------------------|----------------|
| ១-ឧត្តមសេនីយ៍ឯក | សេង វ៉ាន់ធី | អត្តលេខ ០០០៥៩០ |
| ២-ឧត្តមនាវិក | ឃុន បូរិនុ | អត្តលេខ ០០២៥២៩ |
| ៣-ឧត្តមសេនីយ៍ឯក | ថាវ គមឡុន | អត្តលេខ ០១៣៩ |
| ៤-ឧត្តមសេនីយ៍ឯក | សៅ ច័ន្ទតារា | អត្តលេខ ០០១៣៨៦ |
| ៥-ឯកឧត្តម | ពុំ សុថា | |
| ៦-ឧត្តមនាវិក | យិន ច័ន្ទឌី | អត្តលេខ ០០៤៩៥១ |

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនីវឌ្ឍន៍ :

- | | | |
|-------------------|-----------------------|----------------|
| ១-ឧត្តមនាវិក្រី | ឈុំ សាវុធ | អត្តលេខ ០១០៣០៣ |
| ២-ឧត្តមសេនីយ៍ក្រី | វ៉ាន់ សុផាន់ណា | អត្តលេខ ០១៩៣៣០ |
| ៣-ឧត្តមនាវិក្រី | នង ចន្ទឡាថា | អត្តលេខ ០១០២៩៦ |
| ៤-ឧត្តមនាវិក្រី | សៅ ចាន់ | អត្តលេខ ០១០៣១៦ |
| ៥-ឧត្តមនាវិក្រី | ហែម សុខេន | អត្តលេខ ០៣១០៥២ |
| ៦-ឧត្តមសេនីយ៍ក្រី | អ៊ុន ចន្ទានី | អត្តលេខ ០០១៣៦២ |



៧-ឧត្តមនាវីត្រី	ស្វាយ សុន្ទី	អត្តលេខ ០១៥០៦២
៨-វរនាវីងក	លី ហួត	អត្តលេខ ០៣៧៣២៦
៩-វរសេនីយ៍ឯក	ចាន់ ប្ញវ៉ាន់	អត្តលេខ ០៥២៧៧

គ- គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រយាត្រី ព្រះស៊ីសុវត្ថ មុនីវង្ស កុសុមៈ តារីក្ខ័ ថ្នាក់មហាសេនីវង្សន៍ :

១-ឧត្តមសេនីយ៍ឯក	សួន សំណាច	អត្តលេខ ០០០២០៦
២-ឧត្តមសេនីយ៍ត្រី	សូ ម៉ៅ	អត្តលេខ ០០១៣៣៣
៣-វរសេនីយ៍ឯក	រស់ សុខសំបូរ	អត្តលេខ ០៥៨៨៩

ឃ- គ្រឿងឥស្សរិយយស សុវត្ថាភ ថ្នាក់មហាសេនីវង្សន៍ :

១-លោក	ប៉ែត ឆែលី	
២-ឧត្តមនាវីត្រី	ម៉ៅ ឈុនឌី	អត្តលេខ ០០២៨១៨
៣-ឧត្តមនាវីត្រី	ឡៅ ម៉ុនលេង	អត្តលេខ ០១៣៩៨៦
៤-វរនាវីងក	ហ្វូ ហាម៉	អត្តលេខ ០០១២១៦

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា :

១-ឧត្តមនាវីត្រី	ទន់ សារុន	អត្តលេខ ០១៥១២៦
២-ឧត្តមនាវីត្រី	ហោ សេងលីម	អត្តលេខ ០០២៥១៩
៣-ឧត្តមសេនីយ៍ត្រី	យិន សុផី	អត្តលេខ ០២៥៦៧១
៤-វរសេនីយ៍ឯក	គ មុនី	អត្តលេខ ០០១៤៦៨
៥-វរនាវីងក	សេង ចាសនា	អត្តលេខ ០៣១១២៨
៦-វរនាវីងក	ជឹម សុវត្ថ	អត្តលេខ ០៥៦០៥១
៧-វរនាវីងក	ឯក សំរេន	អត្តលេខ ០៤២៧៥៥

ច- គ្រឿងឥស្សរិយយស សុវត្ថាភ ថ្នាក់មហាសេនា :

១-ឧត្តមសេនីយ៍ឯក	តេច សួន	អត្តលេខ ០៧២៦២
-----------------	---------	---------------

ឆ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មិបឌីន្ទ :

១-ឧត្តមសេនីយ៍ត្រី	ហ៊ី តាត	អត្តលេខ ០១៤៦៧៦
២-ឧត្តមនាវីត្រី	ឈុន ថ្នាក់	អត្តលេខ ០១០២៨២
៣-ឧត្តមនាវីត្រី	នួន សំបូរ	អត្តលេខ ០១០២៩៥
៤-វរសេនីយ៍ឯក	ហេង សុវត្ថ	អត្តលេខ ០១៣២៦
៥-វរនាវីងក	ឡាំ សំបូរ	អត្តលេខ ០១៥០៥៧
៦-វរសេនីយ៍ឯក	សោម សាវ័ក្រវណ្ណ	អត្តលេខ ០១៣៣៨
៧-វរនាវីងក	ថៃ ចន្ទា	អត្តលេខ ០៣០៩៧៩



៨-វរនារីឯក	នង ខេមរឿ	អត្តលេខ ០១៥១០៤
៩-វរនារីឯក	ជ័យ ចាន់	អត្តលេខ ០៣១០៩១
១០-វរសេនីយ៍ឯក	មោទ ឆារី	អត្តលេខ ០២៧៤៨២
១១-វរនារីទោ	វ៉ាត សារិទ្ធ	អត្តលេខ ០៤២៨៣៥
១២-វរនារីទោ	ឡៅ វិចិត្រ	អត្តលេខ ០១៥១២៤
១៣-វរនារីទោ	ឡៅ តារា	អត្តលេខ ០៣១០១១

ជ- គ្រឿងកសិកម្មស្រូវ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា :

១-ឧត្តមនារីត្រី	កាន់ កៅ	អត្តលេខ ០០១៦៦៨
២-វរសេនីយ៍ឯក	សៅ សុខធីតា	អត្តលេខ ០២១២៩៩
៣-វរសេនីយ៍ឯក	អ៊ុច ផាន	អត្តលេខ ១៧៩៤៣៨
៤-វរនារីឯក	ជឹម សុវណ្ណ	អត្តលេខ ០១៥១៥៤
៥-វរនារីឯក	ម៉ៅ សាម្បើន	អត្តលេខ ០១២២៩៦
៦-វរនារីឯក	ព្រំ សំរឿន	អត្តលេខ ០៣០៩២០
៧-វរនារីឯក	ទេព ម៉ារ៉ាចឡ	អត្តលេខ ០១៥០៧២
៨-វរនារីឯក	សួស សុរិយា	អត្តលេខ ០១៤៩៩៣
៩-វរសេនីយ៍ទោ	ស្រែ ម៉ៅ	អត្តលេខ ០៤៧៩៥៣
១០-វរនារីទោ	ភឿក ប្អូរ	អត្តលេខ ០១៥១៥៩
១១-វរសេនីយ៍ទោ	យ៉ន ស៊ុនហ្វុន	អត្តលេខ ០០៨៧៥២
១២-វរនារីទោ	សូ ចន្ទ្រាបុត្រ	អត្តលេខ ០៤៨៤៩៤
១៣-វរនារីទោ	សេក គន្ធី	អត្តលេខ ០១៤៩៩១
១៤-វរនារីទោ	មាម ពុទ្ធារ៉ា	អត្តលេខ ០៥៥៥៤១
១៥-វរនារីទោ	ម៉ិច ម៉ុនឡើន	អត្តលេខ ០៦៨១៤៩
១៦-វរនារីទោ	ហួត គេង	អត្តលេខ ១៣៣២១៧
១៧-វរនារីទោ	យុន ចាន់ថា	អត្តលេខ ០៣១១២៣
១៨-វរនារីទោ	ម៉ោម ពិសិដ្ឋ	អត្តលេខ ០១៥១៣០
១៩-វរនារីទោ	នួន ស៊ីវាសនា	អត្តលេខ ០៤២៧៨៧
២០-វរនារីទោ	ម៉ែន ឈិន	អត្តលេខ ០៤២៧៦៨
២១-វរនារីទោ	កែត ថុល	អត្តលេខ ០៣១០៨៨
២២-វរនារីទោ	រស់ សារីម	អត្តលេខ ០១៥០៣៩
២៣-វរនារីត្រី	ហ៊ែល ស៊ីវាន់	អត្តលេខ ០៦២៩៣៦



២៤-អនុនាវែក	ស្មំ សម្បត្តិ	អត្តលេខ ០៥៥៨៨៣
ឈ្មោះគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សរៈ		
១-វរនាវីទៅ	ចៅ សារ៉េត	អត្តលេខ ០៣៨៩៨៥
២-វរនាវីទៅ	គេង ហុកស៊ិន	អត្តលេខ ០៨៧០៨៥
៣-វរសេនីយ៍ទៅ	ស៊ិន ច័ន្ទនា	អត្តលេខ ០៣៨០០០
៤-វរនាវីទៅ	សំ សោភ័ណ្ឌ	អត្តលេខ ០៣១០៨១
៥-វរនាវីទៅ	ឡេង ប៊ុនសៀ	អត្តលេខ ០៨២៧៦២
៦-វរនាវីទៅ	ទូ ប៊ុន្តារិទ្ធ	អត្តលេខ ០៣១១០៣
៧-វរនាវីទៅ	ហៃ ហាង	អត្តលេខ ០៣១០១៨
៨-វរនាវីត្រី	ទួន ច័ន្ទរាត	អត្តលេខ ០៣៩៣៣០
៩-វរសេនីយ៍ត្រី	យឹម សុផល	អត្តលេខ ០៦៦៣០
១០-វរសេនីយ៍ត្រី	តែ ឈុន	អត្តលេខ ៣០៦៨៧
១១-វរសេនីយ៍ត្រី	អ៊ុច រដ្ឋា	អត្តលេខ ១៨៨៣៦
១២-វរនាវីត្រី	សុខ រស្មី	អត្តលេខ ០៦៣១៦៣
១៣-វរនាវីត្រី	តែម ជិន	អត្តលេខ ០៣១១៨០

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៥០៧. ៧៥៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៧១ ស.ណ
សំណៅដែលមានកម្រិតថ្នាក់បំប៉នផ្សេងៗ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៥/ ១៧៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតុបន្ថែមកម្ពុជលំលោក **ចន ឡស៊ីន ចនស្តុន** (JOHN LAWSON JOHNSTON) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៦០ នៅក្រុងកើត (PERTH) ប្រទេសអូស្ត្រាលី។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៥០៧. ១៧៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៤១ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៥/ ១៧៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតិបន្ថែមកម្មស្រី **ស៊ី ឈីង មីញូ** (SHI QIUMING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦៥ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣. ១៥០៧. ១៧៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ២៧៤៣ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែ កក្កដា, ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៧១៥/៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនីយកម្មដល់លោក **យី យ៉ានស៊ូ (YE YANSHOU)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៦៣ នៅខេត្តដំប៉ង សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៥០៧. ៧៥៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៤២ស.ណ

សំណៅដែលមានតម្លៃជាការចែកចំណាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៥០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ី ជុនហៀន (SU ZHONGJIAN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៨៣ នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.រ.រ. ១៥០៧. ៧៥០៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៥៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ រ/៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ីម៉ុង មីហាលី (SIMON MIHALY)** ជនជាតិ ហុងគ្រី សញ្ជាតិហុងគ្រី កើតថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៨៨ នៅក្រុងហូស៊ីតសូហ្វាលវ៉ា (HUSZT-SOFALVA) តំបន់ដានីអ៊ីលូវ៉ូ (DANYILOVO) ប្រទេសហុងគ្រី ដោយប្តូរឈ្មោះជា **សម្បត្តិ រតនៈ (SAMBAT RATANAK)**។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល. ១៥០៧. ៧៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧ ៥៥ស.ណ
សំណៅដល់មហាសន្និសីទការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/៧៥២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងអគ្គមន្ត្រី ផែន ប៊ុនឈឿន ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

៣៣, ១៥០៧. ៧៥៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៧៥ ស.ណ

សំណៅដែលមានកម្រិតការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ស្រ២៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ផ្ទេរភារកិច្ចឯកទុត្តម ផែន ប៊ុនឈឿន ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទៅជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃផ្សាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.ស. ១៥០៧. ស្រ២០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ២០៧២ ស.ណ
សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សីថា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៥៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** ផ្ទេរក្របខ័ណ្ឌលោក **ឆ្ល័យ បំណាច** ពីឋានន្តរសក្តិរមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា២ :** តែងតាំងឋានន្តរសក្តិ **ឧត្តមសេនីយ៍ត្រី** ដល់លោក **ឆ្ល័យ បំណាច** អគ្គលេខ ៧៧៦៣៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា៣ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា៤ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

៣៣-១៥០៧- ៣៦១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៧៧ ស.ណ
សំណៅដល់មេធាវីជំនាញនៃក្រសួង
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៥៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំងឯកឧត្តម **ពុទ្ធ សាមិត្ត** ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជំនួសឯកឧត្តម **សំ សេរីរតន៍** ដែលត្រូវបានចូលនិវត្តន៍ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពល, ១៥០៧, ៧៥៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៧២ ស.ណ
សំណៅជ្រលងមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទោ** ដល់លោកឧត្តមសេនីយ៍ត្រី **ឡាយ សមគ្គា** អគ្គលេខ ០៩១០ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាថ្ងៃទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ព.រ. ១៥០៧. ៧៦៣

លេខ: ២៧៧/ស.ណ
សំណៅដល់មានការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/ ៧៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែល ប្រកាសប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ៦២ រូប ទៅក្នុងឋានន្តរសក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៖

- តាំងសិបចាប់ពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៥ តទៅ

១- លោក **ស៊ី បន្ទោរឫ**

អនុមន្ត្រី ថ្នាក់លេខ ១

២- លោក **មាន សីលា**

អនុមន្ត្រី ថ្នាក់លេខ ១



- តាំងសិបបាត់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៥ តទៅ

៣- លោក ហ៊ែល ឧត្តម	អនុម្បី ថ្នាក់លេខ ៣
៤- លោក កែវ សុផាន់ណារ៉ា	អនុម្បី ថ្នាក់លេខ ៤
៥- លោកស្រី គុយ ចាន់ណា	អនុម្បី ថ្នាក់លេខ ៤
៦- លោកស្រី ជួន ធីតាប័ន្ទ	អនុម្បី ថ្នាក់លេខ ៤
៧- លោក ថៃ ត សុវណ្ណតារា	អនុម្បី ថ្នាក់លេខ ៤
៨- លោកស្រី ប័ន្ទយ៉ា មុទិតា	អនុម្បី ថ្នាក់លេខ ៤
៩- លោក ជឹម ចាន់តារា	អនុម្បី ថ្នាក់លេខ ៤
១០- លោកស្រី ជួន បំរើន	អនុម្បី ថ្នាក់លេខ ៤
១១- លោក ជន ចាច	អនុម្បី ថ្នាក់លេខ ៤
១២- លោកស្រី ជាតិ ប័ន្ទកណ្ឌិតា	អនុម្បី ថ្នាក់លេខ ៤
១៣- លោកស្រី ឈួន តេនា	អនុម្បី ថ្នាក់លេខ ៤
១៤- លោកស្រី ឈរ ស៊ីវហេង	អនុម្បី ថ្នាក់លេខ ៤
១៥- លោកស្រី ឈួន ប៊ុនបំណាប់	អនុម្បី ថ្នាក់លេខ ៤
១៦- លោក ឈុនក្រី ធីតា	អនុម្បី ថ្នាក់លេខ ៤
១៧- លោកស្រី ឌី សុគន្ធារី	អនុម្បី ថ្នាក់លេខ ៤
១៨- លោកស្រី ណេត្រ តេនា	អនុម្បី ថ្នាក់លេខ ៤
១៩- លោកស្រី តាប៉ ជិនស៊ីម៉ូលី	អនុម្បី ថ្នាក់លេខ ៤
២០- លោក ឌុំ សុមិសាល	អនុម្បី ថ្នាក់លេខ ៤
២១- លោក តុក ប័ន្ទម៉ូលីវណ្ណ	អនុម្បី ថ្នាក់លេខ ៤
២២- លោកស្រី ពេជ្រ ធីតា	អនុម្បី ថ្នាក់លេខ ៤
២៣- លោកស្រី ម៉ា ប័ន្ទណាវិន	អនុម្បី ថ្នាក់លេខ ៤
២៤- លោក មុនី ចាន់ធឿន	អនុម្បី ថ្នាក់លេខ ៤
២៥- លោក លុយ តារាមុនី	អនុម្បី ថ្នាក់លេខ ៤
២៦- លោកស្រី លីម ម៉ាដា	អនុម្បី ថ្នាក់លេខ ៤
២៧- លោក លីម ជានារា	អនុម្បី ថ្នាក់លេខ ៤
២៨- លោក សាន់ សុជាតិ	អនុម្បី ថ្នាក់លេខ ៤
២៩- លោក ស៊ីម សេរីវុឌ្ឍ	អនុម្បី ថ្នាក់លេខ ៤
៣០- លោកស្រី សុខ លីណា	អនុម្បី ថ្នាក់លេខ ៤



៣១- លោកស្រី ស៊ីន សុគន្ធា	អនុម្បន្ត	ថ្នាក់លេខ ៤
៣២- លោក ហាវ៉ា ប័ន្ទុឡី	អនុម្បន្ត	ថ្នាក់លេខ ៤
៣៣- លោកស្រី អ៊ុន សុភ័ក្ត្រា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៤- លោក អៀត សីហា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៥- លោក អ៊ឹម ប៊ុនឈឿន	អនុម្បន្ត	ថ្នាក់លេខ ៤
៣៦- លោក ឯក ចន្ទ្យារ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤
៣៧- លោកស្រី គង់ ចន្ទ្យា:	អនុម្បន្ត	ថ្នាក់លេខ ៤
៣៨- លោក ជ័យ ធី	អនុម្បន្ត	ថ្នាក់លេខ ៤
៣៩- លោក តែម ឈានមុនី	អនុម្បន្ត	ថ្នាក់លេខ ៤
៤០- លោកស្រី ជា ធីតា	អនុម្បន្ត	ថ្នាក់លេខ ៤
៤១- លោក ជួន គឹមយ៉ន្ត	អនុម្បន្ត	ថ្នាក់លេខ ៤
៤២- លោក ខុំ តេន:ឧត្តម	អនុម្បន្ត	ថ្នាក់លេខ ៤
៤៣- លោកស្រី គន គានី	អនុម្បន្ត	ថ្នាក់លេខ ៤
៤៤- លោកស្រី ម៉ុំ ណាតប័ន្ទុន	អនុម្បន្ត	ថ្នាក់លេខ ៤
៤៥- លោកស្រី រី ឧត្តម	អនុម្បន្ត	ថ្នាក់លេខ ៤
៤៦- លោកស្រី ឌិត ធីមថាវីណេត	អនុម្បន្ត	ថ្នាក់លេខ ៤
៤៧- លោក សេង ឧត្តម	អនុម្បន្ត	ថ្នាក់លេខ ៤
៤៨- លោក សេង តេន:	អនុម្បន្ត	ថ្នាក់លេខ ៤
៤៩- លោក ហាយ គន្ធី	អនុម្បន្ត	ថ្នាក់លេខ ៤
៥០- លោកស្រី ហុន ជានី	អនុម្បន្ត	ថ្នាក់លេខ ៤
៥១- លោក ឯម អេងធីរ៉ា	អនុម្បន្ត	ថ្នាក់លេខ ៤
៥២- លោកស្រី ជិន ត្រី	អនុម្បន្ត	ថ្នាក់លេខ ៤
៥៣- លោកស្រី ជា កល្យាណ	អនុម្បន្ត	ថ្នាក់លេខ ៤
- តាំងសិបបាត់ពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៥ តទៅ		
៥៤- លោក តាំង ជុនលី	អនុម្បន្ត	ថ្នាក់លេខ ៣
៥៥- លោក ថេង ធីរិទ្ធ	អនុម្បន្ត	ថ្នាក់លេខ ៣
៥៦- លោកស្រី ព្រំ អដាវី	អនុម្បន្ត	ថ្នាក់លេខ ៣
៥៧- លោកស្រី សម្បត្តិ សុគន្ធា	អនុម្បន្ត	ថ្នាក់លេខ ៣
៥៨- លោកស្រី យី សុខគា	អនុម្បន្ត	ថ្នាក់លេខ ៤



៥៩- លោកស្រី ណាង ណាវី	អនុម្បី ថ្នាក់លេខ ៤
៦០- លោក សុខ សុវណ្ណវិទ្យា	អនុម្បី ថ្នាក់លេខ ៤
៦១- លោកស្រី ហួត ចាន់លីណា	អនុម្បី ថ្នាក់លេខ ៤
៦២- លោកស្រី ហ៊ុន ម៉ារីណា	អនុម្បី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ ១៥០៧ រស័ ៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥

លេខ: ៧៨ ៤ ស.ណ
សំណៅដែលមានកម្លាំងអាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៥/១៥៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៦១០ / ៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ។
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១** : ដាក់ឱ្យចូលនិវត្តន៍ឧត្តមសេនីយ៍ឯក **ហ៊ុន សំបូរណា** អគ្គលេខ ១៤៥១ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២** : បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣** : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនាទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

នស. ១៥០៧. ១៥៥

លេខ: ៧៨១ ស.ណ
សំណេរដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៥



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាធម្មនុញ្ញ

សំណុំរឿង

លេខ : ២៥៧/០០៤/២០១៥

ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៥

សេចក្តីសម្រេច

លេខ : ១៥៦/០០៤/២០១៥ កបធ.ច

ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញសំណើលេខ ៥២៥ រ.ស ចុះថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ស៊ីរិន** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំលើកទី៤ នីតិកាលទី៥ និង ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៣ នាថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៥ ហើយដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១៦ និង ០៥ នាទី
- បានឃើញសំណើរបស់ក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន ១៣រូប ពិគណបក្សសង្គ្រោះជាតិមាន ១២ ទំព័រ ចុះថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៥ ស្នើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨ និង ៣៦ នាទី ។


ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍

ក្រោយពីបានស្តាប់ការបំភ្លឺរបស់គណៈរាជរដ្ឋាភិបាល


ក្រោយពីបានស្តាប់ការបំភ្លឺរបស់គណៈក្រុមគណៈរាជរដ្ឋាភិបាល

ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ

- យល់ឃើញថា រដ្ឋសភា និង ព្រឹទ្ធសភាបានអនុវត្តយ៉ាងត្រឹមត្រូវតាមបែបបទដែលមានចែងក្នុងមាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យ និង អនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា និង សំណើរបស់ ក្រុមតំណាងរាស្ត្រហត្ថលេខី ចំនួន ១៣រូប ពិគណបក្សសង្គ្រោះជាតិ ដែលមានកម្មវត្ថុតែមួយ ស្របនឹង មាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៧ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួលយកសំណើសុំពិនិត្យ ធម្មនុញ្ញភាពនៃច្បាប់នេះមកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និងការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពុំមានអ្វីមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា ជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ មាន ៤ មាត្រា គឺពីមាត្រា ១ ដល់ មាត្រា ៤ ដែលចែង ពីគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍ សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និង/ឬអង្គការ មិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ កំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគមនិង អង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈដើម្បីអភិវឌ្ឍសង្គមកម្ពុជា និងការឱ្យនិយមន័យ វាក្យសព្ទចំនួន ៥ ពាក្យ ដែលប្រើក្នុងច្បាប់នេះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់មិន ទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា ។ ជំពូកទី១ នេះស្របនឹងបទប្បញ្ញត្តិនៃមាត្រា ៣១ និង បទប្បញ្ញត្តិនៃមាត្រា ៤២ វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញដែលចែងថា “ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបង្កើត សមាគម និង គណបក្សនយោបាយ ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ ។ ” ពុំមានបទប្បញ្ញត្តិណាមួយមិន ស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា ជំពូកទី២ ស្តីពីការបង្កើតនិងការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាន ៧ មាត្រា គឺពីមាត្រា ៥ ដល់ មាត្រា ១១ ដែលចែងពីលក្ខខណ្ឌនិងទម្រង់បែបបទដែលត្រូវបំពេញ




- ក្នុងការបង្កើតនិងការចុះបញ្ជីរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងនោះរួមមាន ចំនួនសមាជិកស្ថាបនិកព្រំប្រទល់ និងត្រូវមានអាយុ១៨ឆ្នាំឡើង ចំនួនសំណុំលិខិត ៤ ចំណុចសម្រាប់ការ បង្កើតនិងការចុះបញ្ជី លក្ខន្តិកៈរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដោយមានបញ្ជាក់ ៨ ចំណុចសំខាន់ៗ ការរាយការណ៍ពីគណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួនទៅក្រសួង មហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការរាយការណ៍ពីការផ្លាស់ប្តូរសំខាន់ៗក្នុងសមាគមឬ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ។ ក្រសួងមហាផ្ទៃត្រូវចេញប្រកាសកំណត់នូវលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបង្កើតនិងចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សម្រាប់នីតិបុគ្គល និងជនបរទេស រាប់ទាំងសមាគមសម្រាប់អនីតិជន ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា ជំពូកទី៣ ស្តីពីការចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបរទេសមាន ៦មាត្រា គឺមាត្រា ១២ ដល់ មាត្រា ១៧ ដែលចែងពីសមាគមឬអង្គការមិនមែនរដ្ឋាភិបាលបរទេសត្រូវចុះបញ្ជីនៅ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រោមទម្រង់ជាការចុះអនុស្សរណៈ ក្នុងនោះរួមមាន ចំនួនសំណុំលិខិត ៦ ចំណុចសម្រាប់សុំចុះបញ្ជី សុពលភាពអនុស្សរណៈរយៈពេល ៣ឆ្នាំ ការរាយការណ៍ ពីគណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជាទៅក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការផ្លាស់ប្តូរសំខាន់ៗ ក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ។ ជំពូកទី៣ នេះស្របនឹងមាត្រា ១ វាក្យខ័ណ្ឌទី២ នៃរដ្ឋធម្មនុញ្ញដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា ជាដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ” ស្របនឹងមាត្រា ៥៣ វាក្យខ័ណ្ឌទី១ ឃ្លាទី២ ដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា រួមរស់ដោយសន្តិសុខវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀត ទាំងអស់នៅលើសកលលោក ” ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា ជំពូកទី៤ ស្តីពីធនធាន និងទ្រព្យសម្បត្តិរបស់សមាគមឬអង្គការមិនមែនរដ្ឋាភិបាល មាន ២ មាត្រា គឺមាត្រា ១៨ និង មាត្រា ១៩ ដែលចែងពីប្រភពស្របច្បាប់នៃធនធាននិងទ្រព្យសម្បត្តិរបស់ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងធនធាននិងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការ មិនមែនរដ្ឋាភិបាលបរទេស ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា ជំពូកទី៥ ស្តីពីសិទ្ធិ ផលប្រយោជន៍ និងកាតព្វកិច្ចរបស់សមាគមឬអង្គការមិនមែន រដ្ឋាភិបាល មាន ៦ មាត្រា គឺមាត្រា ២០ ដល់ មាត្រា ២៥ ដែលចែងពីសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលដែលបានចុះបញ្ជី ឬអនុស្សរណៈហើយ ត្រូវស្ថិតនៅក្រោមនីតិវិធីនៃរបបសារពើពន្ធជាធរមាន



និងទទួលបានការលើកទឹកចិត្តនិងការអនុគ្រោះនានា ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងត្រូវ
មានកាតព្វកិច្ចមួយចំនួនជាអាទិ៍ សិទ្ធិចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូក្នុងការអនុវត្តគម្រោង
សកម្មភាព សិទ្ធិជ្រើសរើសបុគ្គលិកឬកម្មករដើម្បីបម្រើការងារ ។ បុគ្គលិកបរទេសពុំទទួលបាន
អត្ថប្រយោជន៍សិទ្ធិនិងបុព្វសិទ្ធិអ្នកការទូតដូចមានចែងក្នុងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ទេ ។ អង្គការ
មិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេសត្រូវប្រកាន់ជំហរ
អព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា ។ ការផ្តល់ជូនក្រសួងមហាផ្ទៃ
នូវរបាយការណ៍ស្តីពីសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគមឬអង្គការមិនមែន
រដ្ឋាភិបាលក្នុងស្រុក ។ អង្គការមិនមែនរដ្ឋាភិបាលបរទេសត្រូវធ្វើទៅក្រសួងការបរទេសនិង
សហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនូវរបាយការណ៍ប្រចាំឆ្នាំរបស់សកម្មភាពការងារ
និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។ ក្នុងករណីចាំបាច់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាជ្ញាធរ
សវនកម្មជាតិ អាចធ្វើការត្រួតពិនិត្យនិងធ្វើសវនកម្មលើសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

- យល់ឃើញថា ជំពូកទី៦ ស្តីពីការផ្អាកសកម្មភាព ការរំលាយ ការបញ្ចប់សុពលភាពអនុស្សរណៈ ការ
ចាត់ចែងធនធាន និងទ្រព្យសម្បត្តិរបស់សមាគមឬអង្គការមិនមែនរដ្ឋាភិបាលមាន ៤ មាត្រា គឺពី
មាត្រា ២៦ ដល់ មាត្រា ២៩ ដែលចែងពីសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អាចផ្អាក
សកម្មភាពរបស់ខ្លួនដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ ក្នុងនោះមុននឹង
រំលាយត្រូវធ្វើរបាយការណ៍ និងត្រូវជម្រះកាតព្វកិច្ចតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន។ សមាគម ឬ
អង្គការមិនមែនរដ្ឋាភិបាលបរទេស អាចផ្អាកសកម្មភាពបានដោយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ
ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនោះមុននឹងបញ្ចប់សុពលភាពអនុស្សរណៈ
ត្រូវធ្វើរបាយការណ៍ និងត្រូវជម្រះកាតព្វកិច្ចតាមនីតិវិធីនិងបទប្បញ្ញត្តិជាធរមាន ពុំមានបទប្បញ្ញត្តិ
ណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

- យល់ឃើញថា ជំពូកទី៧ ស្តីពីវិធានការរដ្ឋបាលនិងទោសប្បញ្ញត្តិមាន ៧ មាត្រា គឺពីមាត្រា ៣០ ដល់
មាត្រា ៣៦ ដែលចែងពីសមាគមឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមិនបានអនុវត្តតាមមាត្រា
១០ ឬមាត្រា ២៤ ឬកថាខណ្ឌទី១ ឬកថាខណ្ឌទី២ នៃមាត្រា ២៥ និង ជំពូកទី២ នៃច្បាប់នេះ ត្រូវរង
នូវវិធានការរដ្ឋបាលដែលមានជាអាទិ៍ ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃឱ្យផ្អាកសកម្មភាពជាបណ្តោះ
អាសន្ន ការពិន័យនិងការលុបឈ្មោះចេញពីបញ្ជី។ ក្រសួងមហាផ្ទៃត្រូវសម្រេចលុបឈ្មោះចេញពីបញ្ជី



ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិកម្ពុជា ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានសិទ្ធិប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃទាក់ទងនឹងការមិនចុះបញ្ជី ការបញ្ឈប់សកម្មភាព ការលុបឈ្មោះចេញពីបញ្ជី និងការពិន័យ ទៅតុលាការ ។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមិនបានអនុវត្តតាមមាត្រា ១៧ ឬ មាត្រា ២៤ ឬកថាខណ្ឌទី៣ នៃមាត្រា ២៥ និង ជំពូកទី៣ នៃច្បាប់នេះ ត្រូវរងវិធានការរដ្ឋបាលដែល មានជាអាទិ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ការព្រមានជាលាយលក្ខណ៍អក្សរ ការសម្រេចជាលាយលក្ខណ៍អក្សរបញ្ចប់សុពលភាពអនុស្សរណៈ និងការបណ្តេញចេញស្របតាមច្បាប់អន្តោប្រវេសន៍។


ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិអាចបញ្ចប់សុពលភាពអនុស្សរណៈ ក្នុងករណីដែលសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល បរទេសធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយ ដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិកម្ពុជា ។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណា ដែលសកម្មភាពរបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬមានការ ពាក់ព័ន្ធនឹងការសំអាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ឬបទល្មើសភេរវកម្ម ឬបទល្មើសព្រហ្មទណ្ឌផ្សេង ទៀត ត្រូវផ្ដន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី៧ នេះស្របតាមមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញដែលចែងថា “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ រក្សាការពារទំនៀមទម្លាប់ និង ប្រពៃណីល្អរបស់ជាតិ ។ រាជរដ្ឋាភិបាល កម្ពុជាត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និង សន្តិសុខសាធារណៈ ។ រដ្ឋយកចិត្តទុកដាក់ ជាអាទិភាពចំពោះជីវភាពរស់នៅ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ។” ពុំមានបទប្បញ្ញត្តិណាមួយ មិនស្របនឹងរដ្ឋធម្មនុញ្ញទេ

- យល់ឃើញថា ជំពូកទី៨ ស្តីពីអន្តរប្បញ្ញត្តិ មាន ២ មាត្រា គឺមាត្រា ៣៧ និង មាត្រា ៣៨ ដែល ចែងថា ក្រោយពីច្បាប់នេះចូលជាធរមាន សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបាន តម្កល់សំណុំលិខិតនៅក្រសួងមហាផ្ទៃរួចហើយ ត្រូវចាត់ទុកថាបានចុះបញ្ជីនិងទទួលបានជាស្វ័យប្រវត្តិ នូវឋានៈជានីតិបុគ្គលស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួចហើយត្រូវចាត់ទុក



ថាបានចុះបញ្ជីស្របតាមច្បាប់នេះ និងអាចធ្វើសកម្មភាពរហូតដល់ថ្ងៃផុតកំណត់សុពលភាពអនុស្សរណៈ
ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

- យល់ឃើញថា ជំពូកទី៩ ស្តីពីអវសានប្បញ្ញត្តិ មាត្រា ១ មាត្រា គីមាត្រា ៣៩ ដែលចែងពីបទប្បញ្ញត្តិ
ទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីច្បាប់នេះ ត្រូវចាត់ទុកជានិរាករណ៍ ពុំមានអ្វីមិនស្របនឹង
រដ្ឋធម្មនុញ្ញទេ

- យល់ឃើញថា ខ្លឹមសារទាំង ៩ ជំពូក ៣៩ មាត្រា នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ ។

សម្រេច

មាត្រា ១- ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ១៣ ខែ
កក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំលើកទី៤ នីតិកាលទី៥ និង ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់
ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៣
នាថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៥ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ។

មាត្រា ២- សេចក្តីសម្រេចនេះធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំពេញអង្គនៃ
ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាច
ទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ត្រូវចុះផ្សាយក្នុងរាជកិច្ច ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៥



ឯក សំអុល



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧៧.១.រកត/០៩៩



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តរតនគិរី ចំនួន ៧៦២ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសាសនា

១	លោក	ទូ	ស៊ីប៊ុនថុន	មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងស្វាយរៀង
២	លោក	អ៊ុន	សាវ៉ានី	នាយក សាលាបឋមសិក្សាស្វាយតៀ	ក្រុងស្វាយរៀង
៣	លោក	ឃួន	ស៊ីថា	នាយករង សាលាបឋមសិក្សាព្រះទន្លេ	ក្រុងស្វាយរៀង
៤	លោក	អ៊ុក	ថុន	គ្រូបង្រៀន សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
៥	លោក	ចិន	អ៊ាត	គ្រូបង្រៀន សាលាបឋមសិក្សាកន្ទុយវែ	ក្រុងស្វាយរៀង
៦	លោក	វ៉ា	វ៉ាន់ជួន	គ្រូបង្រៀន សាលាបឋមសិក្សា ២ ធ្នូ	ក្រុងស្វាយរៀង
៧	លោក	ពៅ	សុផុន	នាយករង វិទ្យាល័យហ៊ុន សែនចេក	ក្រុងស្វាយរៀង
៨	លោក	សាន់	សាវ៉ានី	គ្រូបង្រៀន សាលាបឋមសិក្សាចេក	ក្រុងស្វាយរៀង
៩	លោក	សួស	ឌីណា	អនុប្រធានការិយាល័យមន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង	
១០	លោក	ពុត	ម៉ៅ	អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជននិងកីឡា ខេត្តស្វាយរៀង	
១១	លោក	នាង	ចិត្តា	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជននិងកីឡា	ខេត្តស្វាយរៀង
១២	លោក	ពៅ	ពិសី	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជននិងកីឡា	ខេត្តស្វាយរៀង
១៣	លោកស្រី	នាង	ប៊ុណ្ណារុត្នី	នាយិការងារ សាលាបឋមសិក្សាអនុវត្ត	ខេត្តស្វាយរៀង
១៤	លោក	ផន	សាវ៉ាន	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជននិងកីឡា	ខេត្តស្វាយរៀង
១៥	លោក	ព្រំ	លី	មន្ត្រីការិយាល័យមន្ទីរអប់រំ យុវជននិងកីឡា	ខេត្តស្វាយរៀង
១៦	លោក	វ៉ុ	សុខា	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជននិងកីឡា	ខេត្តស្វាយរៀង

១៧	លោក	ទឹម	សាវ៉េត	គ្រូឧទ្ទេសសាលាគរុកោសល្យនិងវិក្រិតការ	ខេត្តស្វាយរៀង
១៨	លោក	សោម	នៅ	គ្រូបង្រៀន វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
១៩	លោក	ឈុន	កុសល	គ្រូបង្រៀន វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
២០	លោកស្រី	ពុត	សូរិយា	គ្រូបង្រៀន វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
២១	លោក	ណាំ	វង្ស	នាយករង វិទ្យាល័យជីកូ	ក្រុងបាវិត
២២	លោក	យស់	ជា	នាយករង សាលាបឋមសិក្សាបាវិត	ក្រុងបាវិត
២៣	លោក	ម៉ៅញូ	ហ៊ា	គ្រូបង្រៀន វិទ្យាល័យបាវិត	ក្រុងបាវិត
២៤	លោក	ឌីម	រ៉ន	នាយក សាលាបឋមសិក្សាព្រៃអង្គជ្វា	ក្រុងបាវិត
២៥	លោក	កែវ	រដ្ឋា	គ្រូបង្រៀន វិទ្យាល័យជីកូ	ក្រុងបាវិត
២៦	លោក	ព្រាប	សារិន	នាយករង វិទ្យាល័យបាវិត	ក្រុងបាវិត
២៧	លោក	ប្រាក់	ផែម	មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡា	ស្រុកកំពង់រោទិ៍
២៨	លោក	នុត	ត្រេង	គ្រូបង្រៀន វិទ្យាល័យហ៊ុន សែនកំពង់រោទិ៍	ស្រុកកំពង់រោទិ៍
២៩	លោក	ម៉ៅ	វិបុល្លា	នាយករងវិទ្យាល័យមិត្តភាពកម្ពុជាវៀតណាមព្រះពន្លា	ស្រុកកំពង់រោទិ៍
៣០	លោក	ទេព	ចំរើន	គ្រូបង្រៀន អនុវិទ្យាល័យស្វាយតាឃាន	ស្រុកកំពង់រោទិ៍
៣១	លោក	មាស	សាវុត	នាយក អនុវិទ្យាល័យឈមកា	ស្រុកកំពង់រោទិ៍
៣២	លោក	ចាន់	យ៉ាន	នាយករង អនុវិទ្យាល័យហ៊ុន សែនភ្នំស្រួច	ស្រុកកំពង់រោទិ៍
៣៣	លោក	ពៅ	ច័ន្ទរ៉ា	គ្រូបង្រៀន អនុវិទ្យាល័យជ័យជំនះ	ស្រុកកំពង់រោទិ៍
៣៤	លោក	ចាន់	ប៊ុនរន	គ្រូបង្រៀន សាលាបឋមសិក្សានគរមុនី	ស្រុកកំពង់រោទិ៍
៣៥	លោក	គង់	សាផាត	គ្រូបង្រៀន សាលាបឋមសិក្សាកំពង់រោទិ៍	ស្រុកកំពង់រោទិ៍
៣៦	លោក	ឈឹម	ញឹក	នាយក សាលាបឋមសិក្សាព្រៃម្នាស់	ស្រុកកំពង់រោទិ៍
៣៧	លោក	ស៊ុន	សុខុម៉ាលី	នាយក សាលាបឋមសិក្សាត្រដែត	ស្រុកកំពង់រោទិ៍
៣៨	លោក	រឿង	ចាន់លី	គ្រូបង្រៀន សាលាបឋមសិក្សាសំយោង	ស្រុកកំពង់រោទិ៍
៣៩	លោក	អ៊ុង	សារិន	មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡា	ស្រុករំដួល
៤០	លោក	រាជ	វ៉ាន់ថង	នាយក វិទ្យាល័យកំពង់សំរោង	ស្រុករំដួល
៤១	លោក	នង	សាវុន	នាយករង វិទ្យាល័យកំពង់សំរោង	ស្រុករំដួល
៤២	លោក	ម៉ែន	ស៊ីហាត	នាយក វិទ្យាល័យពងទឹក	ស្រុករំដួល
៤៣	លោក	ពៅ	ញ៉ង	គ្រូបង្រៀន សាលាបឋមសិក្សាព្រែកពក	ស្រុករំដួល
៤៤	លោក	នៅ	សំអាត	គ្រូបង្រៀន សាលាបឋមសិក្សាទួលសាលា	ស្រុករំដួល
៤៥	លោក	ប៉ាង	ពៅ	នាយក អនុវិទ្យាល័យសៅ យ៉ាត	ស្រុករំដួល
៤៦	លោក	ពៅ	សាម៉ឿន	នាយក សាលាបឋមសិក្សាវត្តថ្មី	ស្រុករំដួល
៤៧	លោក	ហ៊ុន	សានុន	នាយក សាលាបឋមសិក្សាសេរីវង្ស	ស្រុករំដួល
៤៨	លោក	ឡុង	សាវ៉េត	នាយក សាលាបឋមសិក្សាវង្សគ្រឿង	ស្រុករំដួល
៤៩	លោក	គង់	វិបុរ	នាយក សាលាបឋមសិក្សាហ៊ុន សែនច្រេស	ស្រុកចត្តា
៥០	លោក	ខាត់	សាត	នាយក សាលាបឋមសិក្សាវត្តចំបក់ធំ	ស្រុកចត្តា
៥១	លោក	ខៀវ	មា	មន្ត្រីការិយាល័យ អប់រំ យុវជននិងកីឡា	ស្រុកចត្តា
៥២	លោក	សឹង	សាភាន់	មន្ត្រីការិយាល័យ អប់រំ យុវជននិងកីឡា	ស្រុកចត្តា
៥៣	លោក	កៅ	ចន្ទ	គ្រូបង្រៀន សាលាបឋមសិក្សាមេសច្ចក	ស្រុកចត្តា
៥៤	លោក	ស៊ឹម	ចន្ទី	គ្រូបង្រៀន សាលាបឋមសិក្សាព្រៃគគីរ	ស្រុកចត្តា
៥៥	លោក	នាង	មុន្នីសេដ្ឋា	នាយក វិទ្យាល័យ ហសស្វាយរំពារ	ស្រុកស្វាយទាប
៥៦	លោក	ប៉ែន	បុង	គ្រូបង្រៀន វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៥៧	លោក	ឡុយ	សុវណ្ណវ៉េត	គ្រូបង្រៀន វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប

៥៨	លោក	ស៊ី	ស៊ាមសោ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៥៩	លោក	ម៉ែ	សុខុម	គ្រូបង្រៀន	វិទ្យាល័យហាសស្វាយរំពារ	ស្រុកស្វាយទាប
៦០	លោក	ឡឹក	សារិន	នាយក	សាលាបឋមសិក្សាតានូ	ស្រុកស្វាយទាប
៦១	លោក	សូ	ម៉ុនដារ៉ា	នាយក	សាលាបឋមសិក្សាខ្នាប	ស្រុកស្វាយទាប
៦២	លោក	អុក	ថា	នាយក	សាលាបឋមសិក្សាពេជ្រមន្ត្រី	ស្រុកស្វាយទាប
៦៣	លោក	ម៉ាង	សំបួរ	នាយក	អនុវិទ្យាល័យព្រៃវង់	ស្រុកស្វាយទាប
៦៤	លោក	ម៉ី	សាបុន	នាយក	សាលាបឋមសិក្សាអង្គស្វាយ	ស្រុកស្វាយទាប
៦៥	លោក	ព្រំ	គឹមហ៊ាង	អនុប្រធានការិយាល័យ អប់រំ យុវជននិងកីឡា		ស្រុកស្វាយទាប
៦៦	លោក	អ៊ុំ	ឈន	នាយក	សាលាបឋមសិក្សាសាមគ្គីរង្សី	ស្រុកស្វាយទាប
៦៧	លោក	ម៉ៅ	វេន	នាយក	សាលាបឋមសិក្សាម្រាម	ស្រុករមាសហែក
៦៨	លោក	ចាម	សាឡុន	ប្រធានការិយាល័យ អប់រំយុវជន និងកីឡា		ស្រុករមាសហែក
៦៩	លោក	ប្រាក់	យ៉ុន	នាយក	សាលាបឋមសិក្សាកំពង់ត្រាច	ស្រុករមាសហែក
៧០	លោកស្រី	ហែ	ផារី	នាយិការងារ	សាលាបឋមសិក្សាទួលសុក្រំ	ស្រុករមាសហែក
៧១	លោក	ហ៊ុំ	នល់	នាយក	អនុវិទ្យាល័យសម្បត្តិមានជ័យ	ស្រុករមាសហែក
៧២	លោកស្រី	តី	សាលី	ព្រឹទ្ធបុរស ទី២ ចាត់ការ សាលាបឋមសិក្សាទួលសុក្រំ		ស្រុករមាសហែក
៧៣	លោក	ហ៊ឹម	បូផល	ព្រឹទ្ធបុរស ទី២ ចាត់ការសាលាបឋមសិក្សាត្រពាំងព្រីង		ស្រុករមាសហែក
៧៤	លោក	ពៅ	យ៉ុក	នាយក	អនុវិទ្យាល័យដូង	ស្រុករមាសហែក
៧៥	លោក	ងួន	សារួន	ព្រឹទ្ធបុរស ទី២ ចាត់ការអនុវិទ្យាល័យអណ្តូងពោធិ៍		ស្រុករមាសហែក
៧៦	លោក	អេង	កែន	នាយករង	សាលាបឋម តាហង់ចាស់	ស្រុករមាសហែក
៧៧	លោក	ហ៊ាង	សំអួន	គ្រូបង្រៀន	សាលាបឋមសិក្សាកំរែង	ស្រុករមាសហែក
៧៨	លោក	ពៅ	ឈន	គ្រូបង្រៀន	សាលាបឋមអណ្តូងត្របែក	ស្រុករមាសហែក
៧៩	លោក	យិន	សុផល	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
៨០	លោក	ពេញ	សៅ	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយទន្លឹម	ស្រុករមាសហែក
៨១	លោក	ថ	សាបាន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនជ្រៃធំ	ស្រុករមាសហែក
៨២	លោកស្រី	ឡង	លី	គ្រូបង្រៀន	សាលាបឋមសិក្សាដូង	ស្រុករមាសហែក
៨៣	លោក	គង់	សុត	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
៨៤	លោកស្រី	ប៉ែន	នាង	គ្រូបង្រៀន	សាលាបឋមសិក្សាទួលតាផន	ស្រុករមាសហែក
៨៥	លោក	គង់	ភន	ព្រឹទ្ធបុរស ទី២ ចាត់ការវិទ្យាល័យ ហាសសាមគ្គីអូនស		ស្រុកស្វាយជ្រំ
៨៦	លោក	ទូច	គឹមស្រីន	នាយក	សាលាបឋមសិក្សារកា	ស្រុកស្វាយជ្រំ
៨៧	លោក	ចាន់	សំអន	នាយក	សាលាបឋមសិក្សាស្វាយជ្រំ	ស្រុកស្វាយជ្រំ
៨៨	លោក	អ៊ុន	សារៀម	នាយក	អនុវិទ្យាល័យឈើទាល	ស្រុកស្វាយជ្រំ
៨៩	លោក	យឹម	ញ៉ូ	នាយករង	សាលាបឋមសិក្សាស្វាយផ្អែម	ស្រុកស្វាយជ្រំ
៩០	លោក	វ៉ត្ត	ចាន់	គ្រូបង្រៀន	សាលាបឋមសិក្សាក្រោលគោ	ស្រុកស្វាយជ្រំ
៩១	លោកស្រី	ម៉ៅ	សំភួន	នាយិកា	សាលាបឋមសិក្សាកណ្តាលភូមិ	ស្រុកស្វាយជ្រំ
៩២	លោកស្រី	ភាន	ណារុផ	គ្រូបង្រៀន	អនុវិទ្យាល័យបាសាក់	ស្រុកស្វាយជ្រំ
៩៣	លោក	អ៊ឹម	សំអឿន	នាយក	សាលាបឋមសិក្សាកំពង់ចម្កង	ស្រុកស្វាយជ្រំ
៩៤	លោក	គង់	សារឿន	នាយករង	សាលាបឋមសិក្សាបាសាក់	ស្រុកស្វាយជ្រំ
៩៥	លោក	ម៉ៅ	ផល្លា	នាយក	អនុវិទ្យាល័យពោធិ៍រាជ	ស្រុកស្វាយជ្រំ
៩៦	លោកស្រី	នួន	យាន	គ្រូបង្រៀន	សាលាបឋមសិក្សាវត្តស្វាយ	ស្រុកស្វាយជ្រំ
៩៧	លោកស្រី	ចេង	សុគុណ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ស្វាយជ្រំ	ស្រុកស្វាយជ្រំ
៩៨	លោក	ដូង	សាន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ស្វាយជ្រំ	ស្រុកស្វាយជ្រំ

៩៩	លោក	ប្រើស	ដាវ៉ា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនក្រោលគោ	ស្រុកស្វាយជ្រំ
១០០	លោក	ម៉ៅ	រដ្ឋា	គ្រូបង្រៀន	អនុវិទ្យាល័យតាដៃ	ស្រុកស្វាយជ្រំ
១០១	លោកស្រី	ប៉ែន	ចន្ទា	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកស្វាយជ្រំ
១០២	លោកស្រី	តូច	សុទ្ធា	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកស្វាយជ្រំ
១០៣	លោក	សេក	សំណាង	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយធំ	ស្រុកស្វាយជ្រំ
១០៤	លោក	សួរ	សាម៉ន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកស្វាយជ្រំ
១០៥	លោក	ទូ	ស៊ិនដេ	ប្រធានការិយាល័យ	មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្ត ព្រះវិហារ
១០៦	លោក	ម៉ែន	យន	ប្រធានការិយាល័យ	មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្ត ព្រះវិហារ
១០៧	លោក	ព្រិន	ហឺន	មន្ត្រីការិយាល័យ	មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្ត ព្រះវិហារ
១០៨	លោក	ណែម	នី	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក សង្កមថ្មី
១០៩	លោក	ជុំ	ចឹង	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក ជាំក្សាន្ត
១១០	លោកស្រី	គង់	ណារ៉ន	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក រវៀង
១១១	លោកស្រី	ធី	ម៉ាលាន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក រវៀង
១១២	លោក	ហួរ	គឹមលី	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក ជាំក្សាន្ត
១១៣	លោក	ស្វាយ	សាវ៉ាន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុក គែប
១១៤	លោក	លី	គឹមឃុន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុង ព្រះវិហារ
១១៥	លោក	សាយ	ដាវ៉ា	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុង ព្រះវិហារ
១១៦	លោក	ម៉ែន	សំខាន់	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកត្បែងមានជ័យ
១១៧	លោក	ចក់	ចក់ ចាន់	នាយកសាលា	បឋមសិក្សាស្ថាពរ	ក្រុង ព្រះវិហារ
១១៨	លោក	សំ	សុដា	នាយកសាលា	បឋមស្នងសែនមនោរម្យ	ស្រុក គូលែន
១១៩	លោក	ព្រំ	យឿង	នាយកសាលា	បឋមសិក្សាកំពង់ក្រសាំង	ស្រុក គែប
១២០	លោក	នង	បុត្រ	នាយកសាលា	បឋមសិក្សា ត្នាតព្រើក	ស្រុក ជាំក្សាន្ត
១២១	លោក	យ៉ប	សុខុម	នាយកសាលា	បឋមសិក្សា ស្រះក្តុល	ស្រុក ជាំក្សាន្ត
១២២	លោក	ឈួន	សាមៀន	នាយកសាលា	បឋមសិក្សា រស្មី	ស្រុក រវៀង
១២៣	លោក	ស្រី	យឿន	នាយកសាលា	បឋមសិក្សា ដូនម៉ា	ស្រុក រវៀង
១២៤	លោក	បុន	ហែម	នាយកសាលា	បឋមសិក្សា ពើក	ស្រុក ជ័យសែន
១២៥	លោក	យន់	នីតា	នាយកសាលា	បឋមសិក្សា ខ្នុរ	ស្រុក សង្កមថ្មី
១២៦	លោកស្រី	ង៉ែត	ចាន់លី	លេខាធិការ	បឋមសិក្សាគូលែន	ស្រុក គូលែន
១២៧	លោកស្រី	ជា	ហួត	គ្រូបង្រៀន	វិទ្យាល័យ ជ័យសែន	ស្រុក ជ័យសែន
១២៨	លោក	អូម	វាសនា	គ្រូបង្រៀន	វិទ្យាល័យ សង្កមថ្មី	ស្រុក សង្កមថ្មី
១២៩	លោក	ផាន់	សុវណ្ណា	គ្រូបង្រៀន	វិទ្យាល័យ សង្កមថ្មី	ស្រុក សង្កមថ្មី
១៣០	លោកស្រី	ស៊ុត	សុគីន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ដូនទន់	ស្រុក គែប
១៣១	លោក	គឹម	រតនា	គ្រូបង្រៀន	វិទ្យាល័យ ជស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
១៣២	លោក	ប៉ាង	ចាន់	គ្រូបង្រៀន	វិទ្យាល័យ ជស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
១៣៣	លោកស្រី	ហឿង	អ៊ឹម	គ្រូបង្រៀន	អនុវិទ្យាល័យ ជ័យសែន	ស្រុក ជ័យសែន
១៣៤	លោក	ហ៊ុម	សំអេន	គ្រូបង្រៀន	អនុវិទ្យាល័យ ជ័យសែន	ស្រុក ជ័យសែន
១៣៥	លោក	វ៉ាត់	ណារ៉ន	គ្រូបង្រៀន	បឋមសិក្សាភ្នំពេញ	ស្រុក គូលែន
១៣៦	លោក	ផាន់	វ៉ឺ	គ្រូបង្រៀន	បឋមសិក្សាមហាផល	ស្រុកត្បែងមានជ័យ
១៣៧	លោក	ជី	ច័ន្ទតារា	គ្រូបង្រៀន	បឋមសិក្សាគែប	ស្រុក គែប
១៣៨	លោក	បុន	លំភឿន	គ្រូបង្រៀន	បឋមសិក្សា រហ័ស	ស្រុក រវៀង

១៣៩	លោក	សេន	ប៊ិន	គ្រូបង្រៀន	បឋមសិក្សា ឌីឡឹក	ស្រុក រវៀង
១៤០	លោកស្រី	សោម	ឈៀន្ទី	គ្រូបង្រៀន	បឋមសិក្សា ទន្លាប់	ស្រុក រវៀង
១៤១	លោក	អ៊ុន	វ៉ាឌី	គ្រូបង្រៀន	បឋមសិក្សា រំចេក	ស្រុក រវៀង
១៤២	លោកស្រី	ថោង	ចាន់ណា	គ្រូបង្រៀន	បឋមសិក្សា អូរទ្រលោក	ស្រុក រវៀង
១៤៣	លោក	ហៀយ	ប៊ុនម៉ា	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
១៤៤	លោក	អ៊ុន	ម៉ឺន	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
១៤៥	លោក	ទៀង	ភីកក្តី	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
១៤៦	លោក	តែម	សិត	នាយករង	សាលាបឋម.យក្សឡោម	ក្រុងបានលុង
១៤៧	លោក	សេង	សុវណ្ណរតន៍	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
១៤៨	លោក	ហ៊ុ	ខេមរា	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
១៤៩	លោក	ប៉ុល	វី	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកបរកែវ
១៥០	លោកស្រី	យីម	ធារី	គ្រូបង្រៀន	អនុវិទ្យាល័យបរកែវ	ស្រុកបរកែវ

ខ-មេធាវីរដ្ឋាករខ្មែរ

១	លោក	ហាស់	សេងហុង	មន្ត្រីការិយាល័យផែនការ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង
២	លោក	នាង	សារិន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្វាយរំពារ	ស្រុកស្វាយទាប
៣	លោក	អ៊ុន	ច័យ	ព្រឹទ្ធបុរសទី២	គណៈកម្មាធិការសាលាគរុកោសល្យនិងវិក្រិតការ	ខេត្តស្វាយរៀង
៤	លោក	ថៅ	តុលា	គ្រូបង្រៀន	សាលាបឋមសិក្សាអនុវត្ត	ក្រុងស្វាយរៀង
៥	លោកស្រី	អាំង	ប៊ុណ្ណារី	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៦	លោក	ពេជ្រ	ស្រ្ទាន	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៧	លោក	យ៉ាន់	ព្រិល	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៨	លោកស្រី	កើត	សេរីសុទ្ធី	បណ្ណការក្ស	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៩	លោក	ញា	វុត្តា	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
១០	លោក	ភូង	ចាវ៉ាន	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
១១	លោក	ម៉ៅ	ណុល	នាយករង	សាលាបឋមសិក្សាព្រៃអង្គញ់	ក្រុងបាវិត
១២	លោក	ភាគ	រតនា	គ្រូបង្រៀន	សាលាបឋមប៊ុនរ៉ានីហ៊ុនសែនជីក	ក្រុងបាវិត
១៣	លោក	សៀវ	ពុត	គ្រូបង្រៀន	សាលាបឋមសិក្សាបាវិត	ក្រុងបាវិត
១៤	លោក	យ៉ាន់	ពេជ្រនិមល	គ្រូបង្រៀន	សាលាបឋមសិក្សាផ្កា	ក្រុងបាវិត
១៥	លោកស្រី	ឌឹម	សាម៉េ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃទប់	ក្រុងបាវិត
១៦	លោក	នាង	ប៊ុន្ទី	គ្រូបង្រៀន	វិទ្យាល័យជីក	ក្រុងបាវិត
១៧	លោក	រ៉ន	សុវណ្ណារិទ្ធ	គ្រូបង្រៀន	វិទ្យាល័យជីក	ក្រុងបាវិត
១៨	លោក	សរ	វ៉ាគឿន	គ្រូបង្រៀន	វិទ្យាល័យជីក	ក្រុងបាវិត
១៩	លោកស្រី	ជ័យ	ភូងពិសិដ្ឋ	គ្រូបង្រៀន	សាលាបឋមបាវិតកណ្តាល	ក្រុងបាវិត
២០	លោក	ម៉ែន	អ៊ុន	គ្រូបង្រៀន	សាលាបឋមហ៊ុន សែនបាវិត	ក្រុងបាវិត
២១	លោក	កាន់	សិទ្ធ	គ្រូបង្រៀន	វិទ្យាល័យបាវិត	ក្រុងបាវិត
២២	លោក	កាន	ច័ន្ទណាកុល	គ្រូបង្រៀន	វិទ្យាល័យបាវិត	ក្រុងបាវិត
២៣	លោក	ឃួន	វណ្ណារិទ្ធ	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ស្រុកកំពង់រោទិ៍
២៤	លោក	ឆន	គឹមឈាន	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ស្រុកកំពង់រោទិ៍
២៥	លោក	ដូង	សុខា	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនកំពង់រោទិ៍	ស្រុកកំពង់រោទិ៍
២៦	លោក	ងួន	ចាន់ណាត	គ្រូបង្រៀន	វិទ្យាល័យម.ភ.ក.វ ព្រះពន្លា	ស្រុកកំពង់រោទិ៍
២៧	លោក	ប៊ី	សុត	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយតាឃាន	ស្រុកកំពង់រោទិ៍
២៨	លោក	ហួយ	ហាស់	គ្រូបង្រៀន	អនុវិទ្យាល័យជ័យជំនះ	ស្រុកកំពង់រោទិ៍

២៩	លោក	ខា	សុវណ្ណ	គ្រូបង្រៀន	អនុវិទ្យាល័យភ្នំស្រួច	ស្រុកកំពង់រោទិ៍
៣០	លោក	កែវ	សារ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យខ្សែត្រ	ស្រុកកំពង់រោទិ៍
៣១	លោក	ខាំ	ខ្មៅ	នាយក	អនុវិទ្យាល័យថ្មី	ស្រុកកំពង់រោទិ៍
៣២	លោក	ឈឹម	សូត្រ	គ្រូបង្រៀន	អនុវិទ្យាល័យត្នោត	ស្រុកកំពង់រោទិ៍
៣៣	លោកស្រី	ពេជ	ធីតា	គ្រូបង្រៀន	អនុវិទ្យាល័យបន្ទាយក្រាំង	ស្រុកកំពង់រោទិ៍
៣៤	លោក	ម៉ល់	សុភាព	គ្រូបង្រៀន	អនុវិទ្យាល័យសំយោង	ស្រុកកំពង់រោទិ៍
៣៥	លោក	វ៉ា	សូត្រ	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងត្រាវ	ស្រុកកំពង់រោទិ៍
៣៦	លោក	សោម	ប៊ុន្តា	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងលាច	ស្រុកកំពង់រោទិ៍
៣៧	លោក	នេត	រតនៈ	នាយក	សាលាបឋមសិក្សាវាជមន្តិរ	ស្រុកកំពង់រោទិ៍
៣៨	លោក	ជេន	វិចិត្រ	គ្រូបង្រៀន	សាលាបឋមសិក្សា សែន ត្នោត	ស្រុកកំពង់រោទិ៍
៣៩	លោក	មាស	ឌី	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃស្មៅ	ស្រុកកំពង់រោទិ៍
៤០	លោកស្រី	សៅ	ស៊ីណា	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកវំដូល
៤១	លោក	គឹម	លីម៉ា	គ្រូបង្រៀន	វិទ្យាល័យកំពង់សំរោង	ស្រុកវំដូល
៤២	លោក	ធីង	យន	គ្រូបង្រៀន	វិទ្យាល័យពងទឹក	ស្រុកវំដូល
៤៣	លោក	យិន	ធីរៈ	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយចេក	ស្រុកវំដូល
៤៤	លោកស្រី	ហេ	សូរីដា	គ្រូបង្រៀន	អនុវិទ្យាល័យម៉ឺនជ័យ	ស្រុកវំដូល
៤៥	លោក	ព្រំ	ទិត	គ្រូបង្រៀន	អនុវិទ្យាល័យសៅយ៉ាត	ស្រុកវំដូល
៤៦	លោកស្រី	ម៉ៅ	មលិកា	គ្រូបង្រៀន	អនុវិទ្យាល័យទួលសាលា	ស្រុកវំដូល
៤៧	លោក	ខឹម	គៀន	គ្រូបង្រៀន	អនុវិទ្យាល័យផ្កាឆ្នង់	ស្រុកវំដូល
៤៨	លោកស្រី	ចាន់	ធី	គ្រូបង្រៀន	សាលាបឋមសិក្សាឆ្នង់	ស្រុកវំដូល
៤៩	លោក	មិញ	ចន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រម៉	ស្រុកវំដូល
៥០	លោក	សួស	សារ៉ាន	គ្រូបង្រៀន	សាលាបឋមសិក្សាជ្រុងពពែល	ស្រុកវំដូល
៥១	លោក	គឹម	ស៊ីចាន	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃតាយន្ត	ស្រុកវំដូល
៥២	លោក	មាស	កាឡា	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ចក	ស្រុកវំដូល
៥៣	លោក	ព្រំ	ស៊ី	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់អំពិល	ស្រុកវំដូល
៥៤	លោកស្រី	សូ	ស៊ីវុត	គ្រូបង្រៀន	សាលាបឋមសិក្សាទួលសាលា	ស្រុកវំដូល
៥៥	លោកស្រី	យិន	សុភី	គ្រូបង្រៀន	បឋម.ហ៊ុនសែន គយត្របែក	ក្រុងស្វាយរៀង
៥៦	លោក	កើត	ធី	គ្រូបង្រៀន	សាលាបឋមសិក្សាឆ្នង់	ក្រុងស្វាយរៀង
៥៧	លោកស្រី	ហ៊ឹង	លក្ខិណា	គ្រូបង្រៀន	សាលាបឋមសិក្សាចុងព្រែក	ក្រុងស្វាយរៀង
៥៨	លោកស្រី	កែវ	គឹមយ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាចុងព្រែក	ក្រុងស្វាយរៀង
៥៩	លោក	មាស	ប៊ុនឡា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនចេក	ក្រុងស្វាយរៀង
៦០	លោក	ទេព	ស៊ីនឌី	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនចេក	ក្រុងស្វាយរៀង
៦១	លោក	រាជ	សំអាត	គ្រូបង្រៀន	សាលាបឋមសិក្សាកន្ទុយវៃ	ក្រុងស្វាយរៀង
៦២	លោកស្រី	ចាន់	ធីតា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
៦៣	លោកស្រី	គង់	ដកពាយ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
៦៤	លោកស្រី	នឿ	ប៊ុនឈាន	គ្រូបង្រៀន	សាលាបឋមសិក្សាចេក	ក្រុងស្វាយរៀង
៦៥	លោក	ផែ	សេងលី	គ្រូបង្រៀន	សាលាបឋមសិក្សាជម្ពូត្រីក្សា	ក្រុងស្វាយរៀង
៦៦	លោកស្រី	ពៅ	ចាន់	គ្រូបង្រៀន	សាលាបឋមសិក្សាសាមគ្គី	ក្រុងស្វាយរៀង
៦៧	លោកស្រី	ឡុង	សំអាត	គ្រូបង្រៀន	សាលាបឋមសិក្សាឈមកា	ក្រុងស្វាយរៀង
៦៨	លោក	សៅ	ចាន់វ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះនាគ	ក្រុងស្វាយរៀង
៦៩	លោកស្រី	ឃួន	វណ្ណារី	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយត្រី	ក្រុងស្វាយរៀង

៧០	លោក	ស៊ុន	ស៊ីថុន	បុទីចាត់ការ	វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទា	ស្រុកចន្ទា
៧១	លោក	សោម	វ៉ែម	បុ.ទីចាត់ការ	វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទា	ស្រុកចន្ទា
៧២	លោក	ប៉ាង	សុភារិទ្ធ	គ្រូបង្រៀន	វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទា	ស្រុកចន្ទា
៧៣	លោក	ភុន	សុភាក់	គ្រូបង្រៀន	វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទា	ស្រុកចន្ទា
៧៤	លោកស្រី	ឥន	ជឿមលក្ខណ	គ្រូបង្រៀន	វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចន្ទា	ស្រុកចន្ទា
៧៥	លោក	ជឹម	គួញ	គ្រូបង្រៀន	អនុវិទ្យាល័យទួលស្តី ស្រុកចន្ទា	ស្រុកចន្ទា
៧៦	លោក	សួន	ផល្លា	គ្រូបង្រៀន	អនុវិទ្យាល័យផនសែនទេពធីតា	ស្រុកចន្ទា
៧៧	លោក	យ៉យ	សារ៉េន	គ្រូបង្រៀន	អនុវិទ្យាល័យចន្ទា	ស្រុកចន្ទា
៧៨	លោក	ចាន់	សានី	គ្រូបង្រៀន	អនុវិទ្យាល័យច្រេស	ស្រុកចន្ទា
៧៩	លោក	ទូ	សាក់	គ្រូបង្រៀន	អនុវិទ្យាល័យច្រេស	ស្រុកចន្ទា
៨០	លោក	បោង	សារ៉ន	គ្រូបង្រៀន	អនុវិទ្យាល័យព្រែកគីរ	ស្រុកចន្ទា
៨១	លោក	ប៉ុក	ចំរើន	គ្រូបង្រៀន	អនុវិទ្យាល័យព្រែកគីរ	ស្រុកចន្ទា
៨២	លោក	ប្រាជ្ញ	លឿសុភាក់	គ្រូបង្រៀន	អនុវិទ្យាល័យព្រែកគីរ	ស្រុកចន្ទា
៨៣	លោក	ឃួន	សារ៉ន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៨៤	លោក	សរ	សមចិន្តា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៨៥	លោក	ចាន់	ហាក់	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៨៦	លោកស្រី	ហែម	ចរិយ៉ា	គ្រូមគ្គេយ្យ	សាលាបឋមសិក្សាសាមគ្គីរង្សី	ស្រុកស្វាយទាប
៨៧	លោក	អ៊ុក	កាន	គ្រូបង្រៀន	អនុវិទ្យាល័យខ្ពស់	ស្រុកស្វាយទាប
៨៨	លោកស្រី	ត្រាំ	យណ្ឌុត	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៨៩	លោក	មាស	ឡេង	គ្រូបង្រៀន	សាលាបឋមសិក្សាតានូ	ស្រុកស្វាយទាប
៩០	លោកស្រី	ទែន	លក្ខណ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៩១	លោក	គោម	ភូរិន្ទ	នាយករង	សាលាបឋមសិក្សាព្រៃទទឹង	ស្រុកស្វាយទាប
៩២	លោក	ខុក	ភារី	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៩៣	លោកស្រី	មន់	សេដ្ឋា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
៩៤	លោកស្រី	ឃ្លាំង	ណារី	គ្រូបង្រៀន	សាលាបឋមសិក្សាបន្ទាយ	ស្រុកស្វាយទាប
៩៥	លោកស្រី	រស់	ថាវី	គ្រូបង្រៀន	សាលាបឋមសិក្សាកណ្តៀងរាយ	ស្រុកស្វាយទាប
៩៦	លោក	ញ៉ង	បូរី	គ្រូបង្រៀន	សាលាបឋមសិក្សាអង្គស្វាយ	ស្រុកស្វាយទាប
៩៧	លោក	ហួត	សុជ័យ	មន្ត្រីការិយាល័យ	អប់រំ យុវជននិងកីឡា	ស្រុកស្វាយទាប
៩៨	លោក	សួន	ទិត	គ្រូបង្រៀន	អនុវិទ្យាល័យព័ត៌	ស្រុកស្វាយទាប
៩៩	លោក	ឯម	ចាន់ថា	នាយក	សាលាបឋមសិក្សាជាធាច	ស្រុករមាសហែក
១០០	លោក	ពៅ	សុភាព	នាយក	សាលាបឋមសិក្សាចន្ទី	ស្រុករមាសហែក
១០១	លោក	ញាណ	សារ៉ាន	នាយក	សាលាបឋមសិក្សាវត្តមុខដា	ស្រុករមាសហែក
១០២	លោក	គង់	វិទ្យុ	នាយករង	អនុវិទ្យាល័យត្រពាំងរុន	ស្រុករមាសហែក
១០៣	លោក	ជ័យ	សុខា	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុករមាសហែក
១០៤	លោក	សោម	ពុធ	ព្រឹទ្ធបុរសទីចាត់ការ	អនុវិទ្យាល័យដូង	ស្រុករមាសហែក
១០៥	លោក	កែប	ផល់	នាយក	សាលាបឋមសិក្សាប្រាក់ទាប	ស្រុករមាសហែក
១០៦	លោក	ម៉ី	សុកាន	ព្រឹទ្ធបុរស ទីចាត់ការ	សាលាបឋមសិក្សាអំពិល	ស្រុករមាសហែក
១០៧	លោក	សុខ	សាគុម	គ្រូបង្រៀន	អនុវិទ្យាល័យអំពិលពោធិ៍ធំ	ស្រុករមាសហែក
១០៨	លោក	ពុត	សុផា	គ្រូបង្រៀន	អនុវិទ្យាល័យសម្បត្តិមានជ័យ	ស្រុករមាសហែក
១០៩	លោក	សុខ	រន	គ្រូបង្រៀន	សាលាបឋម ហ៊ុន សែនមុខដា	ស្រុករមាសហែក
១១០	លោក	ទេព	ឬទ្ធិ	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក

១១១	លោក	គង់	កាន់	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
១១២	លោក	ប្រាក់	សំអួន	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
១១៣	លោក	ពោធិ	សុភាព	គ្រូបង្រៀន	វិទ្យាល័យសម្តេច ជាស៊ីមអំពិល	ស្រុករមាសហែក
១១៤	លោក	ប្រ៊ុញ	ម៉ុន	គ្រូបង្រៀន	សាលាបឋមសិក្សាជីកដី	ស្រុករមាសហែក
១១៥	លោកស្រី	ព្រំ	ផល្លា	គ្រូបង្រៀន	សាលាបឋមសិក្សាតាហង់ចាស់	ស្រុករមាសហែក
១១៦	លោក	សួន	ហុងលី	គ្រូបង្រៀន	សាលាបឋមសិក្សាជីកដី	ស្រុករមាសហែក
១១៧	លោកស្រី	ងួន	សាវន់	គ្រូបង្រៀន	សាលាបឋមសិក្សាទួលតាផន់	ស្រុករមាសហែក
១១៨	លោក	ពៅ	ស៊ីនួន	គ្រូបង្រៀន	សាលាបឋមសិក្សាជាផាច	ស្រុករមាសហែក
១១៩	លោកស្រី	ម៉ៅ	ណាន	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយទន្ទឹម	ស្រុករមាសហែក
១២០	លោក	ព្រំ	សុវណ្ណារិទ្ធ	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយទន្ទឹម	ស្រុករមាសហែក
១២១	លោក	អ៊ុន	សំអាត	គ្រូបង្រៀន	វិហ័ន សែនសាមគ្គីដូនស	ស្រុកស្វាយជ្រំ
១២២	លោក	សំ	ទុំ	នាយក	សាលាបឋមសិក្សាសណ្តោត	ស្រុកស្វាយជ្រំ
១២៣	លោក	វ៉ាន់	សាវ៉ាផ	គ្រូបង្រៀន	អនុវិទ្យាល័យត្រកាព្រីង	ស្រុកស្វាយជ្រំ
១២៤	លោកស្រី	នាង	សិន	គ្រូបង្រៀន	សាលាបឋមសិក្សាត្បែង	ស្រុកស្វាយជ្រំ
១២៥	លោក	ជិន	សាវិត	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយព្រហ្មត	ស្រុកស្វាយជ្រំ
១២៦	លោក	សោម	ឈាង	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយផ្អែម	ស្រុកស្វាយជ្រំ
១២៧	លោកស្រី	ចាន់	សុភណ្ឌ	គ្រូបង្រៀន	សាលាបឋមសិក្សាកៀនតាសៀវ	ស្រុកស្វាយជ្រំ
១២៨	លោក	ហ៊ាស់	សាថាន	នាយក	សាលាបឋមសិក្សាមង្គលកាវ៉ាម	ស្រុកស្វាយជ្រំ
១២៩	លោក	គង់	សាវេន	នាយករង	សាលាបឋមសិក្សាព្រែកទប់	ស្រុកស្វាយជ្រំ
១៣០	លោក	ឈាង	វិបុល	បុ.ទីចាត់ការ	សាលាបឋមសិក្សាពោធិ៍ធំ	ស្រុកស្វាយជ្រំ
១៣១	លោក	ណួន	ស៊ីណាក់	បុ.ទីចាត់ការ	សាលាបឋមសិក្សាតានូ	ស្រុកស្វាយជ្រំ
១៣២	លោក	អ៊ុយ	វ៉ាវិន	នាយក	សាលាបឋមសិក្សាតាស្អាង	ស្រុកស្វាយជ្រំ
១៣៣	លោកស្រី	គង់	ឈាងប៊ុន្ទី	គ្រូបង្រៀន	សាលាបឋមសិក្សាតាដៃ	ស្រុកស្វាយជ្រំ
១៣៤	លោក	គង់	សំណាង	នាយក	សាលាបឋមសិក្សាគីមរិន បាយ៉ាប	ស្រុកស្វាយជ្រំ
១៣៥	លោក	វង្ស	សូនី	នាយក	អនុវិទ្យាល័យចំបក់	ស្រុកស្វាយជ្រំ
១៣៦	លោក	វ៉ា	សាថុន	គ្រូបង្រៀន	សាលាបឋមសិក្សាអញ្ចាញ	ស្រុកស្វាយជ្រំ
១៣៧	លោក	ព្រាប	វណ្ណា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ស្វាយជ្រំ	ស្រុកស្វាយជ្រំ
១៣៨	លោក	ម៉ា	សេរី	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ស្វាយជ្រំ	ស្រុកស្វាយជ្រំ
១៣៩	លោក	យិន	ប៊ុនណា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ក្រាលគោ	ស្រុកស្វាយជ្រំ
១៤០	លោកស្រី	នេតា	សុផល	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយផ្អែម	ស្រុកស្វាយជ្រំ
១៤១	លោក	សុខ	យិន	នាយក	សាលាបឋមសិក្សាស្វាយធំ	ស្រុកស្វាយជ្រំ
១៤២	លោក	អ៊ូ	ចន	នាយក	សាលាបឋមសិក្សាអង្គក្បាស	ស្រុកស្វាយជ្រំ
១៤៣	លោក	ហាស់	ភួន	គ្រូបង្រៀន	សាលាបឋមសិក្សាក្តីស្លា	ស្រុកស្វាយជ្រំ
១៤៤	លោកស្រី	ហែម	ស្រីមុំ	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយផ្អែម	ស្រុកស្វាយជ្រំ
១៤៥	លោក	លាក់	សាន្តើន	នាយក	សាលាបឋមសិក្សាអង្គឫស្សី	ស្រុកស្វាយជ្រំ
១៤៦	លោកស្រី	នាង	ស៊ីថា	គ្រូបង្រៀន	សាលាមត្តេយ្យកុមារថ្មី	ក្រុងស្វាយរៀង
១៤៧	លោកស្រី	ចាប	សុខម៉ារី	គ្រូបង្រៀន	សាលាមត្តេយ្យកុមារថ្មី	ក្រុងស្វាយរៀង
១៤៨	លោកស្រី	ហែម	ម៉ាលី	មន្ត្រីអប់រំក្រៅប្រព័ន្ធ មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង	
១៤៩	លោកស្រី	ហែម	ម៉ាវ៉ា	មន្ត្រីការិយាល័យ បឋម-មត្តេយ្យ មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង	
១៥០	លោកស្រី	ចាន់	សុភី	មន្ត្រីការិយាល័យ បឋម-មត្តេយ្យ មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង	
១៥១	លោក	ម៉ៅ	សារិទ្ធ	មន្ត្រីការិយាល័យ បឋម-មត្តេយ្យ មន្ត្រីអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង	

១៥២	លោក	ញ៉ែម	កែ	មន្ត្រីការិយាល័យបឋម-មគ្គុទ្ទេសក៍ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង
១៥៣	លោក	មាស	គន្ធា	មន្ត្រីការិយាល័យបឋម-មគ្គុទ្ទេសក៍ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង
១៥៤	លោក	យី	ម៉េង	អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះវិហារ
១៥៥	លោក	ព្រាប	យីមតែម	អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះវិហារ
១៥៦	លោក	ចាន់	ស៊ុន	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះវិហារ
១៥៧	លោក	ជួន	សាវេត	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះវិហារ
១៥៨	លោកស្រី	សាំង	សោភ័ណ្ឌ	មន្ត្រីការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ព្រះវិហារ
១៥៩	លោក	គុយ	លុន	មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកត្បែងមានជ័យ
១៦០	លោក	ម៉ែន	ចាន់ហាម	បុគ្គលិក សាលាគុកកោសល្យ ក្រុង ព្រះវិហារ
១៦១	លោក	យ៉ែម	សុខាន់	នាយក អនុវិទ្យាល័យ ហាស ត្បែងមានជ័យ ក្រុង ព្រះវិហារ
១៦២	លោក	ឈាត	ឌុន	នាយក អនុវិទ្យាល័យកំពង់ស្រឡៅ ស្រុក ឆែប
១៦៣	លោក	អ៊ឹម	សុវណ្ណបុណ្យ	នាយក អនុវិទ្យាល័យ ស្រះក្តុល ស្រុក ជាំក្សាន្ត
១៦៤	លោក	ព្រំ	កង	នាយក អនុវិទ្យាល័យ ទួលស្រែល្វាក ស្រុក ជ័យសែន
១៦៥	លោក	ជោ	ម៉ាប់	នាយករង វិទ្យាល័យជា ស៊ីមត្បែងមានជ័យ ក្រុង ព្រះវិហារ
១៦៦	លោក	ទូច	សុភី	នាយក បឋមសិក្សាវិចេក ស្រុក គូលែន
១៦៧	លោក	គឹម	ចាន់ឌី	នាយក បឋមសិក្សាស្រយង់ ស្រុក គូលែន
១៦៨	លោក	ពុត	រ៉ន	នាយក បឋមសិក្សាមហាផល ស្រុកត្បែងមានជ័យ
១៦៩	លោក	ម៉ុង	ខេន	នាយក បឋមសែនគង់ ស្រុក សង្កមថ្មី
១៧០	លោក	ហុង	ហៀត	នាយក បឋមសិក្សា សែនរុងរឿង១ ស្រុក ជាំក្សាន្ត
១៧១	លោក	ឆ្លុះ	ម៉ិយលិន	នាយក បឋមសិក្សា រលំថ្មី ស្រុក ជាំក្សាន្ត
១៧២	លោក	កែវ	ប្រញូ	នាយក បឋមសិក្សា អូរក្សាន្ត ស្រុក ជាំក្សាន្ត
១៧៣	លោក	អ៊ុន	គិននី	នាយក បឋមសិក្សា រីករាយ ស្រុក រវៀង
១៧៤	លោក	គឹម	ផាឌី	នាយក បឋម ស្រឡៅស្រោង ស្រុក រវៀង
១៧៥	លោកស្រី	ប៉ាត	ថាវី	នាយិកា បឋមសិក្សា បរ ស្រុក ជ័យសែន
១៧៦	លោកស្រី	រឹម	លុំ	នាយិការង បឋមសិក្សា រីករាយ ស្រុក រវៀង
១៧៧	លោក	រឹម	ធី	នាយករង បឋមសិក្សា ពើក ស្រុក ជ័យសែន
១៧៨	លោក	ជុំ	ស្តើង	នាយករង បឋមសិក្សាឃុំថ្មី ស្រុក គូលែន
១៧៩	លោក	វ៉រ	វឹម	លេខាធិការ បឋមសិក្សា ពុទ្ធា ស្រុក ជ័យសែន
១៨០	លោកស្រី	ជុំ	រំចង់	លេខាធិការ មគ្គុទ្ទេសក៍ ក្រុង ព្រះវិហារ
១៨១	លោក	មាស	មឿន	លេខាធិការ វិទ្យាល័យ ជស ត្បែងមានជ័យ ក្រុង ព្រះវិហារ
១៨២	លោក	ហ៊ឹម	ម៉ៅ	លេខាធិការ បឋមសិក្សាសង្កែ ស្រុក ឆែប
១៨៣	លោក	សាន់	វ៉ាន់ស៊ុយ	លេខាធិការ បឋមសិក្សាម្លូព្រៃ ស្រុក ឆែប
១៨៤	លោកស្រី	រស់	សារឿន	បណ្ណាធិការ បឋមសិក្សាបាលហាល ក្រុង ព្រះវិហារ
១៨៥	លោកស្រី	អេង	លីសាង	គ្រូបង្រៀន វិទ្យាល័យ ជស ត្បែងមានជ័យ ក្រុង ព្រះវិហារ
១៨៦	លោកស្រី	ប៉ូលី	មុនីនិកា	គ្រូបង្រៀន វិទ្យាល័យ ជស ត្បែងមានជ័យ ក្រុង ព្រះវិហារ
១៨៧	លោកស្រី	ប៉ូលី	មុនីពិសិ	គ្រូបង្រៀន អនុវិ.ហ៊ុន សែនត្បែងមានជ័យ ក្រុង ព្រះវិហារ
១៨៨	លោកស្រី	គល់	ធីម	គ្រូបង្រៀន បឋមសិក្សាត្បែងមានជ័យ ក្រុង ព្រះវិហារ
១៨៩	លោក	ហ៊ុន	ម៉េងលី	គ្រូបង្រៀន អនុវិទ្យាល័យភ្នំពេញ ស្រុក គូលែន
១៩០	លោក	ហ៊ុន	ឌីម៉ង់	គ្រូបង្រៀន បឋមសិក្សាស្របាល ស្រុក គូលែន
១៩១	លោកស្រី	ជា	សេរីលក្ខ	គ្រូបង្រៀន បឋមស្ទឹងសែនមនោរម្យ ស្រុក គូលែន
១៩២	លោក	ឃុត	មុត	គ្រូបង្រៀន បឋមសិក្សាប្រមេរ ស្រុកត្បែងមានជ័យ

១៩៣	លោក	ហ៊ុ	ពោធិពញា	គ្រូបង្រៀន	បឋមសិក្សាមហាផល	ស្រុកត្បូងមានជ័យ
១៩៤	លោក	ជឹម	សុចិត្រា	គ្រូបង្រៀន	អនុវិទ្យាល័យកំពង់ស្រឡៅ	ស្រុក គែប
១៩៥	លោកស្រី	ឆឹម	ធារុ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនដូនទន់	ស្រុក គែប
១៩៦	លោកស្រី	ណែម	គន្ធី	គ្រូបង្រៀន	បឋមសិក្សា ចំរើន	ស្រុក សង្កមថ្មី
១៩៧	លោក	ចាន់	ជឿន	លេខាធិការ	បឋមសិក្សា តាសែង	ស្រុក សង្កមថ្មី
១៩៨	លោក	វេន	យាន	គ្រូបង្រៀន	បឋមសិក្សា រអាង	ស្រុក សង្កមថ្មី
១៩៩	លោក	យ៉ិន	ប៊ុនហ៊ាង	គ្រូបង្រៀន	អនុវិទ្យាល័យព្រះខ័ន	ស្រុក សង្កមថ្មី
២០០	លោកស្រី	តាប់	ឡុង	គ្រូបង្រៀន	បឋមសិក្សា ស្រីស្រណោះ	ស្រុក សង្កមថ្មី
២០១	លោក	ជួប	សូរ្យទង់	គ្រូបង្រៀន	អនុវិទ្យាល័យ រំដោះស្រែ	ស្រុក ជាំក្សាន្ត
២០២	លោកស្រី	យុង	ចន្ទដាវី	គ្រូបង្រៀន	អនុវិទ្យាល័យ ជាំក្សាន្ត	ស្រុក ជាំក្សាន្ត
២០៣	លោកស្រី	ភីវ	ធីណាត	គ្រូបង្រៀន	បឋមសិក្សា ជាំក្សាន្ត	ស្រុក ជាំក្សាន្ត
២០៤	លោក	កែវ	សុខវិន	គ្រូបង្រៀន	អនុវិទ្យាល័យ ផ្ទាល់កោង	ស្រុក រវៀង
២០៥	លោកស្រី	ព្រំ	អ៊ឹម	គ្រូបង្រៀន	បឋមសិក្សា រុងរឿង	ស្រុក រវៀង
២០៦	លោក	សាយ	យាង	គ្រូបង្រៀន	វិទ្យាល័យ រវៀង	ស្រុក រវៀង
២០៧	លោក	ចាន់	ណាន	គ្រូបង្រៀន	បឋមសិក្សា របៀប	ស្រុក រវៀង
២០៨	លោកស្រី	គង់	គឹមអាន	គ្រូបង្រៀន	បឋមសិក្សា កោះហ្លួង	ស្រុក រវៀង
២០៩	លោកស្រី	សួរ	ម៉ាឡៃ	គ្រូបង្រៀន	បឋមសិក្សា ទួលរវៀង	ស្រុក រវៀង
២១០	លោកស្រី	សួរ	សុដានី	គ្រូបង្រៀន	បឋមសិក្សា ស្រែធំ	ស្រុក រវៀង
២១១	លោក	សៀន	សុខវេត	គ្រូបង្រៀន	បឋមសិក្សា បង្កើនផល	ស្រុក រវៀង
២១២	លោកស្រី	រួច	រឹម	គ្រូបង្រៀន	បឋមសិក្សា ឫស្សីស្រុក	ស្រុក រវៀង
២១៣	លោក	សេម	គឹមសៀន	គ្រូបង្រៀន	បឋមសិក្សា ភ្នំដែក	ស្រុក រវៀង
២១៤	លោក	លី	ខាន	គ្រូបង្រៀន	បឋមសិក្សា ស្អាង	ស្រុក ជ័យសែន
២១៥	លោក	ភោគ	ផន	គ្រូបង្រៀន	បឋមសិក្សា ពុទ្ធា	ស្រុក ជ័យសែន
២១៦	លោក	វណ្ណ	វុធ	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី		
២១៧	លោក	ណក	វ៉ុម	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកវ៉ែនសែ		
២១៨	លោក	ផាត់	សុផាន់ណារ៉ា	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកលំផាត់		
២១៩	លោក	ចាន់	ភារុណ	នាយក	អនុវិទ្យាល័យបរកែវ	ស្រុកបរកែវ
២២០	លោក	សុន	សុង	នាយក	សាលាបឋមសិក្សា ប៉ាក់កាឡាន់	ស្រុកវ៉ែនសែ
២២១	លោក	ឡាច	ហោ	នាយក	សាលាបឋមសិក្សាតែងសាន់.	ស្រុកលំផាត់
២២២	លោក	យឹម	មករា	នាយក	សាលាបឋមសិក្សាអូរជុំ.	ស្រុកអូរជុំ
២២៣	លោក	គី	ព្រៀវ	នាយក	សាលាបឋមសិក្សាចាអុង.	ស្រុកអូរជុំ
២២៤	លោកស្រី	បូ	សំណាង	នាយិកា	សាលាបឋមសិក្សាតងក្រពូ.	ស្រុកអូរជុំ
២២៥	លោក	ស្រី	វិរៈ	នាយក	សាលាបឋមសិក្សាក្រូច.	ស្រុកអូរជុំ
២២៦	លោកស្រី	ហេង	ណារ៉ាត់	នាយិកា	សាលាបឋមសិក្សា	ស្រុកកូនមុំ
២២៧	លោក	យេន	សាមីត	នាយករង	សាលាបឋមសិក្សាទេសអន្តុង.	ក្រុងបានលុង
២២៨	លោក	កែវ	វណ្ណា	នាយករង	សាលាបឋមសិក្សាហ៊ុនសែនភូមិថ្មី.	ក្រុងបានលុង
២២៩	លោក	សួន	ពេញ	មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡា ខេត្តរតនគិរី		
២៣០	លោក	ឈាន	ម៉េងជា	គ្រូបង្រៀន	វិទ្យាល័យសហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
២៣១	លោក	អេង	សុផា	មន្ត្រីការិយាល័យ អប់រំ យុវជន និងកីឡា ខេត្តរតនគិរី		
២៣២	លោក	ឡា	ធីណា	គ្រូបង្រៀន	វិទ្យាល័យសម្តេចឪសម្តេចម៉ែ	ក្រុងបានលុង
២៣៣	លោក	ឆើន	អំពើល	គ្រូបឋមសិក្សា	សាលាបឋមយក្សឡោម.	ក្រុងបានលុង

២៣៤	លោកស្រី	សុន	សុវី	គ្រូបឋមសិក្សា	សាលាបឋមភូមិសែនភូមិថ្មី.	ក្រុងបានលុង
២៣៥	លោកស្រី	ឈ្មោះ	រដ្ឋា	គ្រូបង្រៀន	សាលាបឋមសង្កែចក្រុមព្រះ.	ក្រុងបានលុង
២៣៦	លោក	សុវិទ្យ	ធួ	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
២៣៧	លោក	សុខ	សារីម	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
២៣៨	លោក	ខាត់	ចាន់លី	គ្រូបង្រៀន	សាលាបឋមសិក្សាសង្កែចក្រុមព្រះ.	ក្រុងបានលុង
២៣៩	លោកស្រី	ចាយ	ម៉ាលី	គ្រូបឋមសិក្សា	សាលាបឋមសិក្សាបុរីកម្ពុជាក្រុងបានលុង	
២៤០	លោកស្រី	អ៊ុំ	សុវណ្ណភា	គ្រូបង្រៀន	អនុវិទ្យាល័យឡានសៀក	ក្រុងបានលុង
២៤១	លោកស្រី	ថាន់	ចេតថា	គ្រូបឋមសិក្សា	សាលាបឋមសិក្សាបុរីកម្ពុជាក្រុងបានលុង	
២៤២	លោកស្រី	ពញា	គឹមសេង	គ្រូបង្រៀន	អនុវិទ្យាល័យឡានសៀក	ក្រុងបានលុង
២៤៣	លោក	ម៉ុន	ម៉ារី	គ្រូបង្រៀន	អនុវិទ្យាល័យអណ្តូងមាស	ស្រុកអណ្តូងមាស
២៤៤	លោក	សៀន	សុភាក់	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងបានលុង
២៤៥	លោកស្រី	វន	ចិន្តា	គ្រូបឋមសិក្សា	សាលាបឋមសិក្សាទួល	ស្រុកបរកែវ
២៤៦	លោក	សន	ថា	គ្រូបឋមសិក្សា	សាលាបឋមសិក្សាបរកែវ	ស្រុកបរកែវ
២៤៧	លោក	ប៊ុ	រញ្ជា	នាយក	សាលាបឋមសិក្សាចាន់	ស្រុកអូរជុំ
២៤៨	លោក	ដាំ	សុវណ្ណ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកអូរជុំ

គ-មេធាវីស្ថិតនៅ

១	លោក	ប៊ុ	សុភាក់	បុត្រីចាត់ការ.	អនុវិទ្យាល័យព្រៃគគីរ	ស្រុកចន្ទ្រា
២	លោក	ប៉ា	សុវិធាន	បុត្រីចាត់ការ.	អនុវិទ្យាល័យច្រេស	ស្រុកចន្ទ្រា
៣	លោក	សួន	ប៊ុនសាយ	បុត្រីចាត់ការ.	សាលាបឋមសិក្សាទួលអំពិល	ស្រុកចន្ទ្រា
៤	លោក	យង់	ចន្ទី	គ្រូបង្រៀន	វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនចន្ទ្រា	ស្រុកចន្ទ្រា
៥	លោក	ប៉ែន	គឹមនាង	គ្រូបង្រៀន	វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនចន្ទ្រា	ស្រុកចន្ទ្រា
៦	លោក	ព្យាញ់	សុត	គ្រូបង្រៀន	វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែនចន្ទ្រា	ស្រុកចន្ទ្រា
៧	លោក	ហួត	សំអាត	គ្រូបង្រៀន	អនុវិទ្យាល័យច្រេស	ស្រុកចន្ទ្រា
៨	លោក	រុផ	សាមុជ	គ្រូបង្រៀន	អនុវិទ្យាល័យចន្ទ្រា	ស្រុកចន្ទ្រា
៩	លោកស្រី	នាង	ចាន់ណា	គ្រូបង្រៀន	សាលាបឋមសិក្សាទួលអំពិល	ស្រុកចន្ទ្រា
១០	លោក	ផន	ដា	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងធ្លក	ស្រុកចន្ទ្រា
១១	លោក	មាយ	សារ៉ាយ	គ្រូបង្រៀន	សាលាបឋមសិក្សាមេស ថ្មក	ស្រុកចន្ទ្រា
១២	លោក	ឃឹម	ចំប៉ី	គ្រូបង្រៀន	សាលាបឋមសិក្សាសំរោង	ស្រុកចន្ទ្រា
១៣	លោក	ស៊ី	សំអាត	គ្រូបង្រៀន	សាលាបឋមសិក្សាសំរោង	ស្រុកចន្ទ្រា
១៤	លោក	សួស	សារ៉ាត់	គ្រូបង្រៀន	សាលាបឋម ហ៊ុន សែនកោះគោ	ស្រុកចន្ទ្រា
១៥	លោក	អ៊ុន	ម៉ាក់	គ្រូបង្រៀន	សាលាបឋមសិក្សាចន្ទ្រា	ស្រុកចន្ទ្រា
១៦	លោក	ណាវ	ដាវ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាទួលស្តី	ស្រុកចន្ទ្រា
១៧	លោក	គឹម	សុផល	គ្រូបង្រៀន	សាលាបឋមសិក្សាបារាយណ៍	ស្រុកចន្ទ្រា
១៨	លោកស្រី	យិន	សារី	គ្រូបង្រៀន	សាលាបឋមសិក្សា៧កម្រា	ក្រុងស្វាយរៀង
១៩	លោកស្រី	កែវ	សុជា	គ្រូបង្រៀន	សាលាបឋមសិក្សាជម្ពូត្រីក្សា	ក្រុងស្វាយរៀង
២០	លោកស្រី	ផន់	លក្ខិណា	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយគ្រី	ក្រុងស្វាយរៀង
២១	លោកស្រី	សំ	សាផែ	គ្រូបង្រៀន	សាលាបឋមសិក្សាសាមគ្គី	ក្រុងស្វាយរៀង
២២	លោក	ភោគ	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សាត្រសាំងជ្រំ	ក្រុងស្វាយរៀង
២៣	លោកស្រី	ម៉ម	វណ្ណារុំ	គ្រូបង្រៀន	សាលាបឋមសិក្សាត្រសាំងជ្រំ	ក្រុងស្វាយរៀង
២៤	លោក	នន់	មុន្នី	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះនាគ	ក្រុងស្វាយរៀង
២៥	លោកស្រី	ព្រំ	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សាចេក	ក្រុងស្វាយរៀង

២៦	លោក	ពោធិ៍	ទួន	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
២៧	លោកស្រី	តៅ	សារ៉ុ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
២៨	លោកស្រី	នេត	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
២៩	លោកស្រី	សាំង	សាលី	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះសីហនុ	ក្រុងស្វាយរៀង
៣០	លោក	ហន	សាវ៉ាត	គ្រូបង្រៀន	សាលាបឋម ហស គយត្របែក	ក្រុងស្វាយរៀង
៣១	លោក	ជិន	ទូច	គ្រូបង្រៀន	សាលាបឋមសិក្សាកន្ទុយវែ	ក្រុងស្វាយរៀង
៣២	លោក	វ៉ា	សាវ៉ាត	គ្រូបង្រៀន	សាលាបឋមសិក្សាកន្ទុយវែ	ក្រុងស្វាយរៀង
៣៣	លោក	ធីម	ចន្ទន	គ្រូបង្រៀន	សាលាបឋមសិក្សា២៨	ក្រុងស្វាយរៀង
៣៤	លោកស្រី	សំ	សាវ៉ាត	គ្រូបង្រៀន	សាលាបឋមសិក្សា២៨	ក្រុងស្វាយរៀង
៣៥	លោកស្រី	វ៉ា	សុខស្រីមុំ	គ្រូបង្រៀន	សាលាបឋមសិក្សាចុងព្រែក	ក្រុងស្វាយរៀង
៣៦	លោកស្រី	ជួ	លំអង	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនចេក	ក្រុងស្វាយរៀង
៣៧	លោកស្រី	ម៉ម	ចាន់សុគន្ធា	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយតៀ	ក្រុងស្វាយរៀង
៣៨	លោក	គង់	ភូមិវ៉ា	មន្ត្រីការិយាល័យគណនេយ្យ	មន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង	
៣៩	លោក	ហែម	វិមុត្តា	មន្ត្រីការិយាល័យគណនេយ្យ	មន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង	
៤០	លោក	សៅ	វណ្ណា	មន្ត្រីការិយាល័យអធិការកិច្ចមន្ត្រីអប់រំយុវជននិងកីឡា	ខេត្តស្វាយរៀង	
៤១	លោកស្រី	មាស	ជិនធីតា	មន្ត្រីការិយាល័យអធិការកិច្ច	មន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង	
៤២	លោក	គង់	មុត្តរៈ	មន្ត្រីការិយាល័យ បុគ្គលិក-បរមន្ត្រីអប់រំយុវជននិងកីឡា	ខេត្តស្វាយរៀង	
៤៣	លោក	ព្រំ	ម៉ាវ៉ាឌី	គ្រូឧទ្ទេស	សាលាគរុកោសល្យ-វិក្រិត្យការ	ខេត្តស្វាយរៀង
៤៤	លោកស្រី	យស់	ពុទ្ធារណ	បណ្ឌិតរក្ស	សាលាគរុកោសល្យ-វិក្រិត្យការ	ខេត្តស្វាយរៀង
៤៥	លោកស្រី	កុយ	បូរី	គ្រូឧទ្ទេស	សាលាគរុកោសល្យ-វិក្រិត្យការ	ខេត្តស្វាយរៀង
៤៦	លោក	ចៅ	ឧស្សាហ៍	គ្រូឧទ្ទេស	សាលាគរុកោសល្យ-វិក្រិត្យការ	ខេត្តស្វាយរៀង
៤៧	លោក	ងា	សំបាត់	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៤៨	លោក	ស្រី	សំខាន់	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៤៩	លោកស្រី	តូច	ស៊ីឡើន	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៥០	លោក	សុខ	សូផាត	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៥១	លោក	ប៊ុត	សំនាង	គ្រូបង្រៀន	វិទ្យាល័យស្វាយរៀង	ក្រុងស្វាយរៀង
៥២	លោក	ច័ន	សាលី	គ្រូបង្រៀន	សាលាបំពេញវិជ្ជាបៀបរយ	ក្រុងស្វាយរៀង
៥៣	លោកស្រី	សរ	ចន្ទាវា	គ្រូបង្រៀន	សាលាបំពេញវិជ្ជាបៀបរយ	ក្រុងស្វាយរៀង
៥៤	លោក	យ៉ង	សុភាព	គ្រូបង្រៀន	វិទ្យាល័យបាវិត	ក្រុងបាវិត
៥៥	លោក	ឃួន	ចង	គ្រូបង្រៀន	វិទ្យាល័យបាវិត	ក្រុងបាវិត
៥៦	លោក	កែវ	សុវណ្ណាវិទូ	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទ	ក្រុងបាវិត
៥៧	លោក	ហួត	ស៊ី ឡាន់	គ្រូបង្រៀន	អនុវិទ្យាល័យបាទី	ក្រុងបាវិត
៥៨	លោក	សម	សាវ៉ាក់	គ្រូបង្រៀន	សាលាបឋមសិក្សាបាវិត	ក្រុងបាវិត
៥៩	លោក	ឡោ	ស៊ីណា	បុគ្គលិកការ	វិទ្យាល័យជីកូ	ក្រុងបាវិត
៦០	លោក	ថ្លៃ	សំណាង	គ្រូបង្រៀន	វិទ្យាល័យជីកូ	ក្រុងបាវិត
៦១	លោក	ប្រាក់	សាវ៉ើន	គ្រូបង្រៀន	សាលាបឋមសិក្សា ហសជីកូ	ក្រុងបាវិត
៦២	លោក	ឆែម	វ៉ើន	គ្រូបង្រៀន	សាលាបឋមសិក្សា ហសជីកូ	ក្រុងបាវិត
៦៣	លោក	ពុត	វត្តា	គ្រូបង្រៀន	សាលាបឋមសិក្សាអម្ពុន	ក្រុងបាវិត
៦៤	លោក	ដា	វិបុត្រ	គ្រូបង្រៀន	សាលាបឋមបាវិតកណ្តាល	ក្រុងបាវិត
៦៥	លោក	ចាន់	ដាវ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាជ្រៃធំ	ក្រុងបាវិត
៦៦	លោក	កើត	សុផុន	គ្រូបង្រៀន	សាលាបឋមសិក្សាច្រកម្លេស	ក្រុងបាវិត

៦៧	លោក	ឃុន	វិរុទ្ធ	គ្រូបង្រៀន	សាលាបឋមសិក្សាឆ្នក	ក្រុងបាវិត
៦៨	លោក	ប៉ែន	សង់	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃទប់	ក្រុងបាវិត
៦៩	លោក	ជ័យ	សុភត	បុគ្គលិកទីតាំងការសាលាបឋមសិក្សាបាវិត		ក្រុងបាវិត
៧០	លោក	ឈុន	សុខុម	បុគ្គលិកទីតាំងការសាលាបឋមសិក្សាហ៊ុន សែន	បាវិត	ក្រុងបាវិត
៧១	លោក	ពៅ	សាខុន	គ្រូបង្រៀនសាលាបឋមសិក្សា ហ៊ុន សែន	បាវិត	ក្រុងបាវិត
៧២	លោក	ទេព	ពិសាល	មន្ត្រីការិយាល័យ អប់រំ យុវជននិងកីឡា		ស្រុកកំពង់រោទិ៍
៧៣	លោក	អ៊ុន	ភក្ត្រា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនកំពង់រោទិ៍	ស្រុកកំពង់រោទិ៍
៧៤	លោក	ស្រួន	សុភក្តិ	គ្រូបង្រៀន	វិទ្យាល័យមិត្តភាពកម្ពុជាវៀតណាមព្រះពន្លា	ស្រុកកំពង់រោទិ៍
៧៥	លោក	យន់	ម៉ារ៉ូ	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយតាឃាន	ស្រុកកំពង់រោទិ៍
៧៦	លោក	បូរ៉ា	ទិណ្ឌ	គ្រូបង្រៀន	អនុវិទ្យាល័យជ័យជំនះ	ស្រុកកំពង់រោទិ៍
៧៧	លោក	សុខ	បូរិន	គ្រូបង្រៀន	អនុវិទ្យាល័យ លមករា	ស្រុកកំពង់រោទិ៍
៧៨	លោក	ខុន	សាឡុន	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែនភ្នំស្រួច	ស្រុកកំពង់រោទិ៍
៧៩	លោក	ភាគ	មករា	គ្រូបង្រៀន	អនុវិទ្យាល័យខ្សែត្រ	ស្រុកកំពង់រោទិ៍
៨០	លោក	ចិន	សាមុត	គ្រូបង្រៀន	អនុវិទ្យាល័យថ្មី	ស្រុកកំពង់រោទិ៍
៨១	លោក	ជួន	ប៉ែត	គ្រូបង្រៀន	អនុវិទ្យាល័យត្នោត	ស្រុកកំពង់រោទិ៍
៨២	លោក	ឈួន	វ៉ាវី	គ្រូបង្រៀន	អនុវិទ្យាល័យបន្ទាយក្រាំង	ស្រុកកំពង់រោទិ៍
៨៣	លោក	ឆាយ	គន្ធមុំ	គ្រូបង្រៀន	អនុវិទ្យាល័យសំយោង	ស្រុកកំពង់រោទិ៍
៨៤	លោក	ខឹម	រន្ទី	នាយករង	សាលាបឋមសិក្សាថ្មី	ស្រុកកំពង់រោទិ៍
៨៥	លោក	សរ	សៀន	នាយក	សាលាបឋមសិក្សាត្រពាំងឆ្នួញ	ស្រុកកំពង់រោទិ៍
៨៦	លោក	ប្រាក់	សុងហេង	គ្រូបង្រៀន	សាលាបឋមសិក្សាថ្មី	ស្រុកកំពង់រោទិ៍
៨៧	លោកស្រី	សែត	សំអឿន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងឆ្នួញ	ស្រុកកំពង់រោទិ៍
៨៨	លោក	ឈឹម	សារ៉េត	នាយករង	សាលាបឋមសិក្សាព្រៃក្រៅ	ស្រុកកំពង់រោទិ៍
៨៩	លោកស្រី	ចាន់	សុខា	នាយិការងារ	សាលាបឋមសិក្សាភ្នំស្រួច	ស្រុកកំពង់រោទិ៍
៩០	លោកស្រី	សោម	ផល្លា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃម្នាស់	ស្រុកកំពង់រោទិ៍
៩១	លោក	តាក់	កណ្តាល	គ្រូបង្រៀន	សាលាបឋមសិក្សាខ្សែត្រ	ស្រុកកំពង់រោទិ៍
៩២	លោក	អន	សាមាន	គ្រូបង្រៀន	សាលាបឋមសិក្សាភាមជោ	ស្រុកកំពង់រោទិ៍
៩៣	លោក	គោយ	សុភាក់	គ្រូបង្រៀន	វិទ្យាល័យពងទឹក	ស្រុករំដួល
៩៤	លោក	ម៉ៅ	សុផា	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយចេក	ស្រុករំដួល
៩៥	លោក	ម៉ុក	ដាវ៉ា	គ្រូបង្រៀន	វិទ្យាល័យកំពង់សំរោង	ស្រុករំដួល
៩៦	លោក	សូ	ធន	គ្រូបង្រៀន	អនុវិទ្យាល័យសៅ យ៉ាត	ស្រុករំដួល
៩៧	លោក	សូ	ម៉ូរ៉ាណា	គ្រូបង្រៀន	អនុវិទ្យាល័យទួលសាលា	ស្រុករំដួល
៩៨	លោក	កែវ	សំអាន	គ្រូបង្រៀន	អនុវិទ្យាល័យទួលសាលា	ស្រុករំដួល
៩៩	លោក	អ៊ុក	តុល	គ្រូបង្រៀន	សាលាបឋមសិក្សាសេរីវង្ស	ស្រុករំដួល
១០០	លោក	ខៅ	រដ្ឋា	គ្រូបង្រៀន	សាលាបឋមសិក្សាបុរសមនឈី	ស្រុករំដួល
១០១	លោក	ព្រំ	សារឿន	គ្រូបង្រៀន	សាលាបឋមសិក្សាជ្រុងពពែល	ស្រុករំដួល
១០២	លោក	ទេព	ឆន	គ្រូបង្រៀន	សាលាបឋមសិក្សាវត្តថ្មី	ស្រុករំដួល
១០៣	លោក	ស	ភ្នាក់	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ចក	ស្រុករំដួល
១០៤	លោកស្រី	កឹង	គឹមឆេង	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ចក	ស្រុករំដួល
១០៥	លោក	សូ	ភាស	គ្រូបង្រៀន	សាលាបឋមសិក្សាសេកយ៉	ស្រុករំដួល
១០៦	លោក	អ៊ុក	រតនា	គ្រូបង្រៀន	សាលាបឋមសិក្សាជៀងអំសេដ្ឋាពងទឹក	ស្រុករំដួល
១០៧	លោក	វ៉ែ	វាន	គ្រូបង្រៀន	សាលាបឋមសិក្សាថ្នាឆ្នង់	ស្រុករំដួល

១០៨	លោក	ជឹម	ច្រេស	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងវែង	ស្រុកវំដូល
១០៩	លោក	សែម	យាង	គ្រូបង្រៀន	សាលាបឋមសិក្សាសំរោង	ស្រុកវំដូល
១១០	លោក	មាស	សាត	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃតាយ្ត	ស្រុកវំដូល
១១១	លោក	វង្ស	សេរី	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សគៀង	ស្រុកវំដូល
១១២	លោក	វង្ស	លាប	គ្រូបង្រៀន	វិទ្យាល័យពងទឹក	ស្រុកវំដូល
១១៣	លោកស្រី	គល់	ស្រី	គ្រូបង្រៀន	សាលាបឋមសិក្សាដូង	ស្រុកវំដូល
១១៤	លោក	ម៉ៅ	ប៊ុនថា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១១៥	លោក	ឈួន	ផាន់	គ្រូបង្រៀន	អនុវិទ្យាល័យគគីរសោម	ស្រុកស្វាយទាប
១១៦	លោកស្រី	សរ	សារ៉េន	គ្រូបង្រៀន	សាលាបឋមសិក្សាតានូ	ស្រុកស្វាយទាប
១១៧	លោកស្រី	ពុត	សូត្រ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១១៨	លោក	អន	សុម៉ាល័យ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១១៩	លោក	ខែ	គ្រឿន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១២០	លោក	យស់	ចន្ទី	គ្រូបង្រៀន	អនុវិទ្យាល័យគគីរសោម	ស្រុកស្វាយទាប
១២១	លោកស្រី	សោម	លីណា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្វាយរំពារ	ស្រុកស្វាយទាប
១២២	លោកស្រី	ប៉ែន	សាម៉េត	បណ្ឌិតរក្ស	សាលាបឋមសិក្សាម៉ឺង សំផន	ស្រុកស្វាយទាប
១២៣	លោក	ពុត	សារ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាសាមគ្គីរង្សី	ស្រុកស្វាយទាប
១២៤	លោក	ឡាវ	ផល្លី	គ្រូបង្រៀន	អនុវិទ្យាល័យខ្ពាយ	ស្រុកស្វាយទាប
១២៥	លោក	ឃួន	បូណា	គ្រូបង្រៀន	សាលាបឋមសិក្សាបន្ទាយ	ស្រុកស្វាយទាប
១២៦	លោក	ទូច	វស្សាន្ត	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិ៍ទន្លេម	ស្រុកស្វាយទាប
១២៧	លោកស្រី	មន់	កោសល្យ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃឈើទាល	ស្រុកស្វាយទាប
១២៨	លោកស្រី	ប៉ែន	ពិសី	គ្រូបង្រៀន	អនុវិទ្យាល័យ សំបួរ	ស្រុកស្វាយទាប
១២៩	លោកស្រី	សំ	អូន	គ្រូបង្រៀន	សាលាបឋមសិក្សាសារ៉ាយ	ស្រុកស្វាយទាប
១៣០	លោក	សោម	ថាក់	គ្រូបង្រៀន	សាលាបឋមសិក្សាខ្ពាយ	ស្រុកស្វាយទាប
១៣១	លោកស្រី	មាស	ចន្ទធីន	គ្រូបង្រៀន	សាលាបឋមសិក្សាពេជ្រ មន្ត្រី	ស្រុកស្វាយទាប
១៣២	លោក	ពៅ	សាម៉ុល	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១៣៣	លោក	គង់	សំអាត	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនប្រសូតិ	ស្រុកស្វាយទាប
១៣៤	លោក	កៅ	ស្រី	គ្រូបង្រៀន	អនុវិទ្យាល័យ ពពែត	ស្រុកស្វាយទាប
១៣៥	លោក	ម៉ៅ	វ៉ាន	នាយក	អនុវិទ្យាល័យម្រាម	ស្រុករមាសហែក
១៣៦	លោក	អ៊ុន	ស៊ីណា	បុគ្គលិក ទីចាត់ការ	សាលាបឋមសិក្សាកំពង់ត្រាច	ស្រុករមាសហែក
១៣៧	លោក	ម៉ុម	វ៉ាន់	នាយក	សាលាបឋមសិក្សាព្រៃស្រះ	ស្រុករមាសហែក
១៣៨	លោក	ម៉ៅ	ហ៊ី	បុគ្គលិកទីចាត់ការ	អនុវិទ្យាល័យអំពិលពោធិ៍ធំ	ស្រុករមាសហែក
១៣៩	លោក	កែន	ឡឿង	បុគ្គលិកទីចាត់ការ	សាលាបឋមសិក្សាស្វាយជុំ	ស្រុករមាសហែក
១៤០	លោក	ខាំ	សម្រេច	នាយក	សាលាបឋមសិក្សាបណ្ឌិតជា	ស្រុករមាសហែក
១៤១	លោក	អ៊ូ	ឡឿង	គ្រូបង្រៀន	អនុវិទ្យាល័យត្រពាំងរុន	ស្រុករមាសហែក
១៤២	លោក	ប៉ុល	ថា	គ្រូបង្រៀន	អនុវិទ្យាល័យត្រពាំងរុន	ស្រុករមាសហែក
១៤៣	លោក	តូច	យ៉ាត់	គ្រូបង្រៀន	អនុវិទ្យាល័យអំពិលពោធិ៍ធំ	ស្រុករមាសហែក
១៤៤	លោក	មាស	សណ្តូល	គ្រូបង្រៀន	អនុវិទ្យាល័យទួលប្រាសាទ	ស្រុករមាសហែក
១៤៥	លោក	ជែ	សុគន្ធាវ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រាំងត្រស	ស្រុករមាសហែក
១៤៦	លោកស្រី	នង	សារ៉េន	គ្រូបង្រៀន	សាលាបឋមសិក្សាតាខុប	ស្រុករមាសហែក
១៤៧	លោកស្រី	មាស	សារ៉ាន់	គ្រូបង្រៀន	សាលាបឋមសិក្សាវត្តដូង	ស្រុករមាសហែក
១៤៨	លោក	ម៉ុ	សាខន	នាយក	សាលាបឋមសិក្សាខ្ពបត្រាច	ស្រុករមាសហែក

១៤៩	លោក	ម៉ុច	អូន	គ្រូបង្រៀន	សាលាបឋមទួលប្រាសាទ	ស្រុករមាសហែក
១៥០	លោក	ទេព	រតនៈ	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
១៥១	លោក	ស្រី	មុន្នី	គ្រូបង្រៀន	វិទ្យាល័យរមាសហែក	ស្រុករមាសហែក
១៥២	លោក	ដូង	សារិន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនជ្រៃធំ	ស្រុករមាសហែក
១៥៣	លោក	ម៉ុ	ស៊ាត	គ្រូបង្រៀន	វិទ្យាល័យសម្តេចជាតិវិមាន	ស្រុករមាសហែក
១៥៤	លោក	គង់	វណ្ណៈ	គ្រូបង្រៀន	អនុវិទ្យាល័យមុខងា	ស្រុករមាសហែក
១៥៥	លោក	ម៉ម	ទិត	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃបិទមាស	ស្រុករមាសហែក
១៥៦	លោក	កង	ក្រូច	គ្រូបង្រៀន	សាលាបឋមអណ្តូងត្របែក	ស្រុករមាសហែក
១៥៧	លោក	កាយ	ឆាន	គ្រូបង្រៀន	អនុវិទ្យាល័យត្រពាំងបន្ទាយ	ស្រុករមាសហែក
១៥៨	លោក	ពៀក	ឃ្លោក	គ្រូបង្រៀន	អនុវិទ្យាល័យគគីរ	ស្រុករមាសហែក
១៥៩	លោក	ប៉ុល	សារ៉េត	គ្រូបង្រៀន	សាលាបឋមសិក្សាខ្លាឈោត	ស្រុករមាសហែក
១៦០	លោក	ព្រំ	សួគ៌ា	គ្រូបង្រៀន	សាលាបឋមសិក្សាភូមិថ្មី	ស្រុករមាសហែក
១៦១	លោក	អ៊ុំ	សារ៉ុម	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងធំ	ស្រុករមាសហែក
១៦២	លោក	សំ	ហ៊ាញ	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិ៍ថ្មី	ស្រុករមាសហែក
១៦៣	លោក	ជែ	ភឹម	គ្រូបង្រៀន	សាលាបឋមសិក្សាប្រមាម	ស្រុករមាសហែក
១៦៤	លោក	កឹម	សារ៉ាភណ្ណ	គ្រូបង្រៀន	សាលាបឋមសិក្សាចន្ទី	ស្រុករមាសហែក
១៦៥	លោក	រៀល	សំ	គ្រូបង្រៀន	សាលាបឋមសិក្សាជ្រៃធំ	ស្រុករមាសហែក
១៦៦	លោក	គង់	សុវណ្ណារី	គ្រូបង្រៀន	វិទ្យាល័យ ហាសសាមគ្គីដូនស	ស្រុកស្វាយជ្រំ
១៦៧	លោកស្រី	ខាយ	វិញ្ញាណ	គ្រូបង្រៀន	សាលាបឋមសិក្សាចំបក់កោង	ស្រុកស្វាយជ្រំ
១៦៨	លោក	ម៉ុ	ឈិន	នាយករង	សាលាបឋមសិក្សាអង្គរវៀន	ស្រុកស្វាយជ្រំ
១៦៩	លោក	ឡាញ់	ខល់	នាយករង	សាលាបឋមសិក្សាចារ	ស្រុកស្វាយជ្រំ
១៧០	លោក	មាស	សាមន	គ្រូបង្រៀន	អនុវិទ្យាល័យគោកព្រីង	ស្រុកស្វាយជ្រំ
១៧១	លោកស្រី	ស៊ុន	សុគន្ធារី	គ្រូបង្រៀន	សាលាបឋមសិក្សាទួលធាតុ	ស្រុកស្វាយជ្រំ
១៧២	លោក	អ៊ុន	សារឿន	នាយក	សាលាបឋមសិក្សាថ្ម ស	ស្រុកស្វាយជ្រំ
១៧៣	លោក	កើត	សិទ្ធិ	គ្រូបង្រៀន	សាលាបឋមសិក្សាឈូកមាស	ស្រុកស្វាយជ្រំ
១៧៤	លោក	ឡុង	ឈឿន	គ្រូបង្រៀន	សាលាបឋមសិក្សាក្រាលគោ	ស្រុកស្វាយជ្រំ
១៧៥	លោកស្រី	ឯម	សិទ្ធិ	នាយិកា	សាលាបឋមសិក្សាបឹងរ៉ៃ	ស្រុកស្វាយជ្រំ
១៧៦	លោក	ជ័យ	គា	នាយក	សាលាបឋមសិក្សាឈើទាល	ស្រុកស្វាយជ្រំ
១៧៧	លោក	ហ៊ាស់	ស៊ីរ៉ូដា	នាយក	សាលាបឋមសិក្សាភូមិថ្មី	ស្រុកស្វាយជ្រំ
១៧៨	លោក	ហង់	សុវណ្ណារ៉ា	នាយករង	សាលាបឋមសិក្សាក្រសាំងជ្រំ	ស្រុកស្វាយជ្រំ
១៧៩	លោក	ម៉ែន	រតនា	គ្រូបង្រៀន	អនុវិទ្យាល័យអង្គតាសូ	ស្រុកស្វាយជ្រំ
១៨០	លោក	ចាន់	វិទ្យុ	គ្រូបង្រៀន	អនុវិទ្យាល័យបាសាក់	ស្រុកស្វាយជ្រំ
១៨១	លោក	សូ	សាផា	គ្រូបង្រៀន	សាលាបឋមសិក្សាជីស្សាវារីអ៊ុំ	ស្រុកស្វាយជ្រំ
១៨២	លោក	សរ	ចិន	គ្រូបង្រៀន	សាលាបឋមសិក្សាស្នួលស្រីព្រៃ	ស្រុកស្វាយជ្រំ
១៨៣	លោក	ខឹម	សាវី	គ្រូបង្រៀន	សាលាបឋមសិក្សាទួលច្រេស	ស្រុកស្វាយជ្រំ
១៨៤	លោក	គង់	សំអឿន	គ្រូបង្រៀន	អនុវិទ្យាល័យពោធិ៍រាជ	ស្រុកស្វាយជ្រំ
១៨៥	លោក	សរ	សុផល	គ្រូបង្រៀន	អនុវិទ្យាល័យ ចំបក់	ស្រុកស្វាយជ្រំ
១៨៦	លោកស្រី	អឿម	សុវណ្ណ	គ្រូបង្រៀន	សាលាបឋមសិក្សាវត្តស្វាយ	ស្រុកស្វាយជ្រំ
១៨៧	លោក	ដូន	សុផានី	គ្រូបង្រៀន	សាលាបឋមសិក្សាវត្តស្វាយ	ស្រុកស្វាយជ្រំ
១៨៨	លោក	ខៀវ	សាមាស	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្វាយជ្រំ	ស្រុកស្វាយជ្រំ
១៨៩	លោក	អឿង	សុផល	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្វាយជ្រំ	ស្រុកស្វាយជ្រំ

១៩០	លោក	ចិន	សំណាង	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្វាយជ្រំ	ស្រុកស្វាយជ្រំ
១៩១	លោកស្រី	មាយ	សាកាន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនក្រាលគោ	ស្រុកស្វាយជ្រំ
១៩២	លោក	ខាង	ភឿន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនក្រាលគោ	ស្រុកស្វាយជ្រំ
១៩៣	លោក	ព្រាប	សុងឌី	គ្រូបង្រៀន	អនុវិទ្យាល័យតាដៃ	ស្រុកស្វាយជ្រំ
១៩៤	លោក	កែវ	សុផល្លី	គ្រូបង្រៀន	អនុវិទ្យាល័យស្វាយធំ	ស្រុកស្វាយជ្រំ
១៩៥	លោក	កៅ	សានុន	នាយក	សាលាបឋមសិក្សាដក់ពរ	ស្រុកស្វាយជ្រំ
១៩៦	លោក	អ៊ុក	ម៉ៅ	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយផ្អែម	ស្រុកស្វាយជ្រំ
១៩៧	លោក	ពោជ	ដាវ៉ា	នាយករង	សាលាបឋមសិក្សាចំបក់កោង	ស្រុកស្វាយជ្រំ
១៩៨	លោក	ថោង	សារី	គ្រូបង្រៀន	សាលាបឋមសិក្សាតាស្លូស	ស្រុកស្វាយជ្រំ
១៩៩	លោក	ម៉ែន	ធឿ	នាយករង	សាលាបឋមសិក្សាស្វាយជំរៅ	ស្រុកស្វាយជ្រំ
២០០	លោក	គង់	យ៉ែន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកត្បែងមានជ័យ
២០១	លោក	ម៉ាន់	បូរ៉ា	នាយក	វិទ្យាល័យហ៊ុន សែនដូនទន់	ស្រុក គែប
២០២	លោកស្រី	សុខ	ស៊ីនឿន	នាយិការង	វិទ្យាល័យ ជស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
២០៣	លោក	តាន់	គឹមណេង	នាយក	អនុវិទ្យាល័យហ្សសែត	ក្រុង ព្រះវិហារ
២០៤	លោក	លឿង	ខែម	នាយក	អនុវិទ្យាល័យពោធិ៍	ស្រុកត្បែងមានជ័យ
២០៥	លោក	ផេង	វ៉ាឌី	នាយក	អនុវិទ្យាល័យ ខេមរតេជោ	ស្រុក ជាំក្សាន្ត
២០៦	លោក	អ៊ី	មករា	នាយក	អនុវិទ្យាល័យ របាំស	ស្រុក រវៀង
២០៧	លោក	ឃៀង	ខ្នាល់	នាយក	បឋមសិក្សាហ្សសែត	ក្រុង ព្រះវិហារ
២០៨	លោក	នង	ថាត	គ្រូបង្រៀន	បឋមសិក្សាត្បែងមានជ័យ	ក្រុង ព្រះវិហារ
២០៩	លោក	រស់	កេង	គ្រូបង្រៀន	អនុវិ ហស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
២១០	លោក	ខៀវ	សុភក្រ	គ្រូបង្រៀន	អនុវិ ហស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
២១១	លោកស្រី	ចាន់	ស៊ីនេន	គ្រូបង្រៀន	អនុវិ ហស ត្បែងមានជ័យ	ក្រុង ព្រះវិហារ
២១២	លោក	ផៃ	ផេន	នាយក	បឋមសិក្សាសំបូរ	ស្រុក គែប
២១៣	លោក	សុត	ឡាញ៉ា	នាយក	បឋមសិក្សា ស្រីស្រណោះ	ស្រុក សង្កមថ្មី
២១៤	លោក	យ៉ិន	ម៉ាឡៃ	នាយក	បឋមសិក្សា សុច	ស្រុក សង្កមថ្មី
២១៥	លោក	ម៉ុត	ម៉ាន	នាយក	បឋមសិក្សា តាបស	ស្រុក សង្កមថ្មី
២១៦	លោក	គឹម	លឿន	នាយក	បឋមសិក្សា យ៉ាង	ជាំក្សាន្ត
២១៧	លោក	រៀម	យ៉ែន	នាយក	បឋមសិក្សា ជាំស្រែ	ស្រុក ជាំក្សាន្ត
២១៨	លោក	ហែល	ហិន	នាយក	បឋមសិក្សា រស្មី	ស្រុក ជាំក្សាន្ត
២១៩	លោកស្រី	ស្រី	យ៉ែន	នាយិកា	បឋម ទួលស្រែឈូក	ស្រុក ជ័យសែន
២២០	លោក	យ៉ិន	មនោវិទូ	នាយក	បឋមសិក្សា ត្រាច់	ស្រុក ជ័យសែន
២២១	លោក	នួន	ដីប	នាយក	បឋមសិក្សា ស្អាង	ស្រុក ជ័យសែន
២២២	លោក	ចាន់	ប៊ុន	នាយក	បឋមសិក្សា ចំរើន	ស្រុក ជ័យសែន
២២៣	លោក	សេង	សំអេន	នាយក	សាលាបឋមសិក្សា អូរទ្រលោក	ស្រុក រវៀង
២២៤	លោក	ឃួន	ជាតិ	នាយក	បឋមសិក្សា របាំស	ស្រុក រវៀង
២២៥	លោក	ជួ	ចំរ៉ុង	នាយក	បឋមសិក្សា ស្វាយដំណាក់	ស្រុក រវៀង
២២៦	លោក	តាប់	អ៊ាន់	នាយក	បឋមសិក្សា អូរពោធិ៍	ស្រុក រវៀង
២២៧	លោកស្រី	ពិន	ដានី	នាយិកា	បឋមសិក្សា ស្វាយប៉ាត	ស្រុក រវៀង
២២៨	លោកស្រី	គង់	ឡាំង	នាយិកា	បឋមសិក្សា របាំស	ស្រុក រវៀង
២២៩	លោកស្រី	ឡឹង	ស៊ីណាង	នាយិកា	បឋមសិក្សា ត្រពាំងសង្កែ	ស្រុក ជាំក្សាន្ត
២៣០	លោក	ខាំ	សារី	នាយករង	បឋមសិក្សា ស្ទឹង	ស្រុក សង្កមថ្មី

២៣១	លោក	រស់	រឹម	នាយករង	បឋមសិក្សា វាលពោធិ៍	ស្រុក ជាំក្សាន្ត
២៣២	លោក	ឡាញ	សេរីសោភា	នាយករង	បឋមសិក្សា ត្នាតប៉ើយ	ស្រុក ជាំក្សាន្ត
២៣៣	លោកស្រី	ទេព	សាំ	នាយករង	បឋមសិក្សា រំចេក	ស្រុករវៀង
២៣៤	លោក	ម៉េង	លីគាង	ពិសោធន៍	អនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ក្រុងព្រះវិហារ	
២៣៥	លោកស្រី	គង់	សុផល្លា	លេខាធិការ	បឋមសិក្សា សំព្រៀង	ស្រុករវៀង
២៣៦	លោក	សួរ	ឡៃយ៉ា	លេខាធិការ	បឋមសិក្សា ខ្យង	ស្រុកជ័យសែន
២៣៧	លោក	ឡាយ	សុផន	លេខាធិការ	បឋមសិក្សាហ្លួសែត	ក្រុងព្រះវិហារ
២៣៨	លោក	ប៉ាង	វុត្តា	លេខាធិការ	អនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ក្រុងព្រះវិហារ	
២៣៩	លោក	គឹម	សឹម	លេខាធិការ	បឋមសិក្សា ស្រម៉ូរ	ក្រុងព្រះវិហារ
២៤០	លោក	ព្រំ	សុខេត	បណ្តុះបណ្តាល	បឋមសិក្សាស្រម៉ូរ	ក្រុងព្រះវិហារ
២៤១	លោកស្រី	ខឹម	សូរិយា	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ ក្រុងព្រះវិហារ	
២៤២	លោកស្រី	សេង	ចាន់ណារិទ្ធ	គ្រូបង្រៀន	បឋមសិក្សាស្រម៉ូរ	ក្រុងព្រះវិហារ
២៤៣	លោក	ធឿន	ណូវ៉ាសាំង	គ្រូបង្រៀន	បឋមសិក្សាស្ថាពរ	ក្រុងព្រះវិហារ
២៤៤	លោកស្រី	ចាំ	ហួយ	គ្រូបង្រៀន	បឋមសិក្សាត្បែងពិរ	ស្រុកគូលែន
២៤៥	លោកស្រី	ចាវ	សុមាលី	គ្រូបង្រៀន	បឋមសិក្សាភ្នំពេញ	ស្រុកគូលែន
២៤៦	លោកស្រី	ទេព	សុភេន	គ្រូបង្រៀន	បឋមសិក្សាគូលែន	ស្រុកគូលែន
២៤៧	លោកស្រី	ស	គន្ធា	គ្រូបង្រៀន	បឋមស្ទឹងសែនមនោរម្យ	ស្រុកគូលែន
២៤៨	លោកស្រី	ដា	ពន្លឺរស្មី	គ្រូបង្រៀន	បឋមសិក្សាក្របៅ	ស្រុកគូលែន
២៤៩	លោកស្រី	យឹម	ស្រីតូច	គ្រូបង្រៀន	បឋមសិក្សាដាន	ស្រុកគូលែន
២៥០	លោក	ចាន់	ហៀង	គ្រូបង្រៀន	បឋមសិក្សាស្រឡៅ	ស្រុកគូលែន
២៥១	លោក	តឹង	កោសល្យ	គ្រូបង្រៀន	បឋមសិក្សាព្រះឃ្លាំង	ស្រុកត្បែងមានជ័យ
២៥២	លោក	ផាន់	ឃៀន	គ្រូបង្រៀន	បឋមសិក្សាប្រមេរ	ស្រុកត្បែងមានជ័យ
២៥៣	លោកស្រី	សិន	ស្រីនួន	គ្រូបង្រៀន	បឋមសិក្សាប្រមេរ	ស្រុកត្បែងមានជ័យ
២៥៤	លោកស្រី	សេង	ផល្លា	គ្រូបង្រៀន	បឋមសិក្សាឈានមុខ	ស្រុកត្បែងមានជ័យ
២៥៥	លោក	ឈឹម	សុកាយ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនដូនទន់	ស្រុកគែប
២៥៦	លោក	ភាត	គឹមយ៉ន	គ្រូបង្រៀន	អនុវិទ្យាល័យគែប	ស្រុកគែប
២៥៧	លោក	ជួប	គឹមស័ក្ត	គ្រូបង្រៀន	អនុវិទ្យាល័យគែប	ស្រុកគែប
២៥៨	លោកស្រី	វត្ត	សំអឿន	គ្រូបង្រៀន	បឋមសិក្សាក្រសាំង	ស្រុកគែប
២៥៩	លោក	សែម	ស៊ឹម	គ្រូបង្រៀន	បឋមសិក្សាសង្កែ	ស្រុកគែប
២៦០	លោក	កែវ	ហល់	គ្រូបង្រៀន	បឋមសិក្សាម្លូព្រៃ	ស្រុកគែប
២៦១	លោកស្រី	រ៉េត	គឹមសៀន	គ្រូបង្រៀន	បឋមសិក្សាគែប	ស្រុកគែប
២៦២	លោក	ហួន	លើម	គ្រូបង្រៀន	បឋមសិក្សាគែប	ស្រុកគែប
២៦៣	លោកស្រី	ឃួន	សាវុត	គ្រូបង្រៀន	អនុវិទ្យាល័យ សង្គមថ្មី	ស្រុកសង្គមថ្មី
២៦៤	លោក	ចែត	គីនីន	គ្រូបង្រៀន	បឋមសិក្សា សែនគង់	ស្រុកសង្គមថ្មី
២៦៥	លោក	គង់	ហាំង	គ្រូបង្រៀន	បឋមសិក្សា ចំរើន	ស្រុកសង្គមថ្មី
២៦៦	លោក	អែម	ហៀង	គ្រូបង្រៀន	វិទ្យាល័យ សង្គមថ្មី	ស្រុកសង្គមថ្មី
២៦៧	លោក	ជេត	សុនាម	គ្រូបង្រៀន	បឋមសិក្សា ខ្នុរ	ស្រុកសង្គមថ្មី
២៦៨	លោក	សៀង	វន្តី	គ្រូបង្រៀន	បឋមសិក្សា រអាង	ស្រុកសង្គមថ្មី
២៦៩	លោកស្រី	ជុំ	ឡឹម	គ្រូបង្រៀន	បឋមសិក្សា ជាំក្សាន្ត	ស្រុកជាំក្សាន្ត
២៧០	លោក	ឈឹម	ជឿ	គ្រូបង្រៀន	បឋមសិក្សា រំដោះស្រែ	ស្រុកជាំក្សាន្ត
២៧១	លោកស្រី	ពិន	យុន	គ្រូបង្រៀន	បឋមសិក្សា រំដោះស្រែ	ស្រុកជាំក្សាន្ត

២៧២	លោកស្រី	សន	សុគី	គ្រូបង្រៀន	បឋមសិក្សា គោតស្រឡៅ	ស្រុកជាំក្សាន្ត
២៧៣	លោក	ហាយ	ហ៊ាត់	គ្រូឧទ្ទេស	សាលាគុកោសល្យ	ព្រះវិហារ
២៧៤	លោកស្រី	គង់	ម៉ាច	គ្រូបង្រៀន	បឋមសិក្សា កេរ្តិ៍	ស្រុករវៀង
២៧៥	លោក	មាស	ថា	គ្រូបង្រៀន	បឋមសិក្សា រំចេក	ស្រុករវៀង
២៧៦	លោក	ស៊ឹម	សោភា	គ្រូបង្រៀន	បឋមសិក្សា កក់ពោន	ស្រុករវៀង
២៧៧	លោក	គង់	ឡូន	គ្រូបង្រៀន	បឋមសិក្សា អន្លង់ស្វាយ	ស្រុករវៀង
២៧៨	លោកស្រី	សោម	ស៊ិនអេង	គ្រូបង្រៀន	បឋមសិក្សា រតនៈ	ស្រុករវៀង
២៧៩	លោក	ហ៊ាន	វណ្ណា	គ្រូបង្រៀន	បឋមសិក្សា ភ្នំដែក	ស្រុករវៀង
២៨០	លោកស្រី	ហឿង	គុណ	គ្រូបង្រៀន	បឋមសិក្សា ស្វាយប៉ាត	ស្រុករវៀង
២៨១	លោកស្រី	ស៊ូ	សាវិន	គ្រូបង្រៀន	បឋមសិក្សា ភូមិអូរ	ស្រុករវៀង
២៨២	លោក	សៀង	សុផាន្ទី	គ្រូបង្រៀន	បឋមសិក្សា ដីក្រហម	ស្រុករវៀង
២៨៣	លោកស្រី	ព្រំ	ធាណា	គ្រូបង្រៀន	បឋមសិក្សា ភូមិអូរ	ស្រុករវៀង
២៨៤	លោក	ភឹម	ភឿន	គ្រូបង្រៀន	បឋមសិក្សា របៀប	ស្រុករវៀង
២៨៥	លោក	អេច	សុគា	គ្រូបង្រៀន	បឋមសិក្សា ស្វាយដំណាក់	ស្រុករវៀង
២៨៦	លោក	គឹម	វណ្ណាត	គ្រូបង្រៀន	បឋមសិក្សា របៀប	ស្រុករវៀង
២៨៧	លោក	ស៊ឹម	អំ	គ្រូបង្រៀន	បឋមសិក្សា រហ័ស	ស្រុករវៀង
២៨៨	លោកស្រី	ហេង	មូល	គ្រូបង្រៀន	បឋមសិក្សា រួសរាន់	ស្រុករវៀង
២៨៩	លោកស្រី	ចាន់	ស៊ីវង្ស	គ្រូបង្រៀន	បឋមសិក្សា ស្អាង	ស្រុកជ័យសែន
២៩០	លោក	សោម	សារ៉ា	គ្រូបង្រៀន	បឋមសិក្សា ពុទ្ធា	ស្រុកជ័យសែន
២៩១	លោកស្រី	ឈួន	ចាន់ថន	គ្រូបង្រៀន	បឋមសិក្សា ពុទ្ធា	ស្រុកជ័យសែន
២៩២	លោក	ទិត	យត	គ្រូបង្រៀន	អនុវិទ្យាល័យ ជ័យសែន	ស្រុកជ័យសែន
២៩៣	លោកស្រី	ស៊ឹម	សំអុន	គ្រូបង្រៀន	បឋមសិក្សា ម៉ឺនរាជ	ស្រុកជ័យសែន
២៩៤	លោក	ដួង	សាវេត	គ្រូបង្រៀន	បឋម ទួលស្រែល្អក	ស្រុកជ័យសែន
២៩៥	លោក	សែ	ចាន់ឡើន	នាយក	អនុវិទ្យាល័យ សោមធំ	ស្រុកអូរយាដាវ
២៩៦	លោក	តាក់	ស៊ីថេត	នាយករង	វិទ្យាល័យហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
២៩៧	លោក	ហ៊ឹង	ចាប	នាយករង	អនុវិទ្យាល័យ បរកែវ	ស្រុកបរកែវ
២៩៨	លោក	ឈួន	អួន	នាយក	បឋមសិក្សាគងធំ	ស្រុកអូរយាដាវ
២៩៩	លោក	រម៉ាស់	ញីវ	នាយក	បឋមសិក្សាតេន	ស្រុកអូរយាដាវ
៣០០	លោក	សន	សុជាតិ	នាយក	បឋមសិក្សាអូរកប	ស្រុកអណ្តូងមាស
៣០១	លោក	យួន	សាមឌី	នាយក	បឋមសិក្សាអណ្តូងមាស	ស្រុកអណ្តូងមាស
៣០២	លោក	ខាំលី	ឱវ៉ា	នាយក	បឋមសិក្សាភ្នំកុក	ស្រុកវ៉ែនសែ
៣០៣	លោក	ផាង	ជួន	នាយក	បឋមសិក្សាកាំប្រាក់	ស្រុកកូនម៉ុ
៣០៤	លោក	យឿង	យុល	នាយក	បឋមសិក្សាគីន	ស្រុកកូនម៉ុ
៣០៥	លោក	ជិន	រ៉ុ	នាយក	បឋមសិក្សាស្រែពកធំ	ស្រុកកូនម៉ុ
៣០៦	លោកស្រី	ខាំ	សុខអែន	នាយិការង	បឋមសិក្សាអូរជុំ	ស្រុកអូរជុំ
៣០៧	លោក	ពត	ហិ	នាយករង	បឋមសិក្សាហ៊ុនសែនតាវែង	ស្រុកតាវែង
៣០៨	លោក	ព្រីញ	ចាន់ហូ	គ្រូបង្រៀន	វិទ្យាល័យអន្តរជាតិក្នុងក្រុងបានលុង	ក្រុងបានលុង
៣០៩	លោក	ហោ	ប៊ុណ្ណារិទ្ធ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
៣១០	លោកស្រី	ឈួន	ណារី	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
៣១១	លោក	សឹង	ចាន់ថ្ម	គ្រូបឋមសិក្សា	អេហ្សាភ័វៈហ្គេល ក្រុងបានលុង	ក្រុងបានលុង
៣១២	លោកស្រី	ចាន់	លក្ខណា	គ្រូបង្រៀន	វិទ្យាល័យសម្តេចឪសម្តេចម៉ែ	ក្រុងបានលុង

៣១៣	លោក	យ៉ាវ	សុភាព	គ្រូបង្រៀន	វិទ្យាល័យសម្តេចឪសម្តេចម៉ែ	ក្រុងបានលុង
៣១៤	លោក	ញឹម	សុភក្ត្រ	គ្រូបង្រៀន	វិទ្យាល័យសម្តេចឪសម្តេចម៉ែ	ក្រុងបានលុង
៣១៥	លោកស្រី	សុខ	សេរីបុស្សបា	លេខាធិការ	ការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងបានលុង
៣១៦	លោកស្រី	អ៊ុន	ថាវរី	គ្រូបឋមសិក្សា	មត្តេយ្យក្រុងបានលុង	ក្រុងបានលុង
៣១៧	លោក	សៅ	សុភាព	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣១៨	លោកស្រី	សុខ	ថាវរី	គ្រូបឋមសិក្សា	បឋមសិក្សា បុរីកម្មករ៤	ក្រុងបានលុង
៣១៩	លោក	ផុន	សុភក្ត្រ	គ្រូបង្រៀន	បឋមសិក្សាសម្តេចឪសម្តេចម៉ែ	ក្រុងបានលុង
៣២០	លោកស្រី	ឃុន	សុខវី	គ្រូបង្រៀន	វិទ្យាល័យ អន្តេរាសិកដ្ឋានបានលុង	ក្រុងបានលុង
៣២១	លោក	តេង	សុផាតិ	គ្រូបឋមសិក្សា	បឋមសិក្សាយក្សឡោម	ក្រុងបានលុង
៣២២	លោកស្រី	មិត	ចន្ទាណ្ណ	គ្រូបង្រៀន	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣២៣	លោក	វឿន	ឆន្ទ	គ្រូបឋមសិក្សា	បឋម៥បុរីកម្មករ.	ក្រុងបានលុង
៣២៤	លោក	ស្វយ	បូភិត	គ្រូបង្រៀន	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣២៥	លោក	ហាន	ផុល	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣២៦	លោក	សៀ	សុផាច	គ្រូបឋមសិក្សា	បឋមសិក្សាបុរីកម្មករ១	ក្រុងបានលុង
៣២៧	លោកស្រី	នោ	ស៊ីអ៊ុន	គ្រូបឋមសិក្សា	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣២៨	លោកស្រី	ផាន់	ស្វង	គ្រូបឋមសិក្សា	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣២៩	លោក	ម៉ៅ	យុទ្ធា	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៣០	លោក	សុត	សុនថាវី	គ្រូបឋមសិក្សា	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣៣១	លោកស្រី	ផាន់	គន្ធា	គ្រូបឋមសិក្សា	បឋមសិក្សាប្លង់ទេសអន្តង	ក្រុងបានលុង
៣៣២	លោកស្រី	មាស	ប៊ុណ្ណាកា	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៣៣	លោកស្រី	ថ្រី	ណាយ	គ្រូបឋមសិក្សា	បឋមសិក្សាសិក្សាបុរីកម្មករ២	ក្រុងបានលុង
៣៣៤	លោកស្រី	ម៉ាត់	យ៉ាលី	គ្រូបឋមសិក្សា	បឋមសិក្សាប្លង់ទេសអន្តង	ក្រុងបានលុង
៣៣៥	លោកស្រី	អ៊ុន	ថាវរី	គ្រូបឋមសិក្សា	មត្តេយ្យក្រុងបានលុង	ក្រុងបានលុង
៣៣៦	លោកស្រី	ឆន	ចាន់ធី	គ្រូបឋមសិក្សា	បឋមសិក្សាសម្តេចក្រមព្រះ	ក្រុងបានលុង
៣៣៧	លោកស្រី	ប៊ុន	នាន	គ្រូបឋមសិក្សា	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣៣៨	លោកស្រី	អេង	ចរិយា	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៣៩	លោកស្រី	ភូ	រម្មនា	គ្រូបឋមសិក្សា	បឋមសិក្សាសិក្សាបុរីកម្មករ៤	ក្រុងបានលុង
៣៤០	លោកស្រី	ខាំ	ខាត់	គ្រូបឋមសិក្សា	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៤១	លោកស្រី	ណាយ	សារឿន	គ្រូបង្រៀន	បឋមសិក្សាប្លង់ទេសអន្តង	ក្រុងបានលុង
៣៤២	លោកស្រី	ឈឹម	មុន្នីណា	គ្រូបង្រៀន	បឋមសិក្សាអេហ្សាវ៉ាហ្គ័រហ្គ័ល	ក្រុងបានលុង
៣៤៣	លោក	ឈឹម	ធីណា	គ្រូបង្រៀន	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៤៤	លោក	ចាន់	វិទ្យុ	គ្រូបង្រៀន	បឋមសិក្សាហ៊ុនសែនភូមិថ្មី	ក្រុងបានលុង
៣៤៥	លោក	ឆាយ	ជ័យ	គ្រូបង្រៀន	បឋមសិក្សាឡានសៀក	ក្រុងបានលុង
៣៤៦	លោក	ប្រេស	សាត	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកអណ្តូងមាស
៣៤៧	លោក	តុប	ប៉ាល់	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកអូរយាដាវ
៣៤៨	លោក	គិល	សៅវិទ្យុ	គ្រូបង្រៀន	បឋមសិក្សាសោមត្រកចាស់	ស្រុកអូរយាដាវ
៣៤៩	លោក	គុជ	ឆេងហុង	គ្រូបង្រៀន	អនុវិទ្យាល័យអូរយាដាវ	ស្រុកអូរយាដាវ
៣៥០	លោក	ឡាយ	ណារ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាចង់រ៉ា	ស្រុកលំផាត់
៣៥១	លោក	នួន	ណារ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាសេដា	ស្រុកលំផាត់
៣៥២	លោកស្រី	ណែន	ដួងពិត	គ្រូបង្រៀន	សាលាបឋមសិក្សាសហការ	ស្រុកលំផាត់
៣៥៣	លោក	នឹម	ពលៈ	គ្រូបង្រៀន	សាលាបឋមសិក្សាខ្វាចង់រ៉ា	ស្រុកលំផាត់

៣៥៤	លោក	សារិន	ពុទ្ធមុនី	គ្រូបង្រៀន	សាលាបឋមសិក្សាវិះជ័យ	ស្រុកខ្សែសែ
៣៥៥	លោក	ប៊ុយ	វាសនា	គ្រូបង្រៀន	សាលាបឋមសិក្សាបរកែវ	ស្រុកបរកែវ
៣៥៦	លោក	ស៊ីង	ស៊ីឡើន	គ្រូបង្រៀន	សាលាបឋមសិក្សាឃ្លី	ស្រុកបរកែវ
៣៥៧	លោកស្រី	ប៊ុវ	ភារី	គ្រូបង្រៀន	សាលាបឋមសិក្សាឃ្លី	ស្រុកបរកែវ
៣៥៨	លោក	គង់	សំអឿន	គ្រូបង្រៀន	សាលាបឋមសិក្សាឡុងឃ្មុង	ស្រុកបរកែវ
៣៥៩	លោក	ឃឹត	គៀក	គ្រូបង្រៀន	សាលាបឋមសិក្សាទៀន	ស្រុកបរកែវ
៣៦០	លោក	សំរិត	សារុំ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកអូរជុំ
៣៦១	លោកស្រី	មី	ប៊ុនស៊ូ	គ្រូបង្រៀន	សាលាបឋមសិក្សាឡាបានសៀក	ក្រុងបានលុង
៣៦២	លោក	ឃុន	បុន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រែពកធំ	ស្រុកកូនមុំ
៣៦៣	លោក	ឃៀង	ឃុន	គ្រូបឋមសិក្សា	សាលាបឋមសិក្សាស្រែពកតូច	ស្រុកកូនមុំ
៣៦៤	លោក	ជួង	វណ្ណៈ	គ្រូបឋមសិក្សា	សាលាបឋមសិក្សាតាហ៊ឹម	ស្រុកកូនមុំ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួលៈ

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧/២០១៥-រ.រ.ស.ក.២៥



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ២៩០ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជា

១	លោកជំទាវ	សៀង	ឯមទទឹម	សាកលវិទ្យាធិការ	សាកលវិទ្យាល័យបាត់ដំបង
២	ឯកឧត្តម	ប៉ែន	ស៊ីថុល	អគ្គលេខាធិការរង	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
៣	លោក	លី	វ៉ុន	ប្រធាននាយកដ្ឋាន	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
៤	លោក	ប៊ុន	រូ	អនុប្រធាននាយកដ្ឋាន	ព័ត៌មាន និងកិច្ចការអាស៊ាន
៥	លោកស្រី	ភន	តារា	អនុប្រធាននាយកដ្ឋាន	នាយកដ្ឋានផែនការ
៦	លោក	ប៉ោង	ពីទីន	អនុប្រធាននាយកដ្ឋាន	នាយកដ្ឋានផែនការ
៧	លោក	តាំង	សុផាណារ៉ុត្ត	អនុប្រធាននាយកដ្ឋាន	គ្រប់គ្រងមជ្ឈមណ្ឌលយុវជន
៨	លោក	កែវ	សារ៉េត	អនុប្រធានមជ្ឈមណ្ឌល	មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
៩	លោក	អោ	សៀម	អនុប្រធាននាយកដ្ឋាន	នាយកដ្ឋានអភិវឌ្ឍន៍កីឡាវិជ្ជាសិក្សា
១០	លោក	នួន	វណ្ណសៀន	អនុប្រធាននាយកដ្ឋាន	តម្រង់ទិសវិជ្ជាជីវៈ
១១	លោក	លី	គាង	ប្រធានការិយាល័យ	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
១២	លោកស្រី	សំបាត់	អ៊ាត	ប្រធានការិយាល័យ	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
១៣	លោក	ប៉េង	យីទី	ប្រធានការិយាល័យ	នាយកដ្ឋានឧត្តមសិក្សា
១៤	លោក	ប៉ា	ម៉េងហុក	ប្រធានការិយាល័យ	នាយកដ្ឋានឧត្តមសិក្សា

១៥	លោកស្រី	ប៉ែន	សុផានី	ប្រធានការិយាល័យ	នាយកដ្ឋានទំនាក់ទំនង វប្បធម៌-អាហារូបករណ៍
១៦	លោកស្រី	ចាប	សុភា	អនុប្រធានការិយាល័យ	នាយកដ្ឋានហិរញ្ញវត្ថុ
១៧	លោកស្រី	ជា	គឹម	អនុប្រធានការិយាល័យ	នាយកដ្ឋានហិរញ្ញវត្ថុ
១៨	លោក	បាន	វិច	ប្រធានការិយាល័យ	នាយកដ្ឋានអប់រំកាយ និងកីឡា
១៩	លោក	សួន	ប៊ុនអិន	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំកាយ និងកីឡា
២០	លោក	ហេង	ស៊ីថា	អនុប្រធានការិយាល័យ	នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ
២១	លោក	គាំ	សេងមុនី	ប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
២២	លោក	ឈុន	វ៉ាមី	ប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
២៣	លោកស្រី	ធីម	លន់	ប្រធានការិយាល័យ	នាយកដ្ឋានសុខភាពសិក្សា
២៤	លោក	វ៉ាន់	សុផល	អនុប្រធានការិយាល័យ	នាយកដ្ឋានយុវជន
២៥	លោក	សាន់	ប៊ុនលី	ប្រធានការិយាល័យ	នាយកដ្ឋានធានាគុណភាពអប់រំ
២៦	លោក	ស៊ីម	ចាន់ធី	ប្រធានអគ្គនាយករង	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
២៧	លោក	ញ៉ែម	ធីម	ប្រធានការិយាល័យ	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
២៨	លោក	គឹម	ដារុធ	ប្រធានការិយាល័យ	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
២៩	លោក	សុក	ថា	ប្រធានការិយាល័យ	នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន
៣០	លោក	សួន	សុជាតិ	ប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍វិទ្យាសាស្ត្រ
៣១	លោក	សេង	សារណី	អនុប្រធានការិយាល័យ	នាយកដ្ឋានរដ្ឋបាល
៣២	លោក	ស្រេង	ហៅធី	ប្រធានការិយាល័យ	នាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស-និស្សិត
៣៣	លោក	សុខ	សារ៉ុ	ប្រធានការិយាល័យ	នាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស-និស្សិត
៣៤	លោកស្រី	សុខ	យ៉ាន	សាកលវិទ្យាធិការរង	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៣៥	លោក	សួរ	វេងនី	សាស្ត្រាចារ្យ	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៣៦	លោក	មាស	ធឿន	សាកលវិទ្យាធិការរង	សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៣៧	លោកស្រី	កឹម	ខេត	សាស្ត្រាចារ្យ	សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៣៨	លោក	យន	ថ្លី	សាកលវិទ្យាធិការរង	សាកលវិទ្យាល័យមានជ័យ
៣៩	លោកស្រី	រស់	សុផានី	ប្រធានបណ្ណាល័យ	សាកលវិទ្យាល័យមានជ័យ
៤០	លោក	នូ	ឡុញ	អនុប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក
៤១	លោកស្រី	ឃាង	ច័ន្ទសុខា	មន្ត្រី	នាយកដ្ឋានបុគ្គលិក
៤២	លោក	សូ	ចាន់ដារ៉ា	ប្រធានការិយាល័យ	រដ្ឋបាល និងបុគ្គលិក
៤៣	លោក	ហាប់	ច័ន្ទណារ៉ា	ព្រឹទ្ធបុរស	មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម
៤៤	លោក	ឈិញ	ស៊ីថា	ព្រឹទ្ធបុរសរង	មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍
៤៥	លោក	ទូច	ផារ៉ា	អនុប្រធាន	ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ
៤៦	លោក	ញឹម	បាក់ងន	អនុប្រធាន	ដេប៉ាតឺម៉ង់ទស្សនវិជ្ជា
៤៧	លោក	នេត	បារមី	ប្រធាន	ដេប៉ាតឺម៉ង់ទេសចរណ៍
៤៨	លោក	តៃ	វុឌ្ឍា	អនុប្រធាន	ដេប៉ាតឺម៉ង់រូបវិទ្យា

៤៩	លោក	ហាប	សោភ័ណ្ឌ	អនុប្រធាន	ដេប៉ាតឺម៉ង់ជីវវិទ្យាវិទ្យា
៥០	លោក	អ្ន	ចិន្តា	អនុប្រធាន	ការិយាល័យគណនេយ្យ
៥១	លោកស្រី	ប៊ុនចាន់	សុក្រសេរី	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៥២	លោក	ធីសម	ស៊ីវេត	កម្មវិធី	បរិញ្ញាបត្រជាន់ខ្ពស់អប់រំ
៥៣	លោក	អៀម	ឈឿន	ប្រធានការិយាល័យ	អធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
៥៤	លោក	ព្រាប	វុទ្ធារ៉ា	នា.មជ.សជ.អប់រំកាយ	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៥៥	លោក	ទេស	ប្រសើរ	ប្រធានការិយាល័យ	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៥៦	លោក	ម៉ឹង	វាសនា	អនុប្រធានការិយាល័យ	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៥៧	លោក	គឹម	សៀង	អនុប្រធានការិយាល័យ	នាយកដ្ឋានហិរញ្ញវត្ថុ
៥៨	លោក	ទេព	ឆាយ	អនុប្រធានលេខាធិការដ្ឋាន	នៃអគ្គនាយកដ្ឋានអប់រំ
៥៩	លោកស្រី	ផាត	បូណេ	អនុប្រធានដេប៉ាតឺម៉ង់	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៦០	លោក	អ៊ុន	អមតា	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៦១	លោកស្រី	ស្រី	ម៉ាលីះ	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៦២	លោកស្រី	ឱក	ចិត្រា	អនុប្រធានការិយាល័យ	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៦៣	លោក	ឈ័ន	ប៊ុនថា	អនុប្រធាន	ការិយាល័យសិក្សា
៦៤	លោក	លុយ	អោក	អនុប្រធានការិយាល័យ	វិទ្យាស្ថានជាតិអប់រំ
៦៥	លោក	ម៉ម	ចាន់សៀន	អនុប្រធានដេប៉ាតឺម៉ង់	វិទ្យាស្ថានជាតិអប់រំ
៦៦	លោក	ទេស	ហាវ	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៦៧	លោក	ថៃ	ហេង	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៦៨	លោក	កង	សុផាត	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៦៩	លោកស្រី	ខៀវ	ម៉ូលីកា	អនុប្រធានការិយាល័យ	នាយកដ្ឋានសំណង់

ខ-មេដាយរដ្ឋាករខាង

១	ឯកឧត្តម	ខៀវ	វិជ្ជានន្ទ	អគ្គលេខាធិការរង	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
២	លោក	ហ៊ាន	ប៊ុនណិត	ប្រធាននាយកដ្ឋាន	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
៣	លោកស្រី	កែវ	រដ្ឋា	ប្រធានការិយាល័យ	នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន
៤	លោក	ចាប	ស៊ីថាត	អនុប្រធានការិយាល័យ	នាយកដ្ឋាន ទំនាក់ទំនង វប្បធម៌-អាហារូបករណ៍
៥	លោក	ទីង	សុខហ៊ាង	អនុប្រធានការិយាល័យ	នាយកដ្ឋាន ទំនាក់ទំនង វប្បធម៌-អាហារូបករណ៍
៦	លោក	ទុយ	វិច្ឆិកា	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំកាយ និងកីឡា
៧	លោក	អ៊ុម	សុច្ឆន្ទ្រា	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំកាយ និងកីឡា
៨	លោកស្រី	ប៉ែន	ផល្លា	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៩	លោក	មុំ	តុងឆាយ	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
១០	លោក	ឡេង	សាវ៉ាត	អនុប្រធានការិយាល័យ	នាយកដ្ឋានឧត្តមសិក្សា
១១	លោកស្រី	ឡុម	គន្ធា	មន្ត្រី	នាយកដ្ឋានឧត្តមសិក្សា
១២	លោក	ហេង	វិសុទ្ធ	មន្ត្រី	នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ

១៣	លោកស្រី	តឹក	វណ្ណារ៉េត	ប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
១៤	លោក	អ៊ុន	ស៊ីរ៉ែន	អនុប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
១៥	លោកស្រី	ហាន	នីផា	មន្ត្រី	នាយកដ្ឋានបឋមសិក្សា
១៦	លោក	ម៉ុ	មៅ	អនុប្រធានការិយាល័យ	នាយកដ្ឋានសុខភាពសិក្សា
១៧	លោកស្រី	ងី	សុមាលី	អនុប្រធានការិយាល័យ	នាយកដ្ឋានសុខភាពសិក្សា
១៨	លោក	ឡុង	ចាន់ណាស៊ី	អនុប្រធានការិយាល័យ	នាយកដ្ឋានយុវជន
១៩	លោកស្រី	នូ	ណាន	មន្ត្រី	នាយកដ្ឋានយុវជន
២០	លោក	អ៊ុត	ឡេង	មន្ត្រី	មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
២១	លោក	ភី	ជន់	អនុប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍កីឡា
២២	លោក	ព្រំ	ងួន	អនុប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍កីឡា
២៣	លោក	ព្រហ្ម	តារីឡូ	អនុប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍កីឡា
២៤	លោក	ងួន	ច័ន្ទបូក្រុំ	អនុប្រធានការិយាល័យ	នាយកដ្ឋានវដ្តបាល
២៥	លោក	យ៉េប	ភិរម្យ	អនុប្រធានការិយាល័យ	នាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស-និស្សិត
២៦	លោកស្រី	ពេជ	យូ	មន្ត្រី	នាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស-និស្សិត
២៧	លោក	សឹង	ប្រាក់	អនុប្រធានការិយាល័យ	នាយកដ្ឋានផែនការ
២៨	លោក	សំ	សុភា	អនុប្រធានការិយាល័យ	នាយកដ្ឋានផែនការ
២៩	លោកស្រី	យឹម	សុគន្ធា	អនុប្រធានការិយាល័យ	គ្រប់គ្រងមជ្ឈមណ្ឌលយុវជន
៣០	លោក	សៀ	ហាច	អនុប្រធានការិយាល័យ	គ្រប់គ្រងមជ្ឈមណ្ឌលយុវជន
៣១	លោក	កោក	ជឿន	ព្រឹទ្ធបុរស	សាកលវិទ្យាល័យមានជ័យ
៣២	លោក	ខៀវ	ចាន់ថន	ប្រធានការិយាល័យ	សាកលវិទ្យាល័យមានជ័យ
៣៣	លោកស្រី	វង	គន្ធា	ប្រធានការិយាល័យ	សាកលវិទ្យាល័យមានជ័យ
៣៤	លោក	ទ្រីញ	តុង	អនុប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក
៣៥	លោក	ឌិន	ដារ៉ា	អនុប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក
៣៦	លោក	ស៊ឹម	វុទ្ធា	អនុប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក
៣៧	លោក	អ៊ុង	ប៉ា	ប្រធានការិយាល័យ	គណនេយ្យ
៣៨	លោកស្រី	ស្វង	ផល្លា	ព្រឹទ្ធបុរសរង	មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម
៣៩	លោក	ហាប់	សុខចំណាន	គ្រូបង្រៀន	មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ.ភាសា
៤០	លោក	ហេង	ណារ៉េត	ប្រធាន	ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍
៤១	លោក	តូច	សុភាព	អនុប្រធាន	ការិយាល័យរដ្ឋបាល
៤២	លោក	ងន់	ម៉រ	អនុប្រធាន	មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន
៤៣	លោកស្រី	ឡុង	ប៊ុនណាត	អនុប្រធាន	ដេប៉ាតឺម៉ង់ភូមិវិទ្យា
៤៤	លោក	ឈួន	ត្រាយ	អនុប្រធាន	ដេប៉ាតឺម៉ង់ចិត្តវិទ្យា
៤៥	លោក	អ៊ុង	គីមកាណិកា	អនុប្រធាន	ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា
៤៦	លោក	ប៉ុក	លក្សមុនី	អនុប្រធាន	ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា

៤៧	លោកស្រី	ឈិន	អេឌី	អនុប្រធាន	ដេប៉ាតឺម៉ង់ភាសាបារាំង
៤៨	លោក	ហេង	គីមវណ្ណ	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ
៤៩	លោក	សុខ	ឈន	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ
៥០	លោក	ព្រីង	សុខន	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់រូបវិទ្យា
៥១	លោក	អ៊ុក	ប៉ុល្លីវ៉ាន់	សាស្ត្រាចារ្យ	ចារ្យដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
៥២	លោកស្រី	នង	លីណា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៥៣	លោកស្រី	សាំង	មេត្រី	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៥៤	លោក	ម៉ា	ស៊ីវ៉ែន	បណ្ឌិតរក្ស	បណ្ឌាលវិយ ហ៊ុន សែន
៥៥	លោក	សុង	ស្រេង	អនុប្រធានការិយាល័យ	អធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
៥៦	លោក	នេត	ពៅ	មន្ត្រី	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៥៧	លោក	ប៉ូច	ច័ន្ទសុភា	មន្ត្រី	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៥៨	លោក	យី	សំអុល	អនុប្រធានការិយាល័យ	នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
៥៩	លោកស្រី	វេន	សំអុនសុន្ទរី	អធិការមធ្យមសិក្សា	នាយកដ្ឋានធានាគុណភាពអប់រំ
៦០	លោកស្រី	យិន	សុខា	អធិការមធ្យមសិក្សា	នាយកដ្ឋានធានាគុណភាពអប់រំ
៦១	លោក	តុង	វ៉ូហ្សេត	អនុប្រធានការិយាល័យ	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
៦២	លោក	ជាប	សារិន	មន្ត្រី	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
៦៣	លោក	គីប	សារុធ	ប្រធានការិយាល័យ	សាកលវិទ្យាល័យ ភូមិន្ទវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៦៤	លោក	ម៉ុក	ដារ៉ា	អនុប្រធានដេប៉ាតឺម៉ង់	សាកលវិទ្យាល័យ ភូមិន្ទវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៦៥	លោក	ហៀង	សាង	សាស្ត្រាចារ្យ	សាកលវិទ្យាល័យ ភូមិន្ទវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៦៦	លោក	គង់	មុនិន្ទ	ប្រធានការិយាល័យ	សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៦៧	លោក	សឹម	ប៊ុនលាង	អនុប្រធានការិយាល័យ	សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៦៨	លោក	ឡេន	សុខលីន	សាស្ត្រាចារ្យ	សាកលវិទ្យាល័យជាស៊ីមកំចាយមារ
៦៩	លោក	ជា	វុធ	អធិការមធ្យមសិក្សា	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៧០	លោក	ភុក	ប៉ាវ	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៧១	លោក	អាំង	ប៊ុនធឿន	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៧២	លោក	តង	កនិកា	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៧៣	លោក	រ៉ុ	ប៊ុន្ទី	ប្រធានការិយាល័យ	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
៧៤	លោក	ស៊ីង	សំរេច	ប្រធានការិយាល័យ	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
៧៥	លោក	ជា	សារុធ	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៧៦	លោក	ស្រេង	សុខចិត្តា	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៧៧	លោក	លិន	មង្គលសិរី	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៧៨	លោកស្រី	កុយ	សុផាវី	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៧៩	លោក	សួន	សុផី	លេខាធិការ	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
៨០	លោក	តុត	សិទ្ធិ	ប្រធានការិយាល័យ	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ

៨១	លោក	គាល់	វណ្ណារ៉ា	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
៨២	លោក	ឃឹម	លីមគ្រី	ព្រឹទ្ធបុរសរង	មហាវិ.សង្គមសាស្ត្រ.អភិវឌ្ឍសហគមន៍
៨៣	លោកស្រី	ចាន់	សុខា	អនុប្រធានការិយាល័យ	រដ្ឋបាល និងហិរញ្ញវត្ថុ
៨៤	លោកស្រី	អឿង	ចំរុង	មន្ត្រី	នាយកដ្ឋានហិរញ្ញវត្ថុ
៨៥	លោកស្រី	ថោង	សុខដាវី	មន្ត្រី	នាយកដ្ឋានហិរញ្ញវត្ថុ
៨៦	លោក	ទូច	ចន្ទុំ	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៨៧	លោក	ចាន់	វ៉ាដា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៨៨	លោក	ហាក់	សុកហ៊ុំ	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៨៩	លោក	ណុប	វុធរ	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៩០	លោក	នូ	ថាច	មន្ត្រី	វិទ្យាស្ថានជាតិអប់រំ
៩១	លោក	ឆេង	ប៉េងឆេច	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៩២	លោកស្រី	គង់	គន្ធា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
៩៣	លោក	អ៊ុន	វ៉ាន់ឌី	អនុប្រធានការិយាល័យ	នាយកដ្ឋានសំណង់
៩៤	លោក	ប៊ី	ប៊ុនសេដា	អនុប្រធានការិយាល័យ	នាយកដ្ឋានសំណង់
ក-មេធាវីសំណុំរឿង					
១	លោក	អោក	សំអុបេ	មន្ត្រី	នាយកដ្ឋានទំនាក់ទំនង វប្បធម៌-អាហារូបករណ៍
២	លោកស្រី	ម៉ៅ	ច័ន្ទសុវណ្ណា	មន្ត្រី	នាយកដ្ឋានទំនាក់ទំនង វប្បធម៌-អាហារូបករណ៍
៣	លោក	កៅ	មករា	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៤	លោក	អូន	ថា	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៥	លោក	លី	សុទ្ធារ៉ា	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៦	លោកស្រី	អ៊ូ	ចិន្តា	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៧	លោកស្រី	ថៅ	សុភាវី	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៨	លោក	ព្រ៉ា	សិទ្ធិ	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡា
៩	លោក	ង៉ែត	គឹមសាន	មន្ត្រី	នាយកដ្ឋានឧត្តមសិក្សា
១០	លោក	កាក់	រចនា	មន្ត្រី	នាយកដ្ឋានឧត្តមសិក្សា
១១	លោក	មាស	វណ្ណថា	មន្ត្រី	នាយកដ្ឋានឧត្តមសិក្សា
១២	លោក	តឹក	សំអេត	មន្ត្រី	នាយកដ្ឋានឧត្តមសិក្សា
១៣	លោក	ហាម	សុហាក់	មន្ត្រី	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
១៤	លោកស្រី	ណី	ចាន់ដាវី	មន្ត្រី	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
១៥	លោក	គិន	ទិត្យា	មន្ត្រី	អគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំ
១៦	លោក	សោ	ធីតា	មន្ត្រី	នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ
១៧	លោក	ស៊ុន	សុខុម	អនុប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
១៨	លោក	ព្រ៉ា	ភិរម្យ	អនុប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា
១៩	លោកស្រី	ថោង	ច័ន្ទដាវណ	អនុប្រធានការិយាល័យ	នាយកដ្ឋានបឋមសិក្សា

២០	លោកស្រី	ភូ	សុផា	មន្ត្រី	នាយកដ្ឋានបឋមសិក្សា
២១	លោក	សាត	សុគន្ធី	មន្ត្រី	នាយកដ្ឋានសុខភាពសិក្សា
២២	លោកស្រី	ហ៊ុន	សោភ័ណ	មន្ត្រី	នាយកដ្ឋានសុខភាពសិក្សា
២៣	លោក	គង់	តារា	មន្ត្រី	នាយកដ្ឋានយុវជន
២៤	លោក	យីម	ម៉ង់	មន្ត្រី	មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
២៥	លោកស្រី	ស្រី	ស៊ីវឡេង	មន្ត្រី	មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា
២៦	លោក	ប៉ែន	សំភាស	អនុប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
២៧	លោក	ចាន់	សុភាព	អនុប្រធានការិយាល័យ	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
២៨	លោក	ព្រៃ	សំបួរ	មន្ត្រី	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
២៩	លោក	សួរ	ច័ន្ទបុរី	មន្ត្រី	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
៣០	លោកស្រី	ខៀវ	សុខុម	មន្ត្រី	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
៣១	លោកស្រី	ងួន	សុខកែវ	មន្ត្រី	នាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីសិក្សា
៣២	លោក	ង៉ោ	វិបុល	អនុប្រធានការិយាល័យ	នាយកដ្ឋានរដ្ឋបាល
៣៣	លោក	ឡេ	សុខឿន	អនុប្រធានការិយាល័យ	នាយកដ្ឋានរដ្ឋបាល
៣៤	លោក	ពៅ	សុង	មន្ត្រី	នាយកដ្ឋានរដ្ឋបាល
៣៥	លោកស្រី	ជិន	សុគន្ធារី	មន្ត្រី	នាយកដ្ឋានរដ្ឋបាល
៣៦	លោក	ប៊ុត	សាខន	អនុប្រធានការិយាល័យ	នាយកដ្ឋានផែនការ
៣៧	លោក	ចេង	វិចិត្ត	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត
៣៨	លោក	មាស	សាវេត	មន្ត្រី	នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត
៣៩	លោក	លី	ណារិន	អនុប្រធានការិយាល័យ	គ្រប់គ្រងមជ្ឈមណ្ឌលយុវជន
៤០	លោក	ទេព	វុទ្ធី	ព្រឹទ្ធបុរស	សាកលវិទ្យាល័យមានជ័យ
៤១	លោក	ស្រីន់	ចាន់ផា	សាស្ត្រាចារ្យ	សាកលវិទ្យាល័យមានជ័យ
៤២	លោក	វង់	សុខា	សាស្ត្រាចារ្យ	សាកលវិទ្យាល័យមានជ័យ
៤៣	លោក	ហាម	សារ៉ុន	សាស្ត្រាចារ្យ	សាកលវិទ្យាល័យមានជ័យ
៤៤	លោក	ជិន	វុទ្ធី	មន្ត្រី	នាយកដ្ឋានបុគ្គលិក
៤៥	លោក	អិន	វណ្ណារិទ្ធ	មន្ត្រី	នាយកដ្ឋានបុគ្គលិក
៤៦	លោក	សួស	ឡា	មន្ត្រី	នាយកដ្ឋានបុគ្គលិក
៤៧	លោក	ជា	សុភក្រ	អនុប្រធាន	ការិយាល័យគណនេយ្យ
៤៨	លោក	វ៉ា	វ៉ាន់ថន	គ្រូបង្រៀន	មហាវិស័យ:មនុស្សសាស្ត្រ.ភាសា
៤៩	លោក	កន	សារឿន	គ្រូបង្រៀន	មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម
៥០	លោក	គឹម	សុវណ្ណធីតា	គ្រូបង្រៀន	មហាវិទ្យាល័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា
៥១	លោក	ឡេង	ស៊ីតេង	ប្រធាន	ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ
៥២	លោកស្រី	អ៊ុំ	ប៊ូនីកា	ប្រធាន	ដេប៉ាតឺម៉ង់ភាសាកូរ៉េ
៥៣	លោក	ស្រីន	សុវិទ្យា	សាស្ត្រាចារ្យ	មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន

៥៤	លោក	ប៊ុញ	សៀន	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ
៥៥	លោក	ឆាន់	គឹមសៀន	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាវិទ្យា
៥៦	លោក	កែន	វាសនា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភូមិវិទ្យា
៥៧	លោក	ប៉ុង	ភក្តីបូរ៉ាមី	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា
៥៨	លោក	អ៊ុយ	សាវ៉េត	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់សង្គមវិទ្យា
៥៩	លោកស្រី	ម៉ិច	សង្ឃស្ស	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ទស្សនវិជ្ជា
៦០	លោក	ជ	ច័ន្ទដារ៉ា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
៦១	លោក	តាំង	ប៉េងស្រេង	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា
៦២	លោក	ស៊ាម	ដ័ន	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់គណិតវិទ្យា
៦៣	លោក	ម៉ម	ម៉ាវ៉េត	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់គណិតវិទ្យា
៦៤	លោកស្រី	ស៊ូ	កល្យាណ	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់រូបវិទ្យា
៦៥	លោកស្រី	ឡុង	សូលីដា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់គីមី
៦៦	លោកស្រី	ស្មាន	ណូរ៉ាឌី	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៦៧	លោក	សុខ	សូត្រ	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៦៨	លោកស្រី	ប៊ុនចាន់	សុមនា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
៦៩	លោកស្រី	អ៊ុង	វ៉ាមី	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់ភាសាបារាំង
៧០	លោក	យ៉ិន	សូរិយា	សាស្ត្រាចារ្យ	ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍
៧១	លោកស្រី	ឡុង	សុធាវិន	បុគ្គលិក	ការិយាល័យសិក្សា
៧២	លោក	ប៊ុន	ជា	បុគ្គលិក	ការិយាល័យសិក្សា
៧៣	លោកស្រី	ភោគ	គឹម	បណ្តាញរក្ស	បណ្តាញរក្ស ហ៊ុន សែន
៧៤	លោកស្រី	កែវ	សាបាស	បុគ្គលិក	ការិយាល័យរដ្ឋបាល
៧៥	លោកស្រី	តូច	សំភីនី	មន្ត្រី	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៧៦	លោកស្រី	ស	ចាន់ណារី	មន្ត្រី	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៧៧	លោកស្រី	គឹម	ភឿង	មន្ត្រី	វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
៧៨	លោក	ឡុង	ស៊ីវណ្ណដុល្លា	អនុប្រធានការិយាល័យ	នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
៧៩	លោក	ផុ	ចាន់ថុល	អនុប្រធានការិយាល័យ	នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ
៨០	លោក	ព្រីង	សុវណ្ណ	មន្ត្រី	នាយកដ្ឋានធានាគុណភាពអប់រំ
៨១	លោកស្រី	សៅខុន	ច័ន្ទមាលី	មន្ត្រី	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រិតការ
៨២	លោក	ម៉ែន	វណ្ណារី	មន្ត្រី	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រិតការ
៨៣	លោក	អ៊ុក	ដារ៉ា	មន្ត្រី	នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រិតការ
៨៤	លោក	ទូន	ផល្លា	សាស្ត្រាចារ្យ	សាកលវិទ្យាល័យ ភូមិន្ទ វិចិត្រ
៨៥	លោក	ឈុន	ពហុ	សាស្ត្រាចារ្យ	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៨៦	លោក	ជិន	វណ្ណារ៉ា	សាស្ត្រាចារ្យ	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៨៧	លោក	ខាត់	ធី	មន្ត្រី	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច

៨៨	លោកស្រី	មៀច	សុផាវី	មន្ត្រី	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៨៩	លោកស្រី	ឃឹម	ម៉ាណែត	មន្ត្រី	សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច
៩០	លោក	ណែ	ដំណែល	អនុប្រធានការិយាល័យ	សាកលវិទ្យាល័យជាស៊ីមកំចាយមាន
៩១	លោក	ខែម	ថាន	អនុប្រធានការិយាល័យ	សាកលវិទ្យាល័យជាស៊ីមកំចាយមាន
៩២	លោក	សួន	ផល្លា	សាស្ត្រាចារ្យ	សាកលវិទ្យាល័យជាស៊ីមកំចាយមាន
៩៣	លោក	លីម	ច័ន្ទសៀន	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៩៤	លោក	សេក	សុខា	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៩៥	លោក	អ៊ឹម	វិត	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៩៦	លោក	ជៀម	សៀន	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៩៧	លោកស្រី	ប៊ូច	សុខុម	មន្ត្រី	នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ
៩៨	លោកស្រី	ឈឹម	សក្តិវិឡេក	អនុប្រធានការិយាល័យ	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
៩៩	លោកស្រី	ស	បូផាវី	អនុប្រធានផ្នែក	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
១០០	លោកស្រី	ម៉ាត់	សុខិតា	ឃ្លាំង	គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ
១០១	លោក	កាំង	សៅវីសិវី	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០២	លោក	ម៉ៅ	គន្ធា	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៣	លោក	អាក	ប៊ុនណ្ណា	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៤	លោក	ប៊ុក	ប៊ុនបញ្ញា	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៥	លោក	ម៉ៅ	ចាន់រតនៈ	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៦	លោក	ទេព	សុខានី	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៧	លោក	លី	សុងសេង	គ្រូបង្រៀន	វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០៨	លោក	ឡុង	សុផាត	អនុប្រធានការិយាល័យ	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
១០៩	លោក	ឈុំ	ច័ន្ទមុនីរេត	មន្ត្រី	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
១១០	លោក	កែវ	ស្រៀន	មន្ត្រី	នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ
១១១	លោកស្រី	ងួន	សុខចេង	មន្ត្រី	នាយកដ្ឋានហិរញ្ញវត្ថុ
១១២	លោក	ជិន	តារា	មន្ត្រី	នាយកដ្ឋានហិរញ្ញវត្ថុ
១១៣	លោក	ធាម	ពុទ្ធានី	មន្ត្រី	នាយកដ្ឋានហិរញ្ញវត្ថុ
១១៤	លោក	សម	សំរៀន	ប្រធាន	មជ្ឈមណ្ឌលឯកសារ
១១៥	លោក	ទិត	ច័ន្ទឌី	អនុប្រធាន	ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
១១៦	លោក	ញ៉ែម	ចន្ទា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១១៧	លោក	ផាន់	សុភាព	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១១៨	លោកស្រី	ម៉ែន	ភក្តី	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១១៩	លោក	ម៉ក់	ចន្ទា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២០	លោកស្រី	ថ្កាង	សូរិយា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២១	លោកស្រី	យុន	គឹមរៀង	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ

១២២	លោកស្រី	សុខ	វណ្ណា	មន្ត្រី	វិទ្យាស្ថានជាតិអប់រំ
១២៣	លោកស្រី	សាន	សោយរុក្ខា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២៤	លោក	សោម	សូផាត	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២៥	លោកស្រី	ទី	បូផល	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២៦	លោកស្រី	ឡៅ	គឹមគីរ	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ
១២៧	លោក	ស្រង់	ស៊ីណា	គ្រូបង្រៀន	វិទ្យាស្ថានជាតិអប់រំ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧/២៣.អនក្រ-២៥



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ កោះកុង ព្រះសីហនុ ប៉ៃលិន ស្ទឹងត្រែង និងកែប ចំនួន ៦៤៤ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសាសនា

១	លោកស្រី	ធឿន	ស្រីនាង	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
២	លោក	សាប់	ប៊ុនឡុង	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងសំរោង
៣	លោក	អែ	សុគន្ធី	នាយក	វិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ	ក្រុងសំរោង
៤	លោក	ហួក	ស្រី	នាយក	សាលាបឋមសិក្សាគោកគ	ក្រុងសំរោង
៥	លោក	ហ៊ុត	សេងឃឹម	នាយក	សាលាបឋមសិក្សាអូរស្មាច់២	ក្រុងសំរោង
៦	លោក	ជឹម	អ៊ឹក	នាយក	សាលាបឋមសិក្សាហ៊ុនសែនព្រៃធំ	ស្រុកចុងកាល់
៧	លោក	ប៊ាក់	ផល្លី	នាយក	សាលាបឋមសិក្សាអំពិល	ស្រុកចុងកាល់
៨	លោក	ស៊ុន	គឹមហេង	នាយក	អនុវិទ្យាល័យជើងទៀន	ស្រុកចុងកាល់
៩	លោក	បេង	ឈាង	នាយក	សាលាបឋមសិក្សាគោកមន	ស្រុកបន្ទាយអំពិល
១០	លោក	ថែន	បូ	នាយក	សាលាបឋមសិក្សាសិង្ហ	ស្រុកបន្ទាយអំពិល
១១	លោក	ស្រង	កុមារ	នាយក	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
១២	លោក	មួន	សាម៉ន	នាយក	អនុវិ. ហ៊ុនសែនត្រពាំងប្រីយ៍	ស្រុកអន្លង់វែង
១៣	លោកស្រី	គុំ	ងយ	នាយក	សាលាបឋមសិក្សាត្រពាំងប្រីយ៍	ស្រុកអន្លង់វែង

១៤	លោក	សោ	គន្ធា	នាយក	សាលាបឋមសិក្សាផ្កាត	ស្រុកអន្លង់វែង
១៥	លោក	ឈឹម	ជា	នាយក	សាលាបឋមសិក្សាហ៊ុនសែនអូរអង្រែ	ស្រុកអន្លង់វែង
១៦	លោក	នូ	វ៉ាន់ធី	នាយក	សាលាបឋមសិក្សាអូរសោម	ស្រុកត្រពាំងប្រាសាទ
១៧	លោក	ឃីង	គឹមហ៊ុច	នាយិការងារ	សាលាបឋមសិក្សាសំរោង	ក្រុងសំរោង
១៨	លោក	ប៉ែន	វី	នាយករង	សាលាបឋមសិក្សាទួលស្វាយ	ស្រុកអន្លង់វែង
១៩	លោក	ឆាវ	ពិសិដ្ឋ	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
២០	លោក	អ៊ឹម	សានី	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
២១	លោក	លីន	តារា	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
២២	លោក	វ៉ែត	ចន្ទី	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
២៣	លោក	ស៊ុប	សារ៉ន	មន្ត្រីរដ្ឋបាល	ការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងសំរោង
២៤	លោក	យ៉ែត	សុភក្រ	មន្ត្រីរដ្ឋបាល	ការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងសំរោង
២៥	លោក	ភួង	ចន្ទា	មន្ត្រីរដ្ឋបាល	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកត្រពាំងប្រាសាទ
២៦	លោកស្រី	ស្លោម	តិល	លេខាធិការ	សាលាបឋមសិក្សាអំពិល	ស្រុកបន្ទាយអំពិល
២៧	លោកស្រី	ឡាយ	ដាវីត	លេខាធិការ	វិទ្យាល័យហ៊ុនសែនចុងកាល់	ស្រុកចុងកាល់
២៨	លោក	តាន់	ចាន់លី	គ្រូបង្រៀន	សាលាបឋមសិក្សាជើងទៀន	ស្រុកចុងកាល់
២៩	លោក	ណេង	ចៃ	លេខាធិការ	អនុវិទ្យាល័យពង្រ	ស្រុកចុងកាល់
៣០	លោក	អែល	អ៊ុំ	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនចុងកាល់	ស្រុកចុងកាល់
៣១	លោក	ឈុំ	ហួត	គ្រូបង្រៀន	សាលាបឋមសិក្សាសិង្ហ	ស្រុកបន្ទាយអំពិល
៣២	លោក	ថុក	គឹមហ៊ុំ	គ្រូបង្រៀន	សាលាបឋមសិក្សាសិង្ហ	ស្រុកបន្ទាយអំពិល
៣៣	លោក	សុង	ណុល	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ
៣៤	លោក	នាក់	សង	អនុប្រធាន	មន្ទីរអប់រំអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
៣៥	លោក	ម៉េស	ឈុន	អនុប្រធានការិ.	អប់រំ យុវជន និងកីឡា	ស្រុកបូទុមសាគរ
៣៦	លោក	ប៉ែន	ស៊ីថុន	លេខាធិការ	ស្រុកបូទុមសាគរ	ស្រុកបូទុមសាគរ
៣៧	លោក	គឹម	ឡើន	គ្រូបង្រៀន	បឋម.កណ្តាល	ស្រុកបូទុមសាគរ
៣៨	លោក	អ៊ូច	ថ្មី	នាយក	បឋម ព្រែកខ្សាច់	ស្រុកគីរីសាគរ
៣៩	លោក	ហេង	ស៊ីណេត	នាយក	បឋមសិក្សាវង្សាមកេសន	ស្រុកកោះកុង
៤០	លោក	អ៊ឹម	វ៉ាន់ថា	នាយិការងារ	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
៤១	លោក	ឈឹន	កុសល	នាយករង	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
៤២	លោក	ស	វិចិត្រ	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
៤៣	លោក	អែម	សាវ៉ាន់	មន្ត្រីក្រុមការ	ស្រុកស្រែអំបិល	ស្រុកស្រែអំបិល
៤៤	លោក	ខុច	សាវុធ	នាយក	បឋម ផ្លោង	ស្រុកស្រែអំបិល
៤៥	លោក	សៅ	ថុន	នាយក	បឋម តាឆង	ស្រុកស្រែអំបិល
៤៦	លោក	ចាន់	ថុន	គ្រូបង្រៀន	បឋម ជ្រោយ	ស្រុកស្រែអំបិល
៤៧	លោក	ម៉ុក	ស៊ីវុត្តា	គ្រូបង្រៀន	បឋម ស្រែអំបិល	ស្រុកស្រែអំបិល

៤៨	លោក	ហង្ស	សុភា	នាយិការងារ	បឋម ស្រែអំបិល	ស្រុកស្រែអំបិល
៤៩	លោក	ម្លូង	ណារ៉ុត	អនុប្រធានការិយាល័យ	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៥០	លោក	សឹង	សារ៉ាត់	អនុប្រធានការិយាល័យ	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៥១	លោក	ង៉ែត	សារី	អនុប្រធានការិយាល័យ	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៥២	លោក	ជា	សុធី	អនុប្រធានការិយាល័យ	អនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៥៣	លោក	ឯម	វណ្ណឌី	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តព្រះសីហនុ
៥៤	លោក	ដាន	ម៉ុ	នាយិកា	បឋមសិក្សាកម្មករ	ក្រុងព្រះសីហនុ
៥៥	លោក	ឆេង	ផាត	នាយិកា	បឋមសិក្សាសម្តេចជាស៊ីម	ក្រុងព្រះសីហនុ
៥៦	លោក	ហែម	សំអុល	នាយិកា	បឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
៥៧	លោក	នន់	សិប	នាយិកា	បឋមសិក្សាហ.សក្រុង	ក្រុងព្រះសីហនុ
៥៨	លោក	ច្រើក	គឹមយិន	នាយិកា	បឋមសិក្សាហ.សង្កាងលើ	ក្រុងព្រះសីហនុ
៥៩	លោក	ខឹម	ច័ន្ទថ្ងៃ	នាយិកា	បឋមសិក្សាកំពេញចាស់	ក្រុងព្រះសីហនុ
៦០	លោកស្រី	តឹប	ហៀន	នាយិកា	បឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
៦១	លោកស្រី	ម៉ក់	សុខវណ្ណៈ	នាយិកា	បឋមសិក្សាហ.សមិត្តភាព	ក្រុងព្រះសីហនុ
៦២	លោក	ជា	សំអូន	នាយិកា	វិទ្យាល័យ ហ៊ុន សែន មិត្តភាព	ក្រុងព្រះសីហនុ
៦៣	លោក	ជួន	ផល្លិត	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន មិត្តភាព	ក្រុងព្រះសីហនុ
៦៤	លោកស្រី	លី	លឿន	គ្រូបង្រៀន	អនុវិទ្យាល័យសាគូរ៉ា	ក្រុងព្រះសីហនុ
៦៥	លោកស្រី	នូ	ច័ន្ទដូន	នាយិកា	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៦៦	លោក	សេង	ស្រង	នាយិកា	អនុវិទ្យាល័យសម្តេចឌី	ក្រុងព្រះសីហនុ
៦៧	លោក	ជ័យ	វណ្ណឌី	នាយិកា	អនុវិទ្យាល័យកម្មករ	ក្រុងព្រះសីហនុ
៦៨	លោក	ជ័យ	ផុន	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឌី	ក្រុងព្រះសីហនុ
៦៩	លោក	សាំង	ឈុន	នាយិកា	វិទ្យាល័យហ.សកំពង់សីលា	ស្រុកកំពង់សីលា
៧០	លោក	ទូច	លីណា	នាយិកា	សាលាបឋមសិក្សាកំពង់សីលា	ស្រុកកំពង់សីលា
៧១	លោក	គាំ	បូរ៉ាត់	នាយិកា	សាលាបឋមសិក្សាសម្តេចតា	ស្រុកកំពង់សីលា
៧២	លោក	ញ៉ែម	សូផាត	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកស្ទឹងហាវ
៧៣	លោក	រី	សុខ	នាយិកា	សាលាបឋមសិក្សាទំនប់រលក	ស្រុកស្ទឹងហាវ
៧៤	លោក	ឡុង	រ៉ាវុធ	នាយិកា	វិទ្យាល័យស្ទឹងហាវ	ស្រុកស្ទឹងហាវ
៧៥	លោក	ឈុន	ថន	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកព្រៃនប់
៧៦	លោក	ម៉ែន	សាលីន	នាយិកា	វិទ្យាល័យហ៊ុន សែនព្រៃនប់	ស្រុកព្រៃនប់
៧៧	លោកស្រី	ឯម	សុគា	នាយិកា	សាលាបឋមសិក្សាទួលទទឹង	ស្រុកព្រៃនប់
៧៨	លោកស្រី	ក្រូច	ផល្លា	នាយិកា	សាលាបឋមសិក្សាបឹងតាព្រហ្ម	ស្រុកព្រៃនប់
៧៩	លោក	ម៉េង	ចាន់នី	គ្រូបង្រៀន	សាលាបឋមសិក្សាស្មាច់ដៃ	ស្រុកព្រៃនប់
៨០	លោក	ឡាំ	សុធី	គ្រូបង្រៀន	សាលាបឋមសិក្សាអូរចំណារ	ស្រុកព្រៃនប់
៨១	លោកស្រី	តុង	សុភា	គ្រូបង្រៀន	សាលាបឋមសិក្សាបិតត្រាំង	ស្រុកព្រៃនប់

៨២	លោកស្រី	សេង	សុផុន	នាយករង	សាលាបឋមសិក្សាសំរុង	ស្រុកព្រៃនប់
៨៣	លោក	ហែម	ភិរុណ	នាយករង	វិទ្យាល័យហ៊ុន សែនវាលវេញ	ស្រុកព្រៃនប់
៨៤	លោក	ឡុង	ឆៃយ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យទួលកែវ	ស្រុកព្រៃនប់
៨៥	លោកស្រី	ឈាង	តារា	នាយករង	វិទ្យាល័យហ៊ុនសែនស្មាច់ដង	ស្រុកព្រៃនប់
៨៦	លោកស្រី	ហ៊ឹម	សារី	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃនប់	ស្រុកព្រៃនប់
៨៧	លោកស្រី	សួន	ជាន	ប្រធានការិ.គណនេយ្យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកែប
៨៨	លោកស្រី	តឹក	ផល្លី	ប្រធានការិ.មធ្យមសិក្សា	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកែប
៨៩	លោក	ម៉ាក់	សេត	មន្ត្រីការិ.មធ្យមសិក្សា	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកែប
៩០	លោក	នួម	សុណា	មន្ត្រីការិយាល័យ	មន្ទីរអប់រំអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
៩១	លោក	កែម	សារីម	អនុប្រធានការិយាល័យ	មន្ទីរអប់រំអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
៩២	លោក	ឡឿង	រដ្ឋាសនា	មន្ត្រីការិយាល័យ	មន្ទីរអប់រំអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
៩៣	លោក	សុខ	វ៉ាង	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងប៉ៃលិន
៩៤	លោក	ម៉ី	គឹមអាង	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងប៉ៃលិន
៩៥	លោក	គឹម	ពៅ ដាវ៉ា	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកសាលាក្រៅ
៩៦	លោក	មិន	កាសេម	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកសាលាក្រៅ
៩៧	លោក	ខាំ	យ៉ាវិន	នាយករង	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
៩៨	លោក	យ៉ិន	ភាព	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
៩៩	លោក	សុខ	សុភ័ត	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១០០	លោក	នី	នាងកែវ	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១០១	លោក	ជាម	យ៉ាន់ឈុន	នាយករង	អនុវិទ្យាល័យបរយ៉ាមា	ក្រុងប៉ៃលិន
១០២	លោក	ស៊ាន	វ៉ែនថាវ	នាយករង	បឋមសិក្សា ស ខេង អូរតាដៅ	ក្រុងប៉ៃលិន
១០៣	លោក	គឹម	សុខា	គ្រូបង្រៀន	បឋមសិក្សាបរតាំងស្ទី	ក្រុងប៉ៃលិន
១០៤	លោក	វ៉ិន	វិចិត្រ	នាយករង	បឋមសិក្សាបរតាំងស្ទី	ក្រុងប៉ៃលិន
១០៥	លោក	សិត	ហ៊ាង	នាយិករង	បឋមសិក្សាវតនសោភ័ណ	ក្រុងប៉ៃលិន
១០៦	លោក	ហ៊ុន	ស៊ីថាត	គ្រូបង្រៀន	វិ.ហ៊ុន សែន សាលាក្រៅ	ស្រុកសាលាក្រៅ
១០៧	លោក	យាន	យឹម	នាយក	បឋមសិក្សាអូរចិត្តប្រាំ	ស្រុកសាលាក្រៅ
១០៨	លោក	ហៀក	ថន	នាយក	បឋមសិក្សាអូរឈើក្រម	ស្រុកសាលាក្រៅ
១០៩	លោក	ព្រំ	ចិន្តា	គ្រូបង្រៀន	បឋមសិក្សាបឹងព្រលិត	ស្រុកសាលាក្រៅ
១១០	លោក	លឹម	អ៊ីស្មាអែល	នាយក	បឋមសិក្សាភ្នំព្រាល	ស្រុកសាលាក្រៅ
១១១	លោក	ប្រេង	ឯនអេង	នាយក	អនុវិទ្យាសន្តិភាព	ស្រុកសាលាក្រៅ
១១២	លោកស្រី	ឈឹម	រណ្តា	គ្រូបង្រៀន	បឋមសិក្សាភ្នំកុយ	ស្រុកសាលាក្រៅ
១១៣	លោក	ជួន	ផែន្ទុត	នាយក	បឋមសិក្សាកូនដំរី	ស្រុកសាលាក្រៅ
១១៤	លោក	គួយ	ផល្លី	នាយក	បឋមសិក្សាបុស្នំ	ស្រុកសាលាក្រៅ
១១៥	លោក	សូត្រ	សំណាង	នាយករង	អនុវិទ្យាល័យ ផ្សាព្រំ	ស្រុកសាលាក្រៅ

១១៦	លោក	សៀង	សុខា	លេខា	វិ.ហ៊ុន សែន សាលាក្រៅ	ស្រុកសាលាក្រៅ
១១៧	លោកស្រី	ជា	ផល្លីន	អនុប្រធានមន្ទីរ	អប់រំយុវជន និងកីឡា	ខេត្តស្ទឹងត្រែង
១១៨	លោក	អ៊ុង	ទ្រី	អនុប្រធានការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
១១៩	លោក	អ៊ុក	សូមន្តា	នាយិកា	បឋម.សាមគ្គីអភិវឌ្ឍន៍	ក្រុងស្ទឹងត្រែង
១២០	លោក	ហង់	កុង	នាយករង	មជ្ឈមណ្ឌលគរុកោសលវិទ្យាភាគ	ខេត្តស្ទឹងត្រែង
១២១	លោក	វ៉ែន	គឹមហ៊ុ	នាយករង	វិទ្យាល័យព្រះរាជបូជនីយកិច្ច	ក្រុងស្ទឹងត្រែង
១២២	លោក	នឿ	វិចិត្រ	នាយក	សាលាបឋមសិក្សាហ៊ុនសែនបាចុង	ក្រុងស្ទឹងត្រែង
១២៣	លោកស្រី	កែវ	សំ	នាយក	សាលាបឋមសិក្សា ខិះស្វាយ	ស្រុកសៀមប៉ាង
១២៤	លោក	ធ្វូ	ថាត់ស្វ័យ	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា ឈើទាលជ្រំ	ស្រុកសៀមប៉ាង
១២៥	លោក	លួន	ចាន់សុន	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា សៀមប៉ាង	ស្រុកសៀមប៉ាង
១២៦	លោក	សាន	ចន្ទ្រា	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ស្រុកសៀមបូក
១២៧	លោក	និន	វិសិដ្ឋ	គ្រូបង្រៀន	អនុវិទ្យាល័យ សៀមបូក	ស្រុកសៀមបូក
១២៨	លោក	នូវ	សុភាព	គ្រូបន្ទុកថ្នាក់	បឋមសិក្សា ភ្នំលំ	ស្រុកសៀមបូក
១២៩	លោក	ហាម	យឹម	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា កោះព្រះ	ស្រុកសៀមបូក
១៣០	លោក	តែប	ចាន់ណុំ	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡាស្រុក	ស្រុកសេសាន
១៣១	លោក	ខៀវ	ចាន់ដារ៉ាវិទ្យា	នាយក	អនុវិទ្យាល័យ សាមយ្យយ	ស្រុកសេសាន
១៣២	លោកស្រី	យិន	សេងសត្យា	នាយក	សាលាបឋមសិក្សា ស្រែស្រណុក	ស្រុកសេសាន
១៣៣	លោកស្រី	ឈុំ	ចាន់ថន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកថាឡាបរិវាត់
១៣៤	លោក	ផេង	ស៊ុនលី	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ស្រុកថាឡាបរិវាត់
១៣៥	លោកស្រី	កែ	មុំ	គ្រូបង្រៀន	សាលាបឋមសិក្សាថាឡាបរិវាត់	ស្រុកថាឡាបរិវាត់
១៣៦	លោក	ឈាន	សីឡា	គ្រូបង្រៀន	សាលាបឋមសិក្សាថាឡាបរិវាត់	ស្រុកថាឡាបរិវាត់

ខ-មេដាយត្រាត់ការងារ

១	លោក	ធ្វូន	ចន្ទាវី	នាយក	សាលាបឋមសិក្សាសំរោង	ក្រុងសំរោង
២	លោក	ប៊ុន	ងាម	នាយក	សាលាបឋមសិក្សាបន្ទាយរាក់	ក្រុងសំរោង
៣	លោក	ខៀវ	ចន្ទា	នាយក	អនុវិទ្យាល័យកូនក្រៀល	ក្រុងសំរោង
៤	លោក	ទៀង	ហ៊ុម	នាយក	សាលាបឋមសិក្សាពោធិ៍រង្ស	ក្រុងសំរោង
៥	លោក	តែប	ពេក	នាយក	សាលាបឋមសិក្សាផ្ទាល់ដាច់	ស្រុកបន្ទាយអំពិល
៦	លោក	ហាក់	ស៊ីថាន	នាយក	សាលាបឋមហ៊ុនសែនអន្លង់វែង	ស្រុកអន្លង់វែង
៧	លោក	យ៉ាង	ស៊ីវ៉ាត់	នាយក	សាលាបឋមសិក្សាសន្តិភាព	ស្រុកអន្លង់វែង
៨	លោក	ប៉ាន់	បញ្ញា	នាយក	សាលាបឋមសិក្សាអូរក្រច	ស្រុកត្រពាំងប្រាសាទ
៩	លោក	ហង្ស	គឹមខាន់	នាយករង	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ
១០	លោកស្រី	ពុន	មនោ	នាយិការង	អនុវិទ្យាល័យសំរោង	ក្រុងសំរោង
១១	លោក	យ៉ឹម	សាវេត	នាយករង	សាលាបឋមហ៊ុនសែនអន្លង់វែង	ស្រុកអន្លង់វែង
១២	លោក	កុយ	រឿន	នាយករង	សាលាបឋមហ៊ុនសែនស្រះឈូក	ស្រុកអន្លង់វែង

១៣	លោក	ឡោក	សុផាច	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
១៤	លោក	លី	គឹមហួត	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
១៥	លោក	កូយ	បូណា	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
១៦	លោក	ង៉ោ	ចាន់សំណាង	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងសំរោង
១៧	លោក	បួន	កាមុល	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងសំរោង
១៨	លោក	ផាំង	សុផាវ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងសំរោង
១៩	លោក	រៀម	រស្មី	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកអន្លង់វែង
២០	លោកស្រី	ឈិន	សុផាតិ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកត្រពាំងប្រាសាទ
២១	លោកស្រី	ហម	សារុន	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកត្រពាំងប្រាសាទ
២២	លោកស្រី	ជិម	សាលឿប	គ្រូបង្រៀន	អនុវិទ្យាល័យបុស្សរ	ក្រុងសំរោង
២៣	លោកស្រី	លេន	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សាបន្ទាយរាក់	ក្រុងសំរោង
២៤	លោក	នេរ៉ា	សុយាត	គ្រូបង្រៀន	សាលាបឋមសិក្សាជើងទៀន	ស្រុកចុងកាល់
២៥	លោកស្រី	តាន់	គឹមសួរ	គ្រូបង្រៀន	សាលាបឋមសិក្សាជើងទៀន	ស្រុកចុងកាល់
២៦	លោក	ហ្លឹង	វីរៈ	គ្រូបង្រៀន	សាលាបឋមសិក្សាចុងកាល់	ស្រុកចុងកាល់
២៧	លោកស្រី	លុយ	សុប្បាញ	គ្រូបង្រៀន	សាលាបឋមសិក្សាចុងកាល់	ស្រុកចុងកាល់
២៨	លោកស្រី	មឿន	សុមី	គ្រូបង្រៀន	អនុវិទ្យាល័យពង្រ	ស្រុកចុងកាល់
២៩	លោកស្រី	ស៊ុន	សុខុម	គ្រូបង្រៀន	សាលាបឋមសិក្សាអំពិល	ស្រុកចុងកាល់
៣០	លោក	ពក	កេរៈ	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនចុងកាល់	ស្រុកចុងកាល់
៣១	លោក	ជួន	កង	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនចុងកាល់	ស្រុកចុងកាល់
៣២	លោកស្រី	ខេន	សារ៉ុប	គ្រូបង្រៀន	សាលាបឋមសិក្សាតានេសា	ស្រុកបន្ទាយអំពិល
៣៣	លោក	អាត	វិចិត្រ	គ្រូបង្រៀន	វិទ្យាល័យបន្ទាយអំពិល	ស្រុកបន្ទាយអំពិល
៣៤	លោក	មី	មឿយ	គ្រូបង្រៀន	សាលាបឋមសិក្សាសិង្គ	ស្រុកបន្ទាយអំពិល
៣៥	លោក	ម៉ាក់	យឿត	គ្រូបង្រៀន	សាលាបឋមសិក្សារង្សី	ស្រុកបន្ទាយអំពិល
៣៦	លោក	ឡែ	ដៀម	គ្រូបង្រៀន	សាលាបឋមសិក្សាពង្រ	ស្រុកបន្ទាយអំពិល
៣៧	លោក	ជួង	សំអឿន	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់	ស្រុកបន្ទាយអំពិល
៣៨	លោក	អូច	ស៊ីឡើន	គ្រូបង្រៀន	សាលាបឋមសិក្សាអំពិល	ស្រុកបន្ទាយអំពិល
៣៩	លោក	ជុន	ផល្លី	គ្រូបង្រៀន	សាលាបឋមសិក្សាអំពិល	ស្រុកបន្ទាយអំពិល
៤០	លោក	ថូ	ប៊ុនវិទូ	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាសាទរំដួល	ស្រុកបន្ទាយអំពិល
៤១	លោក	ស្មោះ	សារុន	គ្រូបង្រៀន	សាលាបឋមសិក្សាក្រល	ស្រុកបន្ទាយអំពិល
៤២	លោកស្រី	អ៊ុក	សារឿន	គ្រូបង្រៀន	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
៤៣	លោកស្រី	លឿ	សុវណ្ណា	គ្រូបង្រៀន	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
៤៤	លោកស្រី	ម៉ន	រណ្តី	គ្រូបង្រៀន	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
៤៥	លោកស្រី	យិន	ចន្ទ្រា	គ្រូបង្រៀន	អនុវិ. ហ៊ុនសែនទួលតាសេក	ស្រុកត្រពាំងប្រាសាទ
៤៦	លោក	ស៊ា	សុផាត	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ

៤៧	លោក	ង៉ែត	សុខន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រែកណ្តាល	ស្រុកត្រពាំងប្រាសាទ
៤៨	លោក	ជា	សុផាត	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ
៤៩	លោក	ញាណ	សាវុធ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះប្រឡាយ	ស្រុកត្រពាំងប្រាសាទ
៥០	លោក	ងវ	សុភក្ត្រា	អនុប្រធានការិ.	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
៥១	លោកស្រី	ទូត	ម៉ាឡាស៊ីសស្នាក់	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
៥២	លោកស្រី	អ៊ិន	សោភា	គ្រូបង្រៀន	វិទ្យាល័យបូទុមសាគរ	ស្រុកបូទុមសាគរ
៥៣	លោក	ផាត	ផុន	គ្រូបង្រៀន	វិទ្យាល័យបូទុមសាគរ	ស្រុកបូទុមសាគរ
៥៤	លោក	ង៉ែត	វ៉ាន់ហ៊ុន	គ្រូបង្រៀន	បឋម.ប្រធាន	ស្រុកបូទុមសាគរ
៥៥	លោក	នួន	ថន	គ្រូបង្រៀន	បឋម.ចម្លងគោ	ស្រុកបូទុមសាគរ
៥៦	លោក	ជា	សុផល	គ្រូបង្រៀន	បឋម.ចម្លងគោ	ស្រុកបូទុមសាគរ
៥៧	លោក	ខាន់	សុភាន់	អនុប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកគីរីសាគរ
៥៨	លោក	សៀន	សុវី	គ្រូបង្រៀន	បឋម ឡាំធាន	ស្រុកគីរីសាគរ
៥៩	លោក	និត	វីដា	នាយក	បឋម កោះកាពិ	ស្រុកកោះកុង
៦០	លោក	រង	ម៉ៅ	គ្រូបង្រៀន	បឋម កោះស្រឡៅ	ស្រុកកោះកុង
៦១	លោក	ប្រាក់	គឿន	លេខាធិការការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងខេមរភូមិន្ទ
៦២	លោក	ឈន	សុផា	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
៦៣	លោកស្រី	ប៉ែន	ស្រីអឿន	លេខាធិការការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកមណ្ឌលសីមា
៦៤	លោកស្រី	សុត	ឌីណា	គ្រូបង្រៀន	បឋម.ហស.ចាំយាម	ស្រុកមណ្ឌលសីមា
៦៥	លោកស្រី	ម៉ក់	គឿន	គ្រូបង្រៀន	បឋមសិក្សាមណ្ឌលសីមាវាម	ស្រុកមណ្ឌលសីមា
៦៦	លោកស្រី	វុឌ្ឍី	នរលក្ខណ៍	គ្រូបង្រៀន	អនុវិ.ហស.ចាំយាម	ស្រុកមណ្ឌលសីមា
៦៧	លោកស្រី	មុំ	ម៉ានិត	គ្រូបង្រៀន	វិទ្យាល័យស្រែអំបិល	ស្រុកស្រែអំបិល
៦៨	លោក	ហ៊ូ	ហាន	គ្រូបង្រៀន	បឋម តាផង	ស្រុកស្រែអំបិល
៦៩	លោក	មុំ	ថេន	គ្រូបង្រៀន	បឋម តាផង	ស្រុកស្រែអំបិល
៧០	លោកស្រី	គន	សន	គ្រូបង្រៀន	បឋម ស្រែអំបិល	ស្រុកស្រែអំបិល
៧១	លោក	អ៊ូច	វុន	នាយក	បឋម ជ្រោយ	ស្រុកស្រែអំបិល
៧២	លោក	តេង	វណ្ណា	នាយក	បឋម ត្រៀក	ស្រុកស្រែអំបិល
៧៣	លោក	គង់	សុខ	គ្រូបង្រៀន	វិទ្យាល័យស្រែអំបិល	ស្រុកស្រែអំបិល
៧៤	លោក	ហេង	វិបុល	គ្រូបង្រៀន	វិទ្យាល័យស្រែអំបិល	ស្រុកស្រែអំបិល
៧៥	លោក	សឹង	ម៉ារ៉ា	នាយករង	វិទ្យាល័យស្រែអំបិល	ស្រុកស្រែអំបិល
៧៦	លោក	អែម	ចាន់តារា	គ្រូបង្រៀន	បឋម បឹងព្រាវ	ស្រុកស្រែអំបិល
៧៧	លោក	ទេស	ណារិទ្ធ	លេខាធិការការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកថ្មបាំង
៧៨	លោក	ប្រាក់	មុត	នាយក	បឋម តាទៃលើ	ស្រុកថ្មបាំង
៧៩	លោក	ម៉ាញ៉ា	វ៉ារី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៨០	លោក	ផន	ភិរុណ	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ

៨១	លោក	ខែម	នាក់	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	មេត្តព្រះសីហនុ
៨២	លោក	ហ៊ុ	កាំង	នាយករង	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៨៣	លោកស្រី	ចាន់	ណារី	នាយិកា	សាលាបឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
៨៤	លោក	យីម	ពុធ	នាយករង	សាលាបឋមសិក្សាបូរីកម្ម	ក្រុងព្រះសីហនុ
៨៥	លោក	វ៉ែន	អ៊ូច	គ្រូបង្រៀន	សាលាបឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
៨៦	លោក	អ៊ុក	មូ	គ្រូបង្រៀន	សាលាបឋមសិក្សាអនុវត្ត	ក្រុងព្រះសីហនុ
៨៧	លោក	គឹម	ហេង	គ្រូបង្រៀន	សាលាបឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
៨៨	លោកស្រី	យ៉ាង	គឹមនី	គ្រូបង្រៀន	សាលាបឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
៨៩	លោកស្រី	ថន	ម៉ាឡា	គ្រូបង្រៀន	អនុវិទ្យាល័យហ.សង្កាងលើ	ក្រុងព្រះសីហនុ
៩០	លោកស្រី	ជា	សុផាត	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សមិត្តភាព	ក្រុងព្រះសីហនុ
៩១	លោកស្រី	ណាំ	វណ្ណៈ	គ្រូបង្រៀន	សាលាបឋមសិក្សាបូរីកម្ម	ក្រុងព្រះសីហនុ
៩២	លោក	អ៊ុក	ហិរល	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សក្រុង	ក្រុងព្រះសីហនុ
៩៣	លោក	ហែម	ហ៊ុ	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សក្រុង	ក្រុងព្រះសីហនុ
៩៤	លោក	យន់	រី	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សង្កាងលើ	ក្រុងព្រះសីហនុ
៩៥	លោក	ទូច	សានុន	គ្រូបង្រៀន	វិទ្យាល័យហ៊ិន សែនមិត្តភាព	ក្រុងព្រះសីហនុ
៩៦	លោកស្រី	ភុំ	ដាវេត	គ្រូបង្រៀន	វិទ្យាល័យហ៊ិន សែនមិត្តភាព	ក្រុងព្រះសីហនុ
៩៧	លោកស្រី	ហ៊ុ	រ៉ាន់	គ្រូបង្រៀន	អនុវិទ្យាល័យសាគូរ៉ា	ក្រុងព្រះសីហនុ
៩៨	លោក	សួន	ណូ	គ្រូបង្រៀន	សាលាបឋមសិក្សាកំពេញចាស់	ក្រុងព្រះសីហនុ
៩៩	លោក	យេង	ទុំ	គ្រូបង្រៀន	សាលាបឋមសិក្សាកម្ពុជ	ក្រុងព្រះសីហនុ
១០០	លោកស្រី	ទី	ផល្លី	គ្រូបង្រៀន	សាលាបឋមសិក្សាចំការកៅស៊ូ	ក្រុងព្រះសីហនុ
១០១	លោក	ជា	សួន	គ្រូបង្រៀន	សាលាបឋមសិក្សាសម្តេចជាស៊ីម	ក្រុងព្រះសីហនុ
១០២	លោក	តន់	មុត	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
១០៣	លោក	ហ៊ិន	ពុទ្ធវរ្ម័ន	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
១០៤	លោកស្រី	សេង	សុខឿន	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
១០៥	លោកស្រី	ប៉ា	ភីយុត	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
១០៦	លោក	នាង	វណ្ណា	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
១០៧	លោក	ឯម	នាក់	នាយក	អនុវិទ្យាល័យស្ទឹងសំរោង	ស្រុកកំពង់សីលា
១០៨	លោក	សយ	ខន	នាយក	អនុវិទ្យាល័យចម្ការហ្លួង	ស្រុកកំពង់សីលា
១០៩	លោក	លៀង	លុន	នាយករង	វិទ្យាល័យហ៊ិន សែនកំពង់សីលា	ស្រុកកំពង់សីលា
១១០	លោក	អៀង	សុង	គ្រូបង្រៀន	វិទ្យាល័យស្ទឹងហាវ	ស្រុកស្ទឹងហាវ
១១១	លោក	នាក់	សារិន	គ្រូបង្រៀន	សាលាបឋមសិក្សាកំពេញថ្មី	ស្រុកស្ទឹងហាវ
១១២	លោកស្រី	គង់	សុភី	គ្រូបង្រៀន	សាលាបឋមសិក្សាអូរព្រះ	ស្រុកស្ទឹងហាវ
១១៣	លោកស្រី	ម៉ាក	ស៊ីណា	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់រលកថ្មី	ស្រុកស្ទឹងហាវ
១១៤	លោក	គង់	ជន	នាយក	សាលាបឋមសិក្សាទួលកែវ	ស្រុកព្រៃនប់

១១៥	លោក	សូត្រ	ហាក់	នាយករង	អនុវិទ្យាល័យអូរចំណារ	ស្រុកព្រៃនប់
១១៦	លោក	ប៉ុល	សុផាត	នាយករង	សាលាបឋមសិក្សាបឹងតាព្រហ្ម	ស្រុកព្រៃនប់
១១៧	លោក	វិល	ជ្រា	នាយករង	សាលាបឋមសិក្សាអូរតាសេក	ស្រុកព្រៃនប់
១១៨	លោកស្រី	សោម	រដ្ឋា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនព្រៃនប់	ស្រុកព្រៃនប់
១១៩	លោក	សីត	ណារិទ្ធ	គ្រូបង្រៀន	សាលាបឋមសិក្សាអូរជ្រៅ	ស្រុកព្រៃនប់
១២០	លោក	អេន	កប	គ្រូបង្រៀន	សាលាបឋមសិក្សាកោះខ្យង	ស្រុកព្រៃនប់
១២១	លោក	នាក់	សុខន	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុនសែនអណ្តូងថ្ម	ស្រុកព្រៃនប់
១២២	លោក	យុត	ច័ន្ទដែន	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុនសែនតានៃ	ស្រុកព្រៃនប់
១២៣	លោក	អោក	ស៊ីឡើន	គ្រូបង្រៀន	សាលាបឋមសិក្សាដូងប្រេង	ស្រុកព្រៃនប់
១២៤	លោកស្រី	មឿន	ចាន់រស្មី	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សវាលអញ	ស្រុកព្រៃនប់
១២៥	លោកស្រី	ឃុត	ដានី	គ្រូបង្រៀន	អនុវិទ្យាល័យបឹងតាព្រហ្ម	ស្រុកព្រៃនប់
១២៦	លោក	យិន	ផាន់	គ្រូបង្រៀន	អនុវិទ្យាល័យសំរុង	ស្រុកព្រៃនប់
១២៧	លោកស្រី	គួន	គឹមឡូន	គ្រូបង្រៀន	សាលាបឋមសិក្សាផ្កាឈូកវត្ត	ស្រុកព្រៃនប់
១២៨	លោក	ងួន	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សជើងគោ	ស្រុកព្រៃនប់
១២៩	លោក	សួន	សាវី	គ្រូបង្រៀន	អនុវិទ្យាល័យដូងប្រេងតានៃ	ស្រុកព្រៃនប់
១៣០	លោក	ស្វាយ	សីហា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន វាលអញ	ស្រុកព្រៃនប់
១៣១	លោកស្រី	ឈុន	មុន្នី	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន វាលអញ	ស្រុកព្រៃនប់
១៣២	លោកស្រី	ឆាង	ផល្លា	គ្រូបង្រៀន	អនុវិទ្យាល័យបិតត្រាំង	ស្រុកព្រៃនប់
១៣៣	លោកស្រី	សុប	សូលីន	គ្រូបង្រៀន	សាលាបឋមសិក្សាវាម	ស្រុកព្រៃនប់
១៣៤	លោក	សែស	សុំ	គ្រូបង្រៀន	សាលាបឋមសិក្សាបត់សិរមាន់	ស្រុកព្រៃនប់
១៣៥	លោកស្រី	សោម	សុផល	មន្ត្រីការិ.រដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកែប
១៣៦	លោក	កៅ	ចេង	គ្រូបង្រៀន	សាលាបឋមសិក្សាស្បូវ	ក្រុងកែប
១៣៧	លោក	កឹង	សុវណ្ណារ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាស្បូវ	ក្រុងកែប
១៣៨	លោកស្រី	លាង	វ៉ាដូ	មន្ត្រីការិយាល័យ	មន្ទីរអប់រំអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
១៣៩	លោក	ណែម	ចាន់ធីន	គ្រូបង្រៀន	អនុវិទ្យាល័យ ផ្សារព្រំ	ស្រុកសាលាក្រៅ
១៤០	លោក	ឈឹត	ធី	គ្រូបង្រៀន	អនុវិទ្យាល័យ ផ្សារព្រំ	ស្រុកសាលាក្រៅ
១៤១	លោកស្រី	ជុំ	គឹមហេន	នាយិការង	បឋមសិក្សាសន្តិភាព	ស្រុកសាលាក្រៅ
១៤២	លោក	ទេស	ណាសៀត	នាយក	បឋមសិក្សាភ្នំក្រិញ	ស្រុកសាលាក្រៅ
១៤៣	លោក	ឃ្លោក	ម៉ាលី	នាយក	បឋមសិក្សាក្បាលឡាន	ស្រុកសាលាក្រៅ
១៤៤	លោកស្រី	គឹម	សុគន្ធា	គ្រូបង្រៀន	អនុវិទ្យាល័យ ផ្សារព្រំ	ស្រុកសាលាក្រៅ
១៤៥	លោក	គៀល	វី	គ្រូបង្រៀន	អនុវិទ្យាល័យ ផ្សារព្រំ	ស្រុកសាលាក្រៅ
១៤៦	លោក	ឃាន	ចាន់ថុល	គ្រូបង្រៀន	អនុវិទ្យាល័យសន្តិភាព	ស្រុកសាលាក្រៅ
១៤៧	លោក	កោត	សំអាត	នាយក	បឋមសិក្សាក្រោក	ស្រុកសាលាក្រៅ
១៤៨	លោក	សួស	និសា	គ្រូបង្រៀន	វី.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន

១៤៩	លោក	មាស	យ៉ាល	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥០	លោក	ឃុត	សុជាតិ	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥១	លោកស្រី	អូត	ពិដោរ	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥២	លោក	តូច	តារា	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥៣	លោក	ចាប	សុជា	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥៤	លោក	ឈន់	ចាន់ថន	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥៥	លោក	វ៉ា	វ៉ាន់ហេង	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥៦	លោក	វុធ	ឡុងឌី	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
១៥៧	លោកស្រី	ជុំ	ស្រីអូន	គ្រូបង្រៀន	បឋមសិក្សា ស ខេង អូរតាវ៉ា	ក្រុងប៉ៃលិន
១៥៨	លោក	ចិន	វ៉ា	នាយក	បឋមសិក្សាភូមិថ្មី	ក្រុងប៉ៃលិន
១៥៩	លោក	លី	សារិន	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
១៦០	លោកស្រី	ជា	សុខា	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
១៦១	លោក	ប៊ុត	វ៉ាឡើន	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
១៦២	លោកស្រី	ឈិន	ស៊ីណា	នាយិការងារ	បឋមសិក្សា ហ៊ុន សែន អូរតា	ក្រុងប៉ៃលិន
១៦៣	លោក	ជេត	គន្ធា	គ្រូបង្រៀន	បឋមសិក្សា ហ៊ុន សែន អូរតា	ក្រុងប៉ៃលិន
១៦៤	លោកស្រី	លីក	សុយិន	គ្រូបង្រៀន	បឋមសិក្សាអូរតាវ៉ា	ក្រុងប៉ៃលិន
១៦៥	លោកស្រី	ភួង	សោភ័ណ	គ្រូបង្រៀន	បឋមសិក្សាសួនអំពៅ	ក្រុងប៉ៃលិន
១៦៦	លោកស្រី	យ៉ង	សោភ័ណ	គ្រូបង្រៀន	បឋមសិក្សាសួនអំពៅ	ក្រុងប៉ៃលិន
១៦៧	លោក	យន់	សំណាង	គ្រូបង្រៀន	អនុវិទ្យាល័យ បរយ៉ាខា	ក្រុងប៉ៃលិន
១៦៨	លោក	ឈឿង	ញ៉ែន	ប្រធានការិយាល័យ	មន្ទីរអប់រំយុវជន និងកីឡា	ខេត្តស្ទឹងត្រែង
១៦៩	លោកស្រី	មាស	ម៉ាលីណេត	ប្រធានការិយាល័យ	មន្ទីរអប់រំយុវជន និងកីឡា	ខេត្តស្ទឹងត្រែង
១៧០	លោក	រស់	គាន់	ប្រធានការិយាល័យសិក្សាមជ្ឈមណ្ឌលគុកោសល្យភូមិភាគ		ក្រុងស្ទឹងត្រែង
១៧១	លោក	ឈា	ជា	ប្រធានក្រុមបច្ចេកទេស វិទ្យាល័យព្រះរាជបូជនីយកិច្ច		ក្រុងស្ទឹងត្រែង
១៧២	លោកស្រី	វ៉ត្ត	យុទ្ធនា	ប្រធានក្រុមបច្ចេកទេស វិទ្យាល័យព្រះរាជបូជនីយកិច្ច		ក្រុងស្ទឹងត្រែង
១៧៣	លោកស្រី	ត្រុន	រតនា	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
១៧៤	លោកស្រី	អ៊ុំ	សុខាន	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
១៧៥	លោកស្រី	គឹម	ប៊ុនណារីទូ	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
១៧៦	លោក	នេត	ញ៉ែច	នាយករង	សាលាបឋម.សម្តេចក្រមព្រះ	ក្រុងស្ទឹងត្រែង
១៧៧	លោក	ម៉ោង	ម៉ែង	នាយករង	វិ.ហ៊ុនសែន ស្ទឹងត្រែង	ក្រុងស្ទឹងត្រែង
១៧៨	លោក	ដួង	អត្រា	នាយក	សាលាបឋមសិក្សា ខាន់ឡើ	ស្រុកសៀមប៉ាង
១៧៩	លោក	សាំង	ពុធ	នាយក	សាលាបឋមសិក្សា សាមគ្គី	ស្រុកសៀមប៉ាង
១៨០	លោក	ផន	ចាន់ថន	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា សៀមប៉ាង	ស្រុកសៀមប៉ាង
១៨១	លោកស្រី	មាស	សារិន	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា សៀមប៉ាង	ស្រុកសៀមប៉ាង
១៨២	លោក	ជ័យ	ប៊ុនថាវី	នាយក	សាលាបឋមសិក្សា ដីស	ស្រុកសៀមបូក

១៨៣	លោកស្រី	ស៊ី	ចាន់ណា	គ្រូបន្តកថា	សាលាបឋមសិក្សា កោះព្រះ	ស្រុកសៀមបូក
១៨៤	លោកស្រី	មឿង	សុខា	គ្រូបន្តកថា	សាលាបឋមសិក្សា ត្បូងឃ្មុំ	ស្រុកសៀមបូក
១៨៥	លោកស្រី	ទុយ	សុផីតា	គ្រូបន្តកថា	សាលាបឋមសិក្សា កោះក្រច	ស្រុកសៀមបូក
១៨៦	លោក	សំ	វិចិត្តរ៉ាក់	នាយក	អនុវិទ្យាល័យ តាឡាត	ស្រុកសេសាន
១៨៧	លោក	ប៉េម៉ានី	ណាស៊ី	គ្រូបង្រៀន	អនុវិទ្យាល័យ សេសាន	ស្រុកសេសាន
១៨៨	លោក	អ៊ុន	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សា សាមយ្យយ	ស្រុកសេសាន
១៨៩	លោកស្រី	តែត	ចាន់ឌី	គ្រូបង្រៀន	សាលាបឋមសិក្សា ច្រប៉	ស្រុកសេសាន
១៩០	លោក	គឹម	សុភា	គ្រូបង្រៀន	សាលាបឋមសិក្សា កំភូន	ស្រុកសេសាន
១៩១	លោកស្រី	សៀង	ម៉ានី	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡាស្រុក	ស្រុកថាឡាបរិវាត់
១៩២	លោកស្រី	ឡុង	វណ្ណា	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡាស្រុក	ស្រុកថាឡាបរិវាត់
១៩៣	លោក	ឆឹង	វាសនា	គ្រូបង្រៀន	វិទ្យាល័យព្រះគោ	ស្រុកថាឡាបរិវាត់
១៩៤	លោក	សួន	សុផារី	គ្រូបង្រៀន	វិទ្យាល័យព្រះគោ	ស្រុកថាឡាបរិវាត់
១៩៥	លោកស្រី	ម៉ៅ	សុផាថារី	គ្រូបង្រៀន	សាលាបឋមសិក្សា ថាឡាបរិវាត់	ស្រុកថាឡាបរិវាត់
១៩៦	លោកស្រី	ម៉ៅ	វិចិត្តរ៉ាក់	គ្រូបង្រៀន	សាលាបឋមសិក្សា អូរត្រែល	ស្រុកថាឡាបរិវាត់
១៩៧	លោក	សាត់	ផាន់	គ្រូបង្រៀន	សាលាបឋមសិក្សា ព្រះវិហារ ព្រះវិហារ ស្រុកថាឡាបរិវាត់	ស្រុកថាឡាបរិវាត់

គ-មេដាយសិរីធីការពារ

១	លោកស្រី	គង់	គឹមរិន	លេខាធិការ	សាលាបឋមសិក្សាវិហារវង្ស	ក្រុងកែប
២	លោក	ហាន់	យឿន	គ្រូបង្រៀន	សាលាបឋមសិក្សាស្បូវ	ក្រុងកែប
៣	លោក	ឈាង	សុគន្ធា	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៤	លោក	ប៊ុល	សំរិទ្ធ	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៥	លោក	ជី	ជឿន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រះសីហនុ
៦	លោកស្រី	យុង	ស្រីពេជ្រ	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តព្រះសីហនុ
៧	លោក	អេង	គាងហ៊ុយ	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តព្រះសីហនុ
៨	លោក	ញ៉ែម	អេន	គ្រូបង្រៀន	សាលាបឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
៩	លោក	ម៉ន	រ៉េង	គ្រូបង្រៀន	សាលាបឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
១០	លោកស្រី	ម៉ម	សិទ្ធិ	គ្រូបង្រៀន	សាលាបឋមសិក្សាសាគូរ៉ា	ក្រុងព្រះសីហនុ
១១	លោកស្រី	ហឿង	ចាន់ឌី	គ្រូបង្រៀន	សាលាបឋមសិក្សាអនុវត្ត	ក្រុងព្រះសីហនុ
១២	លោកស្រី	ឡៅ	ប៊ូលី	គ្រូបង្រៀន	សាលាបឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
១៣	លោកស្រី	គិន	កុមារី	គ្រូបង្រៀន	សាលាបឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
១៤	លោកស្រី	យីម	ផល្លា	គ្រូបង្រៀន	សាលាបឋមសិក្សាផ្សារលើ	ក្រុងព្រះសីហនុ
១៥	លោក	ស៊ី	រុទ្ធី	គ្រូបង្រៀន	អនុវិទ្យាល័យ.ហ.ស.ឃ្លាំងលើ	ក្រុងព្រះសីហនុ
១៦	លោក	អ៊ុន	ខុន	គ្រូបង្រៀន	អនុវិទ្យាល័យ.ហ.ស.ឃ្លាំងលើ	ក្រុងព្រះសីហនុ
១៧	លោកស្រី	យ៉ង	កូឡាប	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សមិត្តភាព	ក្រុងព្រះសីហនុ
១៨	លោក	យេង	តន	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សមិត្តភាព	ក្រុងព្រះសីហនុ

១៩	លោកស្រី	យ៉ាង	យ៉ាឆី	គ្រូបង្រៀន	សាលាបឋមសិក្សាបូរីកម្មករ	ក្រុងព្រះសីហនុ
២០	លោក	ឥន្ទ	ខុន	គ្រូបង្រៀន	សាលាបឋមសិក្សាបូរីកម្មករ	ក្រុងព្រះសីហនុ
២១	លោក	សំ	ចាន់ថន	គ្រូបង្រៀន	សាលាបឋមសិក្សាអូរត្រេះ	ក្រុងព្រះសីហនុ
២២	លោកស្រី	អ៊ុន	ណារី	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សក្រុង	ក្រុងព្រះសីហនុ
២៣	លោកស្រី	ហែម	សារិន	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សក្រុង	ក្រុងព្រះសីហនុ
២៤	លោកស្រី	គង់	សារិន	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សង្កាងលើ	ក្រុងព្រះសីហនុ
២៥	លោកស្រី	សឹង	ចន្ទល	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សង្កាងលើ	ក្រុងព្រះសីហនុ
២៦	លោកស្រី	អ៊ុន	មាស	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែនមិត្តភាព	ក្រុងព្រះសីហនុ
២៧	លោក	សេង	សុច័ន្ទ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែនមិត្តភាព	ក្រុងព្រះសីហនុ
២៨	លោកស្រី	សយ	វណ្ណា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែនមិត្តភាព	ក្រុងព្រះសីហនុ
២៩	លោកស្រី	ឃុន	សុចិត្រ	គ្រូបង្រៀន	អនុវិទ្យាល័យសាគូរ៉ា	ក្រុងព្រះសីហនុ
៣០	លោកស្រី	និត	លីនដេត	គ្រូបង្រៀន	សាលាមត្តេយ្យក្រុង	ក្រុងព្រះសីហនុ
៣១	លោកស្រី	ថៃន	ប៊ុណ្ណាត	គ្រូបង្រៀន	សាលាបឋមសិក្សាកំពេញចាស់	ក្រុងព្រះសីហនុ
៣២	លោកស្រី	វ៉ាន	សុខន	គ្រូបង្រៀន	សាលាបឋមសិក្សាកម្មករ	ក្រុងព្រះសីហនុ
៣៣	លោកស្រី	តុង	សោភ័ណ្ឌ	គ្រូបង្រៀន	សាលាបឋមសិក្សាកម្មករ	ក្រុងព្រះសីហនុ
៣៤	លោក	ម៉ម	ថាវត្ថុ	គ្រូបង្រៀន	សាលាបឋមសិក្សាចំការកៅស៊ូ	ក្រុងព្រះសីហនុ
៣៥	លោកស្រី	ឃុត	ទៀង	គ្រូបង្រៀន	សាលាបឋមសិក្សាចំការកៅស៊ូ	ក្រុងព្រះសីហនុ
៣៦	លោក	ប៊ុត	ធា	គ្រូបង្រៀន	សាលាបឋមសិក្សាសម្តេចជាស៊ីម	ក្រុងព្រះសីហនុ
៣៧	លោកស្រី	ព្រំ	ពេជ្រសោភា	គ្រូបង្រៀន	សាលាបឋមសិក្សាសម្តេចជាស៊ីម	ក្រុងព្រះសីហនុ
៣៨	លោក	ហ៊ឹង	សុជាតិ	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៣៩	លោក	ម៉ុច	សុងម៉េង	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៤០	លោក	អ៊ុម	សុដន	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៤១	លោកស្រី	ឈឹម	ណារឿន	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៤២	លោកស្រី	ម៉ៅ	ធីតា	គ្រូបង្រៀន	វិទ្យាល័យក្រុងព្រះសីហនុ	ក្រុងព្រះសីហនុ
៤៣	លោក	សុខ	សេរីវឌ្ឍនៈ	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៤៤	លោក	វ៉ែន	ស៊ីវន	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៤៥	លោកស្រី	បាង	បូណារី	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៤៦	លោកស្រី	ឈឿវ	ស្តេង	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៤៧	លោក	អ៊ុន	ផន	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចឪ	ក្រុងព្រះសីហនុ
៤៨	លោក	ឡាយ	សំណាង	គ្រូបង្រៀន	អនុវិទ្យាល័យកម្មករ	ក្រុងព្រះសីហនុ
៤៩	លោក	សេង	អយ	គ្រូបង្រៀន	អនុវិទ្យាល័យកម្មករ	ក្រុងព្រះសីហនុ
៥០	លោកស្រី	សួន	សុវិធាន	នាយិកា	សាលាបឋមសិក្សាធីស៊ីកំពង់សីលា	ស្រុកកំពង់សីលា
៥១	លោក	ចិន	សៀន	នាយក	សាលាបឋមសិក្សាព្រៃប្រសិទ្ធ	ស្រុកកំពង់សីលា
៥២	លោក	សៅ	ប្រស	នាយក	សាលាបឋមសិក្សាផ្ទាល់បំបែក	ស្រុកកំពង់សីលា

៥៣	លោក	ជា	សុវណ្ណ	នាយក	សាលាបឋមសិក្សាហ.សក្កោង	ស្រុកកំពង់សីលា
៥៤	លោកស្រី	អាំ	លក្ខណា	នាយិកា	សាលាបឋមស្ទឹងរោង	ស្រុកកំពង់សីលា
៥៥	លោកស្រី	គឹម	ចាន់វត្ត	នាយិកា	សាលាបឋមសិក្សាភូមិថ្មី	ស្រុកកំពង់សីលា
៥៦	លោក	ហេង	វណ្ណៈ	គ្រូបង្រៀន	សាលាបឋមសិក្សាស្ទឹងត្រាល	ស្រុកកំពង់សីលា
៥៧	លោកស្រី	ណុប	ដាណែត	មន្ត្រីការិយាល័យ	ការិយាល័យអយក.ស្រុកស្ទឹងហាវ	ស្រុកស្ទឹងហាវ
៥៨	លោក	នី	ភី	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់រលកថ្មី	ស្រុកស្ទឹងហាវ
៥៩	លោក	ឡែង	សុភាព	គ្រូបង្រៀន	វិទ្យាល័យស្ទឹងហាវ	ស្រុកស្ទឹងហាវ
៦០	លោក	ស៊ុន	គឹមនួន	គ្រូបង្រៀន	អនុវិទ្យាល័យទំនប់រលកថ្មី	ស្រុកស្ទឹងហាវ
៦១	លោកស្រី	ញាណ	កូមា	គ្រូបង្រៀន	សាលាបឋមសិក្សាកែវផុស	ស្រុកស្ទឹងហាវ
៦២	លោកស្រី	ហៀន	សុភាព	គ្រូបង្រៀន	អនុវិទ្យាល័យទំនប់រលកថ្មី	ស្រុកស្ទឹងហាវ
៦៣	លោក	ទូច	គីរីវណ្ណសារ	គ្រូបង្រៀន	សាលាបឋមសិក្សាកែវផុស	ស្រុកស្ទឹងហាវ
៦៤	លោក	ប៉ែន	សាវិត	នាយក	សាលាបឋមសិក្សាកំពង់ចិន	ស្រុកព្រៃនប់
៦៥	លោក	ថៅ	កុល	នាយក	សាលាបឋមសិក្សាប្រឡាយ៧៥	ស្រុកព្រៃនប់
៦៦	លោក	ទេព	សុផុន	នាយក	សាលាបឋមសិក្សាជំរុញខ្មៅ	ស្រុកព្រៃនប់
៦៧	លោក	គឹម	វិទូ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនព្រៃនប់	ស្រុកព្រៃនប់
៦៨	លោក	នុត	សូណា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនព្រៃនប់	ស្រុកព្រៃនប់
៦៩	លោក	អ៊ុច	វណ្ណឡើង	គ្រូបង្រៀន	សាលាបឋមសិក្សាសាមគ្គី	ស្រុកព្រៃនប់
៧០	លោក	កង	នី	នាយក	សាលាបឋមសិក្សាព្រែកក្រាញ់	ស្រុកព្រៃនប់
៧១	លោក	ជុំ	សុខា	នាយករង	អនុវិទ្យាល័យទួលទទឹង	ស្រុកព្រៃនប់
៧២	លោក	ស្ទឹង	ម៉ាច	នាយក	សាលាបឋមសិក្សាមនោរម្យ	ស្រុកព្រៃនប់
៧៣	លោកស្រី	ប៉ាក	សុខុម	គ្រូបង្រៀន	សាលាបឋមសិក្សាស្មាច់ដៃ	ស្រុកព្រៃនប់
៧៤	លោកស្រី	សុខ	ភាព	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សវាលអញ	ស្រុកព្រៃនប់
៧៥	លោកស្រី	គង់	សំអួន	គ្រូបង្រៀន	សាលាបឋមសិក្សាទួលកែវ	ស្រុកព្រៃនប់
៧៦	លោក	ស	ដាន	គ្រូបង្រៀន	សាលាបឋមសិក្សាជើងគោ	ស្រុកព្រៃនប់
៧៧	លោក	ង៉ែត	សំនឿង	គ្រូបង្រៀន	សាលាបឋមសិក្សាព្រែកប្រស់	ស្រុកព្រៃនប់
៧៨	លោក	ម៉ាន់	បូរី	គ្រូបង្រៀន	អនុវិទ្យាល័យអូរជ្រៅ	ស្រុកព្រៃនប់
៧៩	លោក	ចិន	ចិន្តា	គ្រូបង្រៀន	សាលាបឋមសិក្សាបិតត្រាំង	ស្រុកព្រៃនប់
៨០	លោក	គា	ឌីណារ៉ុង	គ្រូបង្រៀន	សាលាបឋមសិក្សាទួលទទឹង	ស្រុកព្រៃនប់
៨១	លោក	កែវ	រស់	គ្រូបង្រៀន	សាលាបឋមសិក្សាហ.សត្រពាំងគា	ស្រុកព្រៃនប់
៨២	លោក	ម៉ៅ	ដាវុធ	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងតាព្រហ្ម	ស្រុកព្រៃនប់
៨៣	លោកស្រី	ភន	ញ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាអូរចំណារ	ស្រុកព្រៃនប់
៨៤	លោក	ម៉ៅ	ខុម	គ្រូបង្រៀន	សាលាបឋមសិក្សាសំរុង	ស្រុកព្រៃនប់
៨៥	លោកស្រី	ឡាច	នារីផល	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនវាលអញ	ស្រុកព្រៃនប់
៨៦	លោក	គង់	សំអឿន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនវាលអញ	ស្រុកព្រៃនប់

៨៧	លោក	សោម	ខន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនវាលវេញ	ស្រុកព្រៃនប់
៨៨	លោក	អៀម	ពុទ្ធីម	គ្រូបង្រៀន	សាលាបឋមសិក្សាអូរថ្មខ្ពា	ស្រុកព្រៃនប់
៨៩	លោក	ជាង	ចាន់ចំរើន	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្មាច់ដែង	ស្រុកព្រៃនប់
៩០	លោក	យូត	សុង	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនស្មាច់ដែង	ស្រុកព្រៃនប់
៩១	លោកស្រី	ឈឹម	សុនិសា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រែកស្វាយ	ស្រុកព្រៃនប់
៩២	លោក	គិន	សិន	គ្រូបង្រៀន	សាលាបឋមសិក្សាព្រែកទាល់	ស្រុកព្រៃនប់
៩៣	លោក	រឿន	សង្ហា	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ស្មាច់តូច	ស្រុកព្រៃនប់
៩៤	លោក	សំរិទ្ធ	វិទ្យុយ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យអណ្តូងថ្ម	ស្រុកព្រៃនប់
៩៥	លោក	លឹម	ពៅ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃនប់	ស្រុកព្រៃនប់
៩៦	លោក	ប៊ុត	ថៃ	នាយក	សាលាបឋមសិក្សាព្រែកសង្កែ	ស្រុកព្រៃនប់
៩៧	លោក	ស៊ុន	សារី	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
៩៨	លោកស្រី	ដាំ	លក្ខណា	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
៩៩	លោកស្រី	នាក់	ចាន់ណា	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
១០០	លោក	មាស	ដូយ	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកោះកុង
១០១	លោក	សាត	មុនីវិន្ទ	លេខាធិការការិ.	អប់រំ យុវជន និងកីឡា	ស្រុកបូទុមសាគរ
១០២	លោក	ម៉ៅ	ស៊ីថា	គ្រូបង្រៀន	វិទ្យាល័យបូទុមសាគរ	ស្រុកបូទុមសាគរ
១០៣	លោក	ម៉ី	សុភី	គ្រូបង្រៀន	វិទ្យាល័យថ្មស	ស្រុកបូទុមសាគរ
១០៤	លោកស្រី	ប៊ុន	ស៊ីឡើន	គ្រូបង្រៀន	បឋមសិក្សាអណ្តូងទឹក	ស្រុកបូទុមសាគរ
១០៥	លោក	សាញ់	ចាន់ស្មា	គ្រូបង្រៀន	បឋមសិក្សាសុវណ្ណបៃតង	ស្រុកបូទុមសាគរ
១០៦	លោក	លូ	វណ្ណៈ	គ្រូបង្រៀន	បឋមសិក្សាថ្មស	ស្រុកបូទុមសាគរ
១០៧	លោក	ម៉ក់	ម៉ាច	គ្រូបង្រៀន	បឋមសិក្សាស្រែថ្មី	ស្រុកបូទុមសាគរ
១០៨	លោក	សែស	សូរី	គ្រូបង្រៀន	បឋមសិក្សាចម្លងគោ	ស្រុកបូទុមសាគរ
១០៩	លោក	ជីប	សារីទូ	គ្រូបង្រៀន	បឋមសិក្សា តានី	ស្រុកគីរីសាគរ
១១០	លោក	ឡុច	គក	គ្រូបង្រៀន	វិ.ហស.កោះស្តេច	ស្រុកគីរីសាគរ
១១១	លោក	ជួង	សុភី	គ្រូបង្រៀន	បឋមសិក្សា យាយសែន	ស្រុកគីរីសាគរ
១១២	លោកស្រី	សំ	សុផា	គ្រូបង្រៀន	បឋមសិក្សាកោះស្រឡៅ	ស្រុកកោះកុង
១១៣	លោក	វត្តា	សំភាស	គ្រូបង្រៀន	បឋមសិក្សាជ្រោយប្រស់	ស្រុកកោះកុង
១១៤	លោក	លឹម	សុភ័ណ្ឌ	គ្រូបង្រៀន	បឋមសិក្សាកោះស្រឡៅ	ស្រុកកោះកុង
១១៥	លោក	សោម	ក្រៃ	នាយក	អនុវិទ្យាល័យជ្រោយប្រស់	ស្រុកកោះកុង
១១៦	លោក	មាស	ចំរើន	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
១១៧	លោក	អ៊ុយ	រូបហុង	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
១១៨	លោក	ស៊ុម	សុខហេង	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
១១៩	លោក	លាង	សុខលី	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ
១២០	លោក	គឹម	ឆុន	គ្រូបង្រៀន	វិទ្យាល័យកោះកុង	ក្រុងខេមរភូមិន្ទ

១២១	លោក	ហេង	សុវណ្ណារ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យជាស៊ីម.សមជ	ក្រុងខេមរភូមិន្ទ
១២២	លោក	តេង	សំអឿន	លេខាធិការការិ.	អប់រំ យុវជន និងកីឡា	ស្រុកមណ្ឌលសីមា
១២៣	លោក	ជឹម	សារ៉ន	គ្រូបង្រៀន	បឋមសិក្សាហស.ចាំយាម	ស្រុកមណ្ឌលសីមា
១២៤	លោក	ណាវ	ផល្លា	នាយក	វិទ្យាល័យប៉ាក់ខ្លុង	ស្រុកមណ្ឌលសីមា
១២៥	លោក	ជា	សំណាង	គ្រូបង្រៀន	បឋមសិក្សា កោះកាង	ស្រុកមណ្ឌលសីមា
១២៦	លោកស្រី	ទូច	ស៊ីថា	គ្រូបង្រៀន	បឋម ប៉ាក់ខ្លុង	ស្រុកមណ្ឌលសីមា
១២៧	លោក	ទៅ	សុខឃី	គ្រូបង្រៀន	អនុវិទ្យាល័យហស.ចាំយាម	ស្រុកមណ្ឌលសីមា
១២៨	លោកស្រី	ម៉ៅ	គឹមឡាន	គ្រូបង្រៀន	បឋមសិក្សា ខ្សាច់ក្រហម	ស្រុកស្រែអំបិល
១២៩	លោកស្រី	ម៉ៅ	ស្រី	គ្រូបង្រៀន	បឋម អូរជ្រៅ	ស្រុកស្រែអំបិល
១៣០	លោក	អិ	អិប	នាយក	អនុវិទ្យាល័យដងពែង	ស្រុកស្រែអំបិល
១៣១	លោក	សេង	សែ	មន្ត្រីគ្រប់គ្រងរដ្ឋបាល	អប់រំ យុវជន និងកីឡា	ស្រុកស្រែអំបិល
១៣២	លោក	ហ៊ុល	ទូច	នាយក	បឋមសិក្សា សាលាម្នាង	ស្រុកស្រែអំបិល
១៣៣	លោក	កុច	វណ្ណា	នាយក	បឋមសិក្សាចំការក្រោម	ស្រុកស្រែអំបិល
១៣៤	លោក	ឆែម	ឈាន	នាយក	បឋមសិក្សាបាក់អង្រែត	ស្រុកស្រែអំបិល
១៣៥	លោក	ជា	ភ័រឃ្យ	គ្រូបង្រៀន	បឋមសិក្សា ស្រែអំបិល	ស្រុកស្រែអំបិល
១៣៦	លោកស្រី	ជា	ចន្ទីផល្លាន	គ្រូបង្រៀន	បឋមសិក្សាអង្គរភ្នំខ្លុង	ស្រុកស្រែអំបិល
១៣៧	លោកស្រី	អ៊ុយ	មុន្នីរដ្ឋ	គ្រូបង្រៀន	បឋមសិក្សាស្រែអំបិល	ស្រុកស្រែអំបិល
១៣៨	លោក	អ៊ុង	សម្បត្តិ	គ្រូបង្រៀន	បឋមសិក្សាអង្គរភ្នំខ្លុង	ស្រុកស្រែអំបិល
១៣៩	លោក	ហួន	សីហា	គ្រូបង្រៀន	អនុវិទ្យាល័យជ្រោយស្វាយ	ស្រុកស្រែអំបិល
១៤០	លោកស្រី	សុន	ពិសី	គ្រូបង្រៀន	បឋមសិក្សាវាល	ស្រុកស្រែអំបិល
១៤១	លោក	ជា	សោសាយណ្ណ	គ្រូបង្រៀន	បឋមសិក្សាស្រែអំបិល	ស្រុកស្រែអំបិល
១៤២	លោក	ដាង	ចាន់បូរី	នាយក	អនុវិទ្យាល័យឫស្សីជ្រំ	ស្រុកថ្មបាំង
១៤៣	លោក	ហន	យ៉ត	នាយក	បឋមសិក្សា ឬស្សីជ្រំ	ស្រុកថ្មបាំង
១៤៤	លោក	ហែម	ធានី	លេខាធិការការិ.	អប់រំ យុវជន និងកីឡា	ស្រុកថ្មបាំង
១៤៥	លោក	សេង	សំនៀង	នាយក	អនុវិទ្យាល័យបុស្ស	ក្រុងសំរោង
១៤៦	លោក	ថ្លៃ	អិក	នាយក	សាលាបឋមសិក្សាពងទឹក	ក្រុងសំរោង
១៤៧	លោក	ណឹយ	ចំរើន	នាយក	សាលាបឋមសិក្សាត្របែក	ក្រុងសំរោង
១៤៨	លោក	សាប៊ូ	សានី	នាយក	សាលាបឋមសិក្សាត្រសាំង	ក្រុងសំរោង
១៤៩	លោក	ដៀន	ស្នា	នាយក	សាលាបឋមសិក្សាគោកប្រាសាទ	ក្រុងសំរោង
១៥០	លោក	ម៉ាន	ណារ៉ុង	នាយក	សាលាបឋមសិក្សាគោកច្រេស	ក្រុងសំរោង
១៥១	លោក	គុយ	ពៅ	នាយក	សាលាបឋមសិក្សាគីរីវិន្ត	ក្រុងសំរោង
១៥២	លោក	ពើយ	សារ៉ាន់	នាយក	សាលាបឋមសិក្សាអូរព្រាល	ក្រុងសំរោង
១៥៣	លោក	កាំង	កៀត	នាយក	សាលាបឋមសិក្សាបាក់នីម	ក្រុងសំរោង
១៥៤	លោក	ស៊ុន	សេរីវ៉ាន	នាយក	សាលាបឋមសិក្សារំដួលជើងភ្នំ	ក្រុងសំរោង

១៥៥	លោក	ជីន	អមរា	នាយក	សាលាបឋមសិក្សាពោធិ៍ថ្មី	ស្រុកបន្ទាយអំពិល
១៥៦	លោក	ទោន	សុផន	នាយក	សាលាបឋមសិក្សាគោកកប្បាស	ស្រុកបន្ទាយអំពិល
១៥៧	លោក	ឃឹត	គុយ	នាយក	សាលាបឋមសិក្សានាគរាជ	ស្រុកបន្ទាយអំពិល
១៥៨	លោក	បៀ	សម្បត្តិ	នាយក	សាលាបឋមសិក្សាសំរោងទាប	ស្រុកបន្ទាយអំពិល
១៥៩	លោក	ឃួន	ចិប	នាយក	សាលាបឋមសិក្សាសាលារាំង	ស្រុកបន្ទាយអំពិល
១៦០	លោក	អៀន	គឹមយាន	នាយក	សាលាបឋមសិក្សាអំពិល	ស្រុកបន្ទាយអំពិល
១៦១	លោក	ហ៊ោង	ប៊ុនថន	នាយក	សាលាបឋមសិក្សាពង្រ	ស្រុកបន្ទាយអំពិល
១៦២	លោក	ប៉ាន់	ដែល	នាយក	សាលាបឋមសិក្សាល្បើកវិទ្យុ	ស្រុកបន្ទាយអំពិល
១៦៣	លោក	មួន	ធឿន	នាយក	សាលាបឋមសិក្សារុងរឿង	ស្រុកបន្ទាយអំពិល
១៦៤	លោក	រៀន	រ៉ាវី	នាយក	សាលាបឋមសិក្សាជប់គគីរ	ស្រុកបន្ទាយអំពិល
១៦៥	លោក	បួន	ណាដា	នាយក	សាលាបឋមសិក្សាគោកខ្ពស់	ស្រុកបន្ទាយអំពិល
១៦៦	លោក	ឆិន	សាវិន	នាយក	អនុវិទ្យាល័យលំទង	ស្រុកអន្លង់វែង
១៦៧	លោក	អ៊ុត	ប៊ុនថន	នាយក	សាលាបឋមហ៊ុនសែនត្រពាំងតាវចាន់	ស្រុកអន្លង់វែង
១៦៨	លោក	នុត	វិចិត្រ	នាយក	សាលាបឋមសិក្សាស្រឡៅស្រោង	ស្រុកអន្លង់វែង
១៦៩	លោក	យ៉ែម	សុភា	នាយក	សាលាបឋមសិក្សារំចេក	ស្រុកអន្លង់វែង
១៧០	លោកស្រី	ខាន់	ស្រីម៉ុម	នាយិកា	សាលាបឋមសិក្សាទឹកជប់	ស្រុកអន្លង់វែង
១៧១	លោក	ហោ	ម៉ែ	នាយក	សាលាបឋមសិក្សាអូរអំពិល	ស្រុកអន្លង់វែង
១៧២	លោក	ស៊ុំ	គង់	នាយក	សាលាបឋមសិក្សាលំទងចាស់	ស្រុកអន្លង់វែង
១៧៣	លោក	ជៀន	វិទ្យុកា	នាយក	សាលាបឋមសិក្សាពានមាស	ស្រុកត្រពាំងប្រាសាទ
១៧៤	លោក	ផ្គុំ	ស៊ីណា	នាយករង	សាលាបឋមសិក្សាបុស្ស	ក្រុងសំរោង
១៧៥	លោក	ហ្វឹក	សុវណ្ណ	នាយករង	សាលាបឋមសិក្សាបន្ទាយរាក់	ក្រុងសំរោង
១៧៦	លោក	ភុន	វណ្ណៈ	នាយករង	សាលាបឋមសិក្សាដូនកែនភ្នំត	ក្រុងសំរោង
១៧៧	លោក	ថា	ហម	នាយករង	សាលាបឋមសិក្សារង្សី	ស្រុកបន្ទាយអំពិល
១៧៨	លោក	ហ៊ឹង	មួន	នាយករង	សាលាបឋមសិក្សាលំទង	ស្រុកអន្លង់វែង
១៧៩	លោក	ជៀប	ម៉ុល	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តឧត្តរមានជ័យ
១៨០	លោក	វិន	វណ្ណៈ	មន្ត្រីរដ្ឋបាល	ការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងសំរោង
១៨១	លោក	តោ	ពា	មន្ត្រីរដ្ឋបាល	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកអន្លង់វែង
១៨២	លោកស្រី	ស៊ុំ	សោភ័ណ្ឌ	លេខាធិការ	សាលាបឋមសិក្សាត្រពាំងប្រើយ	ស្រុកអន្លង់វែង
១៨៣	លោក	ស៊ុយ	លីណា	លេខាធិការ	សាលាបឋមហ៊ុនសែនអន្លង់វែង	ស្រុកអន្លង់វែង
១៨៤	លោក	មូ	ខាន់	គ្រូបង្រៀន	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
១៨៥	លោក	ស្មាច់	រូក	គ្រូបង្រៀន	សាលាបឋមសិក្សាបុស្ស	ក្រុងសំរោង
១៨៦	លោកស្រី	ឈន់	បិន	គ្រូបង្រៀន	សាលាបឋមសិក្សាដូនកែនភ្នំត	ក្រុងសំរោង
១៨៧	លោក	នាម	ថុល	គ្រូបង្រៀន	អនុវិទ្យាល័យបុស្ស	ក្រុងសំរោង
១៨៨	លោកស្រី	កៀត	សាវ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាក្រសាំង	ក្រុងសំរោង

១៨៩	លោក	អ៊ុក	កក្រា	គ្រូបង្រៀន	សាលាបឋមសិក្សាគោកគ	ក្រុងសំរោង
១៩០	លោក	នាត	និត	គ្រូបង្រៀន	សាលាបឋមហ៊ុនសែនជើងទៀន	ស្រុកចុងកាល់
១៩១	លោក	ម៉ៅ	សុផាត	គ្រូបង្រៀន	សាលាបឋមសិក្សាជើងទៀន	ស្រុកចុងកាល់
១៩២	លោក	ស៊ីន	សិទ្ធ	គ្រូបង្រៀន	សាលាបឋមសិក្សាជើងទៀន	ស្រុកចុងកាល់
១៩៣	លោក	នេវ៉ា	សុខុម	គ្រូបង្រៀន	សាលាបឋមសិក្សាអាគា	ស្រុកចុងកាល់
១៩៤	លោក	ឈន់	វិទ្យុ	គ្រូបង្រៀន	អនុវិទ្យាល័យពង្រ	ស្រុកចុងកាល់
១៩៥	លោក	យ៉ែប	យ៉ុង	គ្រូបង្រៀន	សាលាបឋមសិក្សាពង្រ	ស្រុកចុងកាល់
១៩៦	លោក	តាត	សុខសាន្ត	គ្រូបង្រៀន	សាលាបឋមសិក្សាពង្រ	ស្រុកចុងកាល់
១៩៧	លោក	សាន	សុផា	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនចុងកាល់	ស្រុកចុងកាល់
១៩៨	លោក	សយ	សេង	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សី	ស្រុកបន្ទាយអំពិល
១៩៩	លោក	ហាល់	លីប	គ្រូបង្រៀន	សាលាបឋមសិក្សាបេង	ស្រុកបន្ទាយអំពិល
២០០	លោក	ហ៊ាន់	ហ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាសាទល្បើក	ស្រុកបន្ទាយអំពិល
២០១	លោក	អៀន	សំអៀ	គ្រូបង្រៀន	សាលាបឋមសិក្សាសិង្គ	ស្រុកបន្ទាយអំពិល
២០២	លោក	អៀន	អន	គ្រូបង្រៀន	សាលាបឋមសិក្សាគូរ	ស្រុកបន្ទាយអំពិល
២០៣	លោក	មួន	សាវិត	គ្រូបង្រៀន	សាលាបឋមសិក្សាគូរ	ស្រុកបន្ទាយអំពិល
២០៤	លោក	ស្លោម	សាវ៉ន	គ្រូបង្រៀន	សាលាបឋមសិក្សាគូរ	ស្រុកបន្ទាយអំពិល
២០៥	លោក	ស៊ុយ	ធី	គ្រូបង្រៀន	សាលាបឋមសិក្សាគូរ	ស្រុកបន្ទាយអំពិល
២០៦	លោក	ខាន់	ស្នួន	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃវែង	ស្រុកបន្ទាយអំពិល
២០៧	លោក	អៀង	សាងសារួន	គ្រូបង្រៀន	សាលាបឋមសិក្សាឆាយធំ	ស្រុកបន្ទាយអំពិល
២០៨	លោក	ឈីន	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សី	ស្រុកបន្ទាយអំពិល
២០៩	លោក	រឿន	អើយ	គ្រូបង្រៀន	សាលាបឋមសិក្សាអំពិល	ស្រុកបន្ទាយអំពិល
២១០	លោក	ស៊ុយ	សាវ៉ៃ	គ្រូបង្រៀន	សាលាបឋមសិក្សាបារាយណ៍	ស្រុកបន្ទាយអំពិល
២១១	លោក	ឡៅ	អៀង	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សី	ស្រុកបន្ទាយអំពិល
២១២	លោក	មិន	វិញ	គ្រូបង្រៀន	សាលាបឋមសិក្សាត្រាំ	ស្រុកបន្ទាយអំពិល
២១៣	លោក	ទីវ	សុគា	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សី	ស្រុកបន្ទាយអំពិល
២១៤	លោក	ឃុន	ថន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រះឈូក	ស្រុកអន្លង់វែង
២១៥	លោក	មុំ	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សាស្រះអន្លង់វែង	ស្រុកអន្លង់វែង
២១៦	លោក	សាន់	ឡាន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រះឈូក	ស្រុកអន្លង់វែង
២១៧	លោកស្រី	សូត	ចន្ទា	គ្រូបង្រៀន	វិទ្យាល័យអន្លង់វែង	ស្រុកអន្លង់វែង
២១៨	លោកស្រី	ប៉ោះ	ស៊ីនួន	គ្រូបង្រៀន	សាលាបឋមសិក្សាផ្កាវ	ស្រុកត្រពាំងប្រាសាទ
២១៩	លោក	ស្លង់	ថាន់	គ្រូបង្រៀន	សាលាបឋមសិក្សាលំគ្បាល់	ស្រុកត្រពាំងប្រាសាទ
២២០	លោកស្រី	ស៊ុយ	សុខហេង	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់ថ្មី	ស្រុកត្រពាំងប្រាសាទ
២២១	លោក	ឌិត	វិទ្យុ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃស្អាត	ស្រុកត្រពាំងប្រាសាទ
២២២	លោក	តៃ	ត្រា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃស្អាត	ស្រុកត្រពាំងប្រាសាទ

២២៣	លោក	ហ៊ុន	ផល្លី	គ្រូបង្រៀន	សាលាបឋមសិក្សាទួលគ្រួស	ស្រុកត្រពាំងប្រាសាទ
២២៤	លោក	ហ៊ុល	ភាន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ
២២៥	លោក	ទឹម	សូរី	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់ថ្មី	ស្រុកត្រពាំងប្រាសាទ
២២៦	លោក	ស៊ិន	ចាន់ទុំ	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងប្រាសាទ	ស្រុកត្រពាំងប្រាសាទ
២២៧	លោក	ង៉ាន	គី	គ្រូបង្រៀន	សាលាបឋមសិក្សាបាក់អន្លង	ស្រុកត្រពាំងប្រាសាទ
២២៨	លោកស្រី	ភិវ	ផល្លី	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
២២៩	លោក	សុខ	សុផាន់ណា	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តប៉ៃលិន
២៣០	លោក	សី	កែវ	មន្ត្រីការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងប៉ៃលិន
២៣១	លោកស្រី	ញ៉ែម	សុខហេង	គ្រូបង្រៀន	បឋមសិក្សាវតនសោភ័ណ	ក្រុងប៉ៃលិន
២៣២	លោក	នួន	មុន	នាយករង	បឋមសិក្សាភូមិថ្មី	ក្រុងប៉ៃលិន
២៣៣	លោកស្រី	វិញ	សេរីរដ្ឋ	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
២៣៤	លោក	ប៊ុច	សយ	គ្រូបង្រៀន	បឋមសិក្សាទឹកផុស	ក្រុងប៉ៃលិន
២៣៥	លោក	ទឹម	មេសា	គ្រូបង្រៀន	បឋមសិក្សាអូរប្រើស	ក្រុងប៉ៃលិន
២៣៦	លោកស្រី	ឆាត	សេក	គ្រូបង្រៀន	បឋមសិក្សា ហ៊ុន សែន អូរត្រា	ក្រុងប៉ៃលិន
២៣៧	លោកស្រី	វ៉ាន់	សុចាន់	គ្រូបង្រៀន	បឋមសិក្សាក្រចាប់	ក្រុងប៉ៃលិន
២៣៨	លោក	ហាង	ឈុនអ៊ុំ	គ្រូបង្រៀន	បឋមសិក្សាពេជ្រគិរី	ក្រុងប៉ៃលិន
២៣៩	លោកស្រី	កែវ	ចរិយា	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
២៤០	លោកស្រី	សៀប	សៀត	គ្រូបង្រៀន	បឋមសិក្សាអូរតាពុក	ក្រុងប៉ៃលិន
២៤១	លោក	ង៉ែត	សុម៉ៃ	គ្រូបង្រៀន	បឋមសិក្សាវតនសោភ័ណ	ក្រុងប៉ៃលិន
២៤២	លោកស្រី	សៅ	ចិន្តា	គ្រូបង្រៀន	បឋមសិក្សាវតនសោភ័ណ	ក្រុងប៉ៃលិន
២៤៣	លោកស្រី	ជៀង	សាណោង	គ្រូបង្រៀន	អនុវិទ្យាល័យបរយ៉ាខា	ក្រុងប៉ៃលិន
២៤៤	លោកស្រី	ផៃ	ចាន់ណា	គ្រូបង្រៀន	អនុវិទ្យាល័យបរយ៉ាខា	ក្រុងប៉ៃលិន
២៤៥	លោក	សុខ	ធឿន	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៤៦	លោក	ម៉ី	យានឈាន	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៤៧	លោក	កែវ	សោភ័ណ	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៤៨	លោក	លន់	ឆាយ	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៤៩	លោក	សុខ	សកល	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៥០	លោក	ហួត	សុខា	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៥១	លោកស្រី	នុត	វ៉ាវី	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៥២	លោកស្រី	ងួន	ធីតា	គ្រូបង្រៀន	វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន	ក្រុងប៉ៃលិន
២៥៣	លោក	មាស	ប៊ុនឡានស័ក	គ្រូបង្រៀន	វិ.ហ៊ុន សែន សាលាក្រៅ	ស្រុកសាលាក្រៅ
២៥៤	លោក	ឃ្លោក	ធី	គ្រូបង្រៀន	បឋមសិក្សាអូរចិតប្រាំ	ស្រុកសាលាក្រៅ
២៥៥	លោកស្រី	គិត	គីមរុង	គ្រូបង្រៀន	បឋមសិក្សាអូរចិតប្រាំ	ស្រុកសាលាក្រៅ
២៥៦	លោក	សៅ	រុន	គ្រូបង្រៀន	បឋមសិក្សាស្រះពីរ	ស្រុកសាលាក្រៅ

២៥៧	លោក	ជុន	ចាន់វង្ស	នាយក	បឋមសិក្សាភ្នំស្រង់	ស្រុកសាលាក្រៅ
២៥៨	លោកស្រី	ហៃ	ប៊ុនណាត	គ្រូបង្រៀន	បឋមសិក្សាសន្តិភាព	ស្រុកសាលាក្រៅ
២៥៩	លោក	អន	ប៊ុនធឿង	គ្រូបង្រៀន	បឋមសិក្សាស្រែអន្ទាក់	ស្រុកសាលាក្រៅ
២៦០	លោក	ហ៊ុម	លីហ៊ី	នាយក	បឋមសិក្សាទំនប់	ស្រុកសាលាក្រៅ
២៦១	លោក	ជួន	ភិរស	គ្រូបង្រៀន	បឋមសិក្សាកូនដំរី	ស្រុកសាលាក្រៅ
២៦២	លោក	សុខ	សាវេន	មន្ត្រីការិយាល័យបុគ្គលិក	មន្ទីរអប់រំយុវជន និងកីឡា	ខេត្តស្ទឹងត្រែង
២៦៣	លោកស្រី	យ៉ាម	ស៊ីណា	មន្ត្រីការិយាល័យសិក្សា	មជ្ឈ.គរុកោសល្យភូមិភាគ	ខេត្តស្ទឹងត្រែង
២៦៤	លោក	ជា	វ៉ារី	គ្រូឧទ្ទេស	មជ្ឈ.គរុកោសល្យភូមិភាគ	ខេត្តស្ទឹងត្រែង
២៦៥	លោក	ហុង	ប៊ុនឃៀង	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
២៦៦	លោក	ម៉ាន់	សុខៈ	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
២៦៧	លោកស្រី	ចក់	សុយីម	មន្ត្រីការិយាល័យ	អប់រំយុវជន និងកីឡា	ក្រុងស្ទឹងត្រែង
២៦៨	លោកស្រី	ចាន់	ស្រង់	បន្ទុកថ្នាក់	សាលាបឋម.ត្រពាំងប្រីសិរីឧត្តម	ក្រុងស្ទឹងត្រែង
២៦៩	លោក	ប៉ាល់	សុវណ្ណារ៉ា	បន្ទុកថ្នាក់	សាលាបឋមសិក្សា រស្មីសាមគ្គី	ក្រុងស្ទឹងត្រែង
២៧០	លោកស្រី	ម៉ៅ	សុផា	នាយិការងារ	សាលាបឋមសិក្សា ស្ទឹងត្រែងក្រុង	ក្រុងស្ទឹងត្រែង
២៧១	លោកស្រី	មឿន	គឹមសុន	បន្ទុកថ្នាក់	សាលាបឋមសិក្សា ស្ទឹងត្រែងក្រុង	ក្រុងស្ទឹងត្រែង
២៧២	លោកស្រី	ចាន់	សុផី	បន្ទុកថ្នាក់	សាលាបឋមសិក្សា ស្ទឹងត្រែងក្រុង	ក្រុងស្ទឹងត្រែង
២៧៣	លោកស្រី	ចាន់	ភារិន	បន្ទុកថ្នាក់	សាលាបឋមសិក្សាសម្តេចក្រុមព្រះ	ក្រុងស្ទឹងត្រែង
២៧៤	លោកស្រី	នូ	ចាន់ផុន	បន្ទុកថ្នាក់	សាលាបឋមសិក្សា កោះខនធិន	ក្រុងស្ទឹងត្រែង
២៧៥	លោកស្រី	ភុត	សុផានី	បន្ទុកថ្នាក់	សាលាបឋមសិក្សា ហាងខ្លួន	ក្រុងស្ទឹងត្រែង
២៧៦	លោកស្រី	នៅ	សុគន្ធារី	បន្ទុកថ្នាក់	សាលាបឋមសិក្សា ស្រះឬស្សី	ក្រុងស្ទឹងត្រែង
២៧៧	លោកស្រី	ហៃម	សុគៀន	បន្ទុកថ្នាក់	សាលាបឋមសិក្សា ហាងខ្លួន	ក្រុងស្ទឹងត្រែង
២៧៨	លោក	ណែម	ថងផាន់	នាយក	សាលាបឋមសិក្សា ឈើទាលជ្រៃ	ស្រុកសៀមប៉ាង
២៧៩	លោក	អ៊ុច	សារិន	នាយក	សាលាបឋមសិក្សា ពន្លឺវិជ្ជា	ស្រុកសៀមប៉ាង
២៨០	លោក	សាយ	ជិត	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា សៀមប៉ាង	ស្រុកសៀមប៉ាង
២៨១	លោក	លួន	ស៊ីសែង	នាយក	សាលាបឋមសិក្សា កញ្ចាញទឹក	ស្រុកសៀមប៉ាង
២៨២	លោក	ឌី	វិចិត្រ	បង្រៀន	អនុវិទ្យាល័យ សេរីទុត្ត	ស្រុកសៀមប៉ាង
២៨៣	លោកស្រី	ស្វី	ម៉ារ៉ា	មន្ត្រីការិយាល័យ	ការិយាល័យអប់រំយុវជន និងកីឡាស្រុក	ស្រុកសៀមបូក
២៨៤	លោក	អន	ស៊ីនហ្វា	នាយក	អនុវិទ្យាល័យ សៀមបូក	ស្រុកសៀមបូក
២៨៥	លោក	ភៀន	តារា	នាយក	អនុវិទ្យាល័យ ហ.សកោះស្រឡាយ	ស្រុកសៀមបូក
២៨៦	លោកស្រី	សាន់	សូណា	គ្រូបង្រៀន	អនុវិទ្យាល័យ កោះព្រះ	ស្រុកសៀមបូក
២៨៧	លោក	ដោ	វិ	នាយក	សាលាបឋមសិក្សា កោះសំពាយ	ស្រុកសៀមបូក
២៨៨	លោកស្រី	ថា	វាសនា	នាយិកា	សាលាបឋមសិក្សា កាំងដែក	ស្រុកសៀមបូក
២៨៩	លោកស្រី	គឹម	សារឿន	នាយិកា	សាលាបឋមសិក្សាស្រែក្រសាំង	ស្រុកសៀមបូក
២៩០	លោកស្រី	ជួម	សុខី	គ្រូបន្ទុកថ្នាក់	សាលាបឋមសិក្សា ស្នាក់	ស្រុកសៀមបូក

២៩១	លោក	ហា	ប៉ាន់ហាន	គ្រូបន្តកថា	សាលាបឋមសិក្សា ភ្នំក្រហម	ស្រុកសៀមបូរ
២៩២	លោក	សាន	រចនា	មន្ត្រីការិយាល័យការិយាល័យអប់រំយុវជន និងកីឡាស្រុក		ស្រុកសេសាន
២៩៣	លោកស្រី	ឆេង	សុម៉ាលី	នាយិកា	សាលាបឋមសិក្សា ញើន	ស្រុកសេសាន
២៩៤	លោកស្រី	ផាត	ផិណា	គ្រូបន្តកថា	សាលាបឋមសិក្សា ហាងសាវ៉ាត	ស្រុកសេសាន
២៩៥	លោកស្រី	ស្រ	សោភា	គ្រូបន្តកថា	សាលាបឋមសិក្សា ក្បាលរមាស	ស្រុកសេសាន
២៩៦	លោកស្រី	ខាំ	ចិត្តា	គ្រូបន្តកថា	សាលាបឋមសិក្សាសាមយួយ	ស្រុកសេសាន
២៩៧	លោក	កុំ	ចាន់ថូ	គ្រូបន្តកថា	សាលាបឋមសិក្សា កំភុន	ស្រុកសេសាន
២៩៨	លោក	ម៉ែន	គឹមសា	គ្រូបង្រៀន	សាលាបឋមសិក្សា ច្រប់	ស្រុកសេសាន
២៩៩	លោក	តែម	សុភ័ន	គ្រូបង្រៀន	សាលាបឋមសិក្សា ស្រែស្រណុក	ស្រុកសេសាន
៣០០	លោក	ប្រី	ឡេង	នាយក	សាលាបឋមសិក្សា សំអាង	ស្រុកថាឡាបរិវាត់
៣០១	លោក	ហេង	វ៉ាត់	នាយក	សាលាបឋមសិក្សា អូរដៃ	ស្រុកថាឡាបរិវាត់
៣០២	លោក	អៀច	ទី	នាយក	សាលាបឋមសិក្សា រុន	ស្រុកថាឡាបរិវាត់
៣០៣	លោក	ដាំ	កុសល	នាយក	សាលាបឋមសិក្សា វើនសៀន	ស្រុកថាឡាបរិវាត់
៣០៤	លោក	សួស	សុផល	នាយក	សាលាបឋមសិក្សា អូរស្វាយ	ស្រុកថាឡាបរិវាត់
៣០៥	លោក	កា	ឆន	នាយក	សាលាបឋមសិក្សា អន្លង់ស្វាយ(ក)	ស្រុកថាឡាបរិវាត់
៣០៦	លោក	ប៊ុន	វ៉ានី	នាយក	សាលាបឋមសិក្សា អន្លង់ស្នំ	ស្រុកថាឡាបរិវាត់
៣០៧	លោកស្រី	ម៉ាន	សាន	នាយិកា	សាលាបឋមសិក្សា កោះហិប	ស្រុកថាឡាបរិវាត់
៣០៨	លោក	ម៉ៅ	វង្ស	គ្រូបង្រៀន	អនុវិទ្យាល័យ ថាឡាបរិវាត់	ស្រុកថាឡាបរិវាត់
៣០៩	លោក	ម៉ាន់	កន	គ្រូបង្រៀន	អនុវិទ្យាល័យ ទួលមាសអូរដៃ	ស្រុកថាឡាបរិវាត់
៣១០	លោក	តី	ឆៃ	គ្រូបង្រៀន	សាលាបឋមសិក្សា ម៉ម	ស្រុកថាឡាបរិវាត់
៣១១	លោក	សួន	ស៊ីវ៉ាត់	គ្រូបង្រៀន	សាលាបឋមសិក្សា អន្លង់ស្វាយ(ក)	ស្រុកថាឡាបរិវាត់

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទំនៀមទម្លាប់រដ្ឋបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កក្កដា, ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៧៧៤.រ.រដ្ឋប្បវេណី



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសាធារណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១.- បំពាក់ **វេជ្ជបញ្ជាសាធារណៈ** តាមលំដាប់ថ្នាក់ ចំនួន ៦៩គ្រឿង ជូនមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសាធារណៈ ថ្នាក់ សេនា

១	ឯកឧត្តម	សាន មន្ត្រីយ៉ា	អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា	
២	ឯកឧត្តម	ស៊ី សុផាន	អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា	
៣	លោកស្រី	គង់ ចាន់ឫស្សីធា	អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល	
៤	លោកស្រី	ព្រោះ សុគុន	អនុប្រធាន	មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល
៥	លោក	គែ ហន	អនុប្រធាន	មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល
៦	លោក	ស្កន យ៉ាងស្រេង	នាយកសាលា	គរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម
៧	លោក	ស៊ី សំណាង	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា ស្រុកចំការលើ
៨	លោក	យូ គីមរោង	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា ស្រុកជើងព្រៃ
៩	លោកស្រី	ជា យានារី	អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា	ខេត្តកំពង់ចាម
១០	លោក	ឆេស សុវណ្ណាធីរៈ	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា	ខេត្តសៀមរាប

ខ-វេជ្ជបញ្ជាសាធារណៈ ថ្នាក់ អស្សប្បធិ

១	លោក	វ៉ុត ឆារ៉ា	នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា	
២	លោក	រ៉ាន ច័ន្ទនារតន៍	អធិការរងអធិការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	
៣	លោក	សូ ភារិន្ទ	អនុប្រធានមន្ទីរ	អប់រំ យុវជន និងកីឡា ខេត្តកំពត

៤	លោក	នាយ	បុរីមី	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពត
៥	លោក	ខៀវ	ធនធុន	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពត
៦	លោកស្រី	ជូន	សុវណ្ណាភិ	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកទឹកល្អ
៧	លោក	សាយ	សោតា	ប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក	
៨	លោក	អ៊ែន	គុណ	ប្រធានការិយាល័យ	នាយកដ្ឋានបុគ្គលិក	
៩	លោកស្រី	ហង់	វិទ្យាស្ថាន	ប្រធានការិយាល័យ	វិទ្យាស្ថានបច្ចេកវិទ្យាមុជ	
១០	លោក	រោង	ប៊ុនអេង	ប្រធានការិយាល័យ	វិទ្យាស្ថានបច្ចេកវិទ្យាមុជ	
១១	លោក	អៀម	គុសល	ប្រធានការិយាល័យ	វិទ្យាស្ថានបច្ចេកវិទ្យាមុជ	
១២	លោក	ឡែង	សាវ៉ាត	អនុប្រធានមន្ទីរ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ឆ្នាំង
១៣	លោក	ម៉ែន	សុត	អនុប្រធានមន្ទីរ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ឆ្នាំង
១៤	លោកស្រី	សំ	ឡើងចន្ទ	អនុប្រធានមន្ទីរ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ឆ្នាំង
១៥	លោក	ឯក	ឡើង	ប្រធានការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកសាមគ្គីមានជ័យ	
១៦	លោកស្រី	សាវ៉ា	គុណ	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តកណ្តាល
១៧	លោក	ម៉ែន	សាវ៉ា	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តកណ្តាល
១៨	លោក	សេង	ម៉ែន	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តកណ្តាល
១៩	លោក	សោម	សាម៉ុង	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកកៀនស្វាយ
២០	លោក	អៀ	សុខម៉ែន	នាយកមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ្វីន សែន		ខេត្តកណ្តាល
២១	លោក	នី	ហៀង	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រៃវែង
២២	លោក	ឡែង	សុខន	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តព្រៃវែង
២៣	លោក	ស្រី	នី	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ក្រុងព្រៃវែង
២៤	លោក	ពៅ	គុ	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកកំពង់ត្របែក
២៥	លោក	ចាន់	ជីន	ប្រធានការិយាល័យ	អប់រំ យុវជន និងកីឡា	ស្រុកបាគី
២៦	លោក	គង់	ចន្ទ្រៈ	ប្រធានការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស៊ីធរកណ្តាល	
២៧	លោកស្រី	ចាន់	សុខា	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តព្រៃវែង
២៨	លោក	ម៉ែន	ឈាន	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តព្រៃវែង
២៩	លោកស្រី	ម៉ី	ស៊ីអេង	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តព្រៃវែង
៣០	លោក	សេវ	សម	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តព្រៃវែង
៣១	លោក	សេង	សុខា	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តព្រៃវែង
៣២	លោក	ស្រី	សាគី	នាយករងសាលាគរុកោសល្យ និងវិក្រិតការ		ខេត្តព្រៃវែង
៣៣	លោក	សេង	នី	នាយក	វិទ្យាល័យព្រះអង្គឌួង	ក្រុងព្រៃវែង
៣៤	លោក	ប៊ុន	ចន្ទី	នាយកមជ្ឈមណ្ឌល	គរុកោសល្យភូមិភាគព្រៃវែង	ខេត្តព្រៃវែង
៣៥	លោក	ហាត់	នីន	នាយក	វិទ្យាល័យពារក៍	ស្រុកពារក៍
៣៦	លោក	មី	យ៉ាវី	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង
៣៧	លោក	គង់	និត្យភូមា	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង
៣៨	លោក	អ៊ែម	មិត្តា	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង
៣៩	លោកស្រី	ពៅ	ម៉ែនសោ	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តស្វាយរៀង
៤០	លោកស្រី	អ៊ែន	នីដា	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា		ខេត្តកណ្តាល

៤១	លោក	ជា	សុដា	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកណ្តាល
៤២	លោក	ផុន	សុដាន់	ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ស្រុកមុខកំពូល
៤៣	លោក	ស៊ុត	ចាន់ថា	ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកខ្សាច់កណ្តាល	
៤៤	លោក	ហេង	សារិន	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	រាជធានីភ្នំពេញ
៤៥	លោក	សៅ	វិបុល	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	រាជធានីភ្នំពេញ
៤៦	លោកស្រី	ប៊ី	គឹមសែន	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	រាជធានីភ្នំពេញ
៤៧	លោក	គៀន	សុខុម	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា	រាជធានីភ្នំពេញ
៤៨	លោក	យ៉ុង	រត្ន	អនុប្រធានការិយាល័យមន្ទីរអប់រំ យុវជន និងកីឡា	រាជធានីភ្នំពេញ
៤៩	លោក	សេង	ស៊ឹម	នាយកមជ្ឈមណ្ឌល គរុកោសល្យភូមិភាគកំពង់ចាម	ខេត្តកំពង់ចាម
៥០	លោក	ធីន	សុគន្ធ	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ចាម
៥១	លោកស្រី	ប៊ិន	យុទ្ធគី	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ចាម
៥២	លោក	ហេង	គារិឌ្ឍ	ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា	ស្រុកកងមាស
៥៣	លោក	ជួន	សុដាត	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ចាម
៥៤	លោកស្រី	រដ្ឋ	ពុទ្ធនារី	អនុប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ចាម
៥៥	លោក	នា	សុដា	អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកព្រៃល្វា
៥៦	លោក	សួស	យុនី	អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកជើងព្រៃ
៥៧	លោក	ធីន	សត្តា	អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
៥៨	លោក	ខាន់	សាវ៉ាស	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី
៥៩	លោក	ចាន់	ថេត	ប្រធានការិយាល័យ មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តរតនគិរី

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៥

 នាយករដ្ឋមន្ត្រី
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២១៣...ខណ្ឌដង្កោ-០៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន គីង ហ្គី.ជី.អេច ហ្គាមិន ខូ អិលធីឌី ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥។

ស ម្រេ ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន គីង ហ្គី.ជី.អេច ហ្គាមិន ខូ អិលធីឌី (GUANG HUA G.H GARMENT CO., LTD) តំណាងដោយ លោក ZHU JIANTAO បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល

សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ គង់ ហ្វែរ.ជី.អេច ហ្គាមិន ខូ អិលធីឌី”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



[Handwritten signature]

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



សាត សាមី

បន្ថែម៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- "ដើម្បីជូនគ្រប់គ្នា"
- ដូចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ